



ធនាគារ ប្រៃសណីយ៍កម្ពុជា ភ.អ
柬埔寨郵政銀行 CAMBODIA POST BANK PLC.



របាយការណ៍ប្រចាំឆ្នាំ
២០២៣

ចក្ខុវិស័យ និងបេសកកម្ម

ព័ត៌មានអំពីធនាគារ

អំពីធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ	៤
ចក្ខុវិស័យ និងបេសកកម្ម	៦
តម្លៃស្នូល “R.I.C.E.”	៦
ភាគទុនិក	៧
ប្រវត្តិដោយរបស់ធនាគារ	៨
បណ្តាញប្រតិបត្តិការ	១០
អភិបាលកិច្ចសាជីវកម្ម	១២
ការគ្រប់គ្រងហានិភ័យ	១៦
អនុលោមភាព	២៣

គណៈគ្រប់គ្រង

សមិទ្ធផលសម្រេចបាន (របាយការណ៍រួម)	២៥
យោបល់សង្ខេបរបស់ប្រធានក្រុមប្រឹក្សាភិបាល	២៦
យោបល់សង្ខេបរបស់ប្រធាននាយកប្រតិបត្តិ	២៨
ក្រុមប្រឹក្សាភិបាល	៣០
គណៈគ្រប់គ្រងជាន់ខ្ពស់	៣៤

ពានរង្វាន់ និងព្រឹត្តិការណ៍ផ្សេងៗ

ពានរង្វាន់	៣៨
ការចូលរួមចំណែកក្នុងសង្គម	៤៤
ព្រឹត្តិការណ៍សំខាន់ៗ	៤៨

របាយការណ៍ហិរញ្ញវត្ថុ

	៦៤
--	----

អំពីធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជកម្មដែលរីកចម្រើនលឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ា អ៊ិនវេសមិនហ្វូឌិន ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡីតុន ហ្វាណាន់ស៊ីល ខាប័ត្តាល់ ភីធីអ៊ី (Fullerton Financial Capital Pte.)។ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន ធនាគារបានវិនិយោគទៅជាធនាគារពាណិជ្ជកម្មបំផុតមួយសម្រាប់អតិថិជនទូទៅនៅក្នុងប្រទេសកម្ពុជា ដោយបានទទួលយកការអនុវត្តន៍ជាសាកលល្អបំផុត និងស្ថិតនៅជួរមុខគេក្នុងការទទួលយកគំនិតផ្តួចផ្តើមថ្មីៗផ្នែកបច្ចេកវិទ្យា។ ធនាគារ រាស់ស្ទង់ភាពជោគជ័យរបស់ខ្លួន មិនត្រឹមតែតាមរយៈចំនួនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែធនាគារក៏មើលទៅលើសមិទ្ធផលសំខាន់ៗនានា ក្នុងការបំពេញតម្រូវការកើនឡើងរបស់អតិថិជន ដែលជួយឱ្យធនាគារ ក្លាយជាធនាគារដែលមានការប្រកួតប្រជែងដ៏បំផុតមួយ នៅក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេល១០ឆ្នាំនៃប្រតិបត្តិការ ធនាគារបានបោះជំហានយ៉ាងលឿនក្លាយជាធនាគារបែបឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ។ បច្ចុប្បន្ន អតិថិជនអាចស្នើសុំកំណត់ និងស្នើសុំបើកគណនីតាមប្រព័ន្ធអនឡាញ ទូទាត់វិក្កយបត្រ និងធ្វើប្រតិបត្តិការនានា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។ ធនាគារ ក៏បានដាក់ឱ្យប្រើប្រាស់នូវមុខងារ QRស្កេន ទូទាត់វិក្កយបត្រ សេវាបង់ប្រាក់ពន្ធ-អាករ សេវាផ្ទេរ និងទទួលប្រាក់ឆ្លងប្រទេស សេវាផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធធាតង ប្រព័ន្ធវិលេច(Retail Pay) និងប្រព័ន្ធទូទាត់រហ័ស (FAST) បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ និងមុខងារជាច្រើនផ្សេងទៀត ដែលធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុមានភាពងាយស្រួល និងមានសុវត្ថិភាព។ ដើម្បីធានាបាននូវសុវត្ថិភាព និងទំនុកចិត្តកាន់តែខ្ពស់ពីអតិថិជនក្នុងការធ្វើប្រតិបត្តិការនានាតាមប្រព័ន្ធឌីជីថល ធនាគារមិនត្រឹមតែមានប្រព័ន្ធប្រតិបត្តិការធានាសុវត្ថិភាព ២៤/៧ ប៉ុណ្ណោះទេ ធនាគារថែមទាំងបានធ្វើបច្ចុប្បន្នភាព (អាប័ត្រត) ប្រព័ន្ធធានាសម្លេងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារក៏មានសេវាធនាគារ ៣៦៥ថ្ងៃ ដែលបម្រើសេវាធនាគារជូនអតិថិជនជារៀងរាល់ថ្ងៃ ទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិផងដែរ។

បច្ចុប្បន្ន ធនាគារសម្រេចបាននូវទ្រព្យសកម្មសរុបជាង ១,៤៦ ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាលាតសន្ធឹងពេញផ្ទៃប្រទេសចំនួន ៦២សាខា ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់ សរុបជាង ៣២៥គីតាំង ចំនួនគណនី

អតិថិជន សរុបជាង៣៥០.០០០គណនី ចំនួនប័ណ្ណអេធីអឹម និងប័ណ្ណគណនី សរុបជាង ១២៣.០០០ប័ណ្ណ និងដៃគូអាជីវកម្ម សរុបជាង៦៣.០០០កន្លែងទូទាំងប្រទេស។ ធនាគារ ក៏បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា ដូចជា វីង និងទ្រូម៉ាន់នី ដែលធ្វើឱ្យអតិថិជនអាចទូទាត់សងប្រាក់កម្ចីញបានកាន់តែងាយស្រួល។ ធនាគារ បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតមានដូចជា អេ អឹម ខេ និងអម្រឹត ដែលអនុញ្ញាតឱ្យអតិថិជននៃស្ថាប័ននេះ អាចដកប្រាក់ពីម៉ាស៊ីនអេធីអឹមទៅវិញទៅមកដោយឥតគិតថ្លៃ ដោយប្រើប្រាស់ប្រព័ន្ធ CSS របស់ ធនាគារជាតិនៃកម្ពុជា។ ធនាគារចូលរួមក្នុងគំនិតផ្តួចផ្តើមផ្សេងៗរបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឡើងវិញតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសាជីវកម្មធានាគណនានកម្ពុជា។ ទាំងនេះ គឺជាការគាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកនៃយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចក្នុងបរិបទថ្មី ២០២១-២០២៣។

ធនាគារ ក៏សម្រេចបាននូវប្រសិទ្ធភាព និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅក្នុងឆ្នាំ២០២៣ ធនាគារ បានទទួលពានរង្វាន់កិត្តិយស Honorable Mention in the "SME Financier of the Year - Asia" ដែលរៀបចំឡើងដោយ International Finance Corporation (IFC) និង វេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum) សម្រាប់ការរួមចំណែកគាំទ្រកំណើនសម្រាប់ចំពោះសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានឈ្នះពានរង្វាន់ "Peak of Success Best Retail Bank 2023" និង "Peak of Success – Trustful Bank in 2022 Award" ពីស្ថាប័ន World Confederation of Business។

ធនាគារប្តេជ្ញាក្នុងការកសាងគោលជំហរដ៏មុតមាំមួយប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងបទដ្ឋានត្រឹមត្រូវក្នុងការថែរក្សា និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីនាំយកផលិតផល និងសេវាកម្មល្អបំផុតជូនអតិថិជន នៅក្នុងប្រទេសកម្ពុជា។ ធនាគារកំពុងព្យាយាមសម្រេចឱ្យបាននូវ ចក្ខុវិស័យ "គ្រួសារមួយ គណនីមួយ"។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបុណ្ណ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ មានបណ្តាញប្រតិបត្តិការ ចំនួន ៥១សាខា គ្របដណ្តប់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសផងដែរ។ ធនាគារផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារដ៏ធំនៅកម្ពុជា។ ធនាគារប្តេជ្ញាថា នឹងផ្តល់នូវផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជូនអតិថិជន និងកំណត់ស្តង់ដារសេវាកម្មល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា។



ចក្ខុវិស័យ និងបេសកកម្ម



ចក្ខុវិស័យ

ជាធនាគារផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងរីកចម្រើនរបស់ប្រជាជនកម្ពុជាហើយបង្កើតតម្លៃជានិរន្តរ៍ដល់ភាគទុនិក បុគ្គលិក និងសង្គម។



បេសកកម្ម

អភិវឌ្ឍផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតតាមតម្រូវការទីផ្សារព្រមទាំងបម្រើសេវាល្អបំផុតជូនអតិថិជន។

តម្លៃស្នូល “R.I.C.E.”



ការជឿទុកចិត្ត

ផ្តល់នូវភាពជឿជាក់ និងទំនុកចិត្តក្នុងការបម្រើសេវាកម្មជូនអតិថិជនជាពិសេសគុណភាពនៃផលិតផល និងសេវាកម្ម។



ការច្នៃប្រឌិត

អនុវត្តឱ្យមានប្រសិទ្ធភាពលើការបង្កើតផលិតផលដំណើរការផ្តល់សេវាកម្មបច្ចេកវិទ្យា និងគំនិតថ្មីៗ ដើម្បីផ្តល់នូវដំណោះស្រាយសមស្របតាមតម្រូវការរបស់អតិថិជន និងតម្រូវការទីផ្សារគោលដៅ។



ការយកចិត្តទុកដាក់

យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជូនសេវាកម្មដ៏ល្អបំផុតជូនអតិថិជនខាងក្នុង និងអតិថិជនខាងក្រៅដើម្បីកសាង និងរក្សាបាននូវទំនាក់ទំនងយូរអង្វែង។



សហគ្រិនភាព

លើកកម្ពស់ការអនុវត្តគំនិតថ្មីៗ និង ទំនួលខុសត្រូវរវាងបុគ្គលិកដើម្បីបន្តច្នៃប្រឌិតឱ្យស្របតាមផ្នត់គំនិតរបស់សហគ្រិន។



រចនាសម្ព័ន្ធដើមទុនសាជីវកម្ម



កាណាឌីយ៉ា អ៊ិនវេសមិន ហ្វលឌីង ភីអិលស៊ី

៥០%

កាណាឌីយ៉ា អ៊ិនវេសមិនហ្វលឌីង ភីអិលស៊ី ជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុ និងគ្រប់គ្រងទុនក្នុងប្រទេសកម្ពុជា។ កាណាឌីយ៉ា អ៊ិនវេសមិនហ្វលឌីង មានទ្រព្យសកម្មសរុបប្រមាណច្រើនជាង ១០០ លានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំ២០២៣។ កាណាឌីយ៉ា អ៊ិនវេសមិនហ្វលឌីង មានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខា ទាំងអស់ចំនួន៨ ស្ថាប័ន ក្នុងការផ្តល់នូវសេវាធនាគារនិងហិរញ្ញវត្ថុ(សាជីវកម្មហត្ថាស ខ្នាតធំ ខ្នាតតូច និងមធ្យម) មីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និង ទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា។ កាណាឌីយ៉ា អ៊ិនវេសមិនហ្វលឌីង មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការដោយមានវិន័យ និងប្រកបដោយទំនួលខុសត្រូវក្នុងសង្គម។



FULLERTON

ហ្វូឡឺតុន ហ្វាយណាន់ស្យូល ខាប់ពីតាល់ ភីជីអ៊ី

៤៥%

ហ្វូឡឺតុន ហ្វាយណាន់ស្យូល ខាប់ពីតាល់ ភីជីអ៊ី គឺជាក្រុមហ៊ុនសម្ព័ន្ធរបស់ ហ្វូឡឺតុន ហ្វាយណាន់ស្យូល ហ្វលឌីង។ ហ្វូឡឺតុន ហ្វាយណាន់ស្យូល ហ្វលឌីង បានវិនិយោគ និងធ្វើប្រតិបត្តិការជាស្ថាប័នហិរញ្ញវត្ថុនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដោយផ្ដោតលើការបម្រើសេវាកម្មដល់សហគ្រាសខ្នាតតូចនិងមធ្យម និងអាជីវកម្មទីផ្សារចម្រុះ។ ហ្វូឡឺតុន ហ្វាយណាន់ស្យូល ហ្វលឌីង គឺជាក្រុមហ៊ុនផលបត្រ គ្រប់គ្រងក្រុមហ៊ុនវិនិយោគ Temasek នៅប្រទេសសិង្ហបុរី ដែលប្តេជ្ញាក្នុងការអភិវឌ្ឍន៍ និងប្រតិបត្តិទីផ្សារកម្ពុជាដោយផ្ដោតលើទីផ្សារចម្រុះ និងសហគ្រាសធុនតូច និងមធ្យម និងប្តេជ្ញាក្នុងការជំរុញឱ្យមានការច្នៃប្រឌិតបែបឌីជីថលសម្រាប់ក្រុមហ៊ុនផលបត្រ។



ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

៥%

ប្រៃសណីយ៍កម្ពុជា គឺជាសហគ្រាសសាធារណៈ លក្ខណៈជាក្រុមហ៊ុនរបស់រដ្ឋ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍(MPTC) និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។

ប្រៃសណីយ៍កម្ពុជា ទទួលបានសិទ្ធិអំណាចពិសេសដែលផ្តល់ដោយរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រនូវគោលបំណង បេសកកម្ម ចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចក្ខុវិស័យរបស់ប្រៃសណីយ៍កម្ពុជា គឺលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់ និងបង្កលក្ខណៈងាយស្រួលឱ្យប្រជាជនអាចប្រើប្រាស់ និងទទួលបានផលប្រយោជន៍ពីវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT ទាំងក្នុងប្រទេសកម្ពុជា និងពិភពលោក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។

ប្រវត្តិជោគជ័យរបស់ធនាគារ

២០២២

- បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូល និងដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការប្រមូលសំណងស្វ័យប្រវត្តិ
- សហការជាមួយ អេ អឹម ខេ និង អម្រឹត ក្នុងការប្រើប្រាស់ម៉ាស៊ីនអេធីអឹម រួមគ្នាដោយឥតគិតថ្លៃ និងជាមួយ ទ្រូម៉ាទី សម្រាប់សេវាប្រមូលប្រាក់កម្ចី និងសេវាដកសាច់ប្រាក់

២០២០

- សម្រេចបានទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាមេរិក
- ដាក់ដំណើរការផ្លូវការនូវប័ណ្ណឥណទានវិសាទីផ្និត សេវាទូទាត់វិក្កយបត្រផ្សេងៗជាច្រើន តាមរយៈសេវាធនាគារចល័ត
- ដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ Retail Pay តាមរយៈសេវាធនាគារចល័ត និងប្រព័ន្ធអនុម័តឥណទានស្វ័យប្រវត្តិ

២០១៨

- ក្លាយខ្លួនជាសមាជិកឈានមុខគេលើប្រព័ន្ធប្រតិបត្តិការឆ្លងធនាគារ (CSS)
- កិច្ចសហការជាដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិឡាយហ្វ

២០១៦

- ដាក់ឱ្យដំណើរការសេវាឌីជីថល
- ដាក់ឱ្យដំណើរការសេវាអេធីអឹម

២០១៤

- បានអនុវត្តប្រព័ន្ធធនាគារស្នូល

២០២៣

- សម្រេចបានផលបត្រឥណទាន និងផលបត្រប្រាក់សន្សំ ១ពាន់លានដុល្លារអាមេរិក
- អនុវត្តការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណជាតិខ្មែរតាមប្រព័ន្ធអនុញ្ញសម្រាប់KYC
- ផ្លាស់ប្តូរទីតាំងស្នាក់ការកណ្តាលទៅកាន់ “CPBank Tower”

២០២១

- អនុវត្តប្រព័ន្ធសុវត្ថិភាព SIEM
- ក្លាយជាធនាគារដៃគូ របស់ធនាគារអន្តរជាតិ OCBC
- ក្លាយជាធនាគារដៃគូ សេវាទទួលប្រាក់ពី Eurogiro

២០១៩

- ដាក់ដំណើរការ “សេវាធនាគារ ៣៦៥ ថ្ងៃ” នៅក្នុងរាជធានីភ្នំពេញ
- ដាក់ដំណើរការប័ណ្ណឥណទាន វិសា ក្នុងទីផ្សារ
- ក្លាយជាសមាជិកដំបូងនៃប្រព័ន្ធបាគង
- ដាក់ដំណើរការភ្នាក់ងារបម្រើសេវាអតិថិជនតាមទូរសព្ទ និងគេហទំព័រ ២៤ម៉ោងលើ២៤ម៉ោង

២០១៧

- ទិញភាគហ៊ុន ហ្វូណានមីក្រូហិរញ្ញវត្ថុភីអិលស៊ី ១០០%
- ដាក់ឱ្យដំណើរការសេវាធនាគារចល័ត
- ក្លាយជាសមាជិកនៃប្រព័ន្ធ FAST
- ក្លាយជាធនាគារដៃគូ របស់ធនាគារអន្តរជាតិ DBS

២០១៥


- កែសម្រួលដំណើរការប្រតិបត្តិការឡើងវិញ ដើម្បីពង្រឹងដំណើរការការងារ

២០១៣

- ធនាគារត្រូវបានបង្កើតឡើងក្រោមភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបម្រើដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា



សេវាធនាគារ ៣៦៥ថ្ងៃ



សាខាការិយាល័យកណ្តាល
៨:០០ ព្រឹក – ៤:៣០ ល្ងាច

សាខាខេត្តស្វាយរៀង
☛ ភូមិភៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
☎ (+៨៥៥) ៧០ ៦០០ ០៧៦

សាខាខេត្តតាកែវ
☛ ផ្ទះធាតុលេខ២ ភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
☎ (+៨៥៥) ៧០ ៦០០ ០៣៤

ទីតាំងតាមបណ្តាញ-ស្រុក

សាខាស្រុកអង្គស្នួល-ឃុំដំណាក់អំពិល
☛ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
☎ (+៨៥៥) ១៥ ៦០០ ០៤៣

សាខាស្រុកអង្គស្នួល-ឃុំបែកចាន
☛ ផ្ទះលេខ១ និងលេខ២ ផ្ទះធាតុលេខ៤ ភូមិឃ្លីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
☎ (+៨៥៥) ៧០ ៧០០ ០៥៤

សាខាស្រុកបាកាន-ឃុំបឹងខ្នារ
☛ ផ្ទះធាតុលេខ៥ ភូមិបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់
☎ (+៨៥៥) ៧០ ៦០០ ០៨២

សាខាស្រុកបារាយណ៍-ឃុំបល្ល័ង្ក
☛ ផ្ទះធាតុលេខ២ ភូមិព្រៃតាត្រា ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ
☎ (+៨៥៥) ៩៣ ៧០០ ០៣២

សាខាស្រុកបាទី-ឃុំត្រពាំងសាប
☛ ភូមិស្មៅថ្មី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
☎ (+៨៥៥) ៧០ ៦០០ ០៤១

សាខាស្រុកជើងព្រៃ-ឃុំសូទិច
☛ ភូមិស្ពឺ ឃុំសូទិច ស្រុកជើងព្រៃ ខេត្តកំពង់ចាម
☎ (+៨៥៥) ៧០ ៧០០ ០៩៦

សាខាស្រុកឈូក-ឃុំឈូក
☛ ផ្ទះធាតុលេខ៣ ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត
☎ (+៨៥៥) ៩៣ ៧០០ ៣៧៩

សាខាក្រុមហ៊ុនក្នុងស្រុកធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកកោះធំ-ឃុំព្រែកថ្មី)
☛ ភូមិកំពង់ស្វាយសើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល
☎ (+៨៥៥) ៧០ ៧០០ ០៦៣

សាខាស្រុកភៀនស្វាយ-ឃុំដីឥដ្ឋ
☛ ផ្ទះធាតុលេខ១ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកភៀនស្វាយ ខេត្តកណ្តាល
☎ (+៨៥៥) ៧០ ៦០០ ០៩២

សាខាស្រុកគងពិសី-ឃុំជង្រុក
☛ ផ្ទះធាតុលេខ៣ ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
☎ (+៨៥៥) ៦៩ ៦០០ ០៧១

សាខាក្រុងបាត់ដំបង
☛ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
☎ (+៨៥៥) ៧០ ៧០០ ០៦២

សាខាក្រុងបារិត
☛ ផ្ទះធាតុលេខ១ ភូមិបារិតកណ្តាល សង្កាត់បារិត ក្រុងបារិត ខេត្តស្វាយរៀង
☎ (+៨៥៥) ៧០ ៧០០ ០៤២

សាខាក្រុងប៉ោយប៉ែត
☛ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
☎ (+៨៥៥) ៧០ ៦០០ ០៤៥

សាខាក្រុងតាខ្មៅ
☛ ផ្ទះធាតុលេខ២ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
☎ (+៨៥៥) ៧០ ៦០០ ០៨៧

សាខាស្រុកមេមត់-ឃុំមេមត់
☛ ផ្ទះធាតុលេខ៧ ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
☎ (+៨៥៥) ៩៣ ៧០០ ០១៩

សាខាស្រុកមុខកំពូល-ឃុំព្រែកអញ្ចាញ
☛ ផ្ទះលេខ ៤៩អា ៥១អា៥៥អា ផ្ទះធាតុលេខ ១អា ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
☎ (+៨៥៥) ៧០ ៦០០ ០៤៧

សាខាស្រុកពាមរក៍-ឃុំបន្ទីចប្រាសាទ
☛ ភូមិព្រែកវាំង ឃុំបន្ទីចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង
☎ (+៨៥៥) ៧០ ៦០០ ០៥៧

សាខាស្រុកពញាក្រែក-ឃុំក្រែក
☛ ផ្ទះធាតុលេខ៧ ភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
☎ (+៨៥៥) ៩៣ ៧០០ ០២៦

សាខាស្រុកពញាឮ-ឃុំវិហារហ្លួង
☛ ភូមិទេពប្រណម ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល
☎ (+៨៥៥) ៦៩ ៦០០ ០៧៣

សាខាស្រុកព្រៃនប់-ឃុំសំរុង
☛ ភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
☎ (+៨៥៥) ៨៧ ៨០០ ០៥០

សាខាស្រុកពួក-ឃុំពួក
☛ ផ្ទះធាតុលេខ២ ភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប
☎ (+៨៥៥) ៧០ ៦០០ ០៩៣

សាខាស្រុករតនមណ្ឌល-ឃុំស្មៅ
☛ ភូមិស្មៅ ឃុំស្មៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
☎ (+៨៥៥) ៧០ ៧០០ ០៥០

សាខាស្រុកស្អាង-ឃុំព្រែកគយ
☛ ផ្ទះធាតុលេខ២១ ភូមិព្រែកន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល
☎ (+855) ៧០ ៦០០ ០១៩

សាខាស្រុកសំពៅលូន-ឃុំសន្តិភាព
☛ ផ្ទះធាតុលេខ៥៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
☎ (+៨៥៥) ៧០ ៦០០ ០៨៤

សាខាសៀមរាប-ផ្សារលើ
☛ ផ្ទះធាតុលេខ២ ភូមិចុងកៅស៊ូ សង្កាត់ស្នាម ក្រុងសៀមរាប ខេត្តសៀមរាប
☎ (+៨៥៥) ៧០ ៧០០ ០៣៤

សាខាស្រុកស្ទឹង-ឃុំកំពង់ចិនត្បូង
☛ ផ្ទះធាតុលេខ២ ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទឹង ខេត្តកំពង់ធំ
☎ (+៨៥៥) ៧០ ៦០០ ០៤៣

សាខាស្រុកថ្មគោល-ឃុំតាម៉ឺន
☛ ផ្ទះលេខ២៥ ផ្ទះធាតុលេខ៥ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង
☎ (+៨៥៥) ៧០ ៦០០ ០៩១

សាខាស្រុកត្រាំកក់-ឃុំអង្គតាសោម
☛ ភូមិព្រៃដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
☎ (+៨៥៥) ៩៣ ៦០០ ០៨៤

អភិបាលកិច្ចសាធារណៈ

អភិបាលកិច្ចសាធារណៈកម្ពុជាបង្កើតឡើងដោយរដ្ឋបាល និងការគាំទ្រពីអង្គការ អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ និងសហគមន៍ប្រកបដោយទំនុកចិត្ត។ ធនាគារបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកសាងនូវប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបានបង្កើតនូវមុខងារសម្រាប់អ្នកប្រតិបត្តិការ ដើម្បីធានាបាននូវប្រសិទ្ធភាព។

ការបង្កើតនូវរចនាសម្ព័ន្ធអភិបាលកិច្ចសាធារណៈ គឺជាបញ្ហាសំខាន់មួយចំនួនដូចជា (ក) បង្កើតឱ្យមានឯករាជ្យភាពនៃមុខងារសម្រាប់អ្នកប្រតិបត្តិការ ដោយត្រូវរាយការណ៍ផ្ទាល់ ទៅកាន់ប្រធានគណៈកម្មាធិការសម្រាប់កម្រិតក្រុមប្រឹក្សាភិបាល (ខ) ក្រុមហ៊ុនសម្រាប់កម្មវិធីសាងសង់ដោយក្រុមប្រឹក្សាភិបាល ហើយរាយការណ៍របស់ក្រុមហ៊ុនសម្រាប់កម្ម វិធីសាងសង់ ត្រូវបានរាយការណ៍ទៅក្រុមប្រឹក្សាភិបាលផងដែរ (គ) បង្កើតឱ្យមានគណៈកម្មាធិការប្រតិបត្តិក្នុងឯកសារគ្រប់គ្រង ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តន៍កិច្ចការប្រចាំថ្ងៃ (ឃ) បង្កើតឱ្យមានក្រុមស៊ើបអង្កេតផ្ទៃក្នុងការអនុវត្តន៍ការងារ និងគោលនយោបាយនៃទំនុកចិត្ត (ង) គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាលមានតួនាទីក្នុងការត្រួតពិនិត្យ និង សម្រេចនូវកិច្ចការសំខាន់ៗដូចជា ផែនការថវិកាប្រចាំឆ្នាំ ផែនការធនធានមនុស្ស ផែនការសម្រាប់កម្មវិធីសាងសង់ គោលនយោបាយឥណទាន ដោយការអនុវត្តន៍លើផែនការ និងគោលនយោបាយ ទាំងនោះ គឺជាការកំណត់កិច្ចការសំខាន់ៗគ្រប់គ្រង (ច) បង្កើតអោយមានមុខងារគ្រប់គ្រងហានិភ័យឯករាជ្យ ដោយរាយការណ៍ផ្ទាល់ទៅកាន់គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិត ក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាល។

តួនាទីរបស់ក្រុមប្រឹក្សាភិបាលត្រូវបានកំណត់តាមខ្នាតគំរូអន្តរជាតិដោយអនុលោមតាមក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិក្នុងប្រទេស និងតំបន់។ រចនាសម្ព័ន្ធអភិបាលកិច្ចសាធារណៈកម្ពុជាបច្ចុប្បន្ន ត្រូវបានរួមបញ្ចូលទាំងក្រុមប្រឹក្សាភិបាល អនុគណៈកម្មាធិការក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិ។

ស្ថាប័នការពារ

គណៈកម្មាធិការក្រុមប្រឹក្សាភិបាលទាំង ៣ នឹងជួយដល់ក្រុមប្រឹក្សាភិបាលក្នុងការផ្តោតលើបញ្ហាជាក់លាក់បំពេញតួនាទី និងការកិច្ចដែលបានធ្វើប្រតិបត្តិកម្មដោយក្រុមប្រឹក្សាភិបាល រាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាលលើការសម្រេចចិត្ត និងការអនុវត្តន៍នូវផែនការសកម្មភាពតាមដានការអនុវត្តន៍របស់គណៈគ្រប់គ្រង និងផ្តល់អនុសាសន៍ចាំបាច់ផ្សេងៗដល់គណៈ គ្រប់គ្រង។ គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាលមានដូចខាងក្រោម៖

១. គណៈកម្មាធិការសមាជិក

គោលបំណងនៃគណៈកម្មាធិការនេះ គឺដើម្បីត្រួតពិនិត្យ និងធានាថា ព័ត៌មានហិរញ្ញវត្ថុ ទាំងអស់ ដែលត្រូវបង្ហាញ និងរាយការណ៍ពីធនាគារទៅកាន់ភាគទុនិក មានភាពត្រឹមត្រូវ គ្រប់គ្រាន់ អាចទុកចិត្តបាន និងទាន់ពេលវេលា។ គណៈកម្មាធិការសមាជិក ត្រូវបាន ចាត់តាំងដោយក្រុមប្រឹក្សាភិបាល ដើម្បីពិនិត្យមើលបញ្ហានានា ដោយគោរពទៅតាម លក្ខខណ្ឌមុខងារការកិច្ច។ គណៈកម្មាធិការនេះ អាចធ្វើការសាកសួរ និងស្វែងរកព័ត៌មាន នានាពីនិយោជិតគ្រប់រូប ហើយនិយោជិតទាំងអស់នោះត្រូវសហការដោយផ្ទាល់ ជាមួយ ដោយធ្វើតាមសំណើរបស់គណៈកម្មាធិការនេះ។

សមាជិក

គណៈកម្មាធិការមានសមាជិក ៣រូប។ ប្រធាននៃគណៈកម្មាធិការ គឺសមាជិកក្រុមប្រឹក្សា ភិបាលដែលមិនប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅក្នុងធនាគារ។ សមាជិកទាំងអស់នៃគណៈកម្មាធិការមានឯករាជ្យភាពក្នុងក្រុមហ៊ុន។

• លោក Giang Sovann	ប្រធាន
• លោកស្រីវេជ្ជបណ្ឌិត Pung Carolyne	សមាជិក
• លោក Teo Meng Poh Philip	សមាជិក

កិច្ចប្រជុំ

កិច្ចប្រជុំនៃគណៈកម្មាធិការសមាជិក នឹងត្រូវប្រារព្ធឡើងជាញឹកញាប់តាមការស្នើសុំ ប៉ុន្តែ មិនត្រូវតិចជាង៤ដងក្នុងមួយឆ្នាំ។ ប្រធានគណៈកម្មាធិការសមាជិកអាចកោះប្រជុំបន្ថែម ទៀតបាន ប្រសិនបើមានករណីចាំបាច់ណាមួយ។

២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យមានសមាជិក ៣រូប ដែលត្រូវបានជ្រើសតាំងដោយ ក្រុមប្រឹក្សាភិបាល។ ប្រធានគណៈកម្មាធិការនេះ គឺជាបុគ្គលដែលមាន បទពិសោធន៍ និង ជំនាញក្នុងការគ្រប់គ្រងហានិភ័យក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ គណៈកម្មាធិការនេះ មានភារកិច្ចសំខាន់ៗដូចមានចែងក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រង ហានិភ័យ និងអនុវត្តការកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះមានភារកិច្ចត្រួតពិនិត្យលើការអនុវត្តន៍គោលនយោបាយគ្រប់គ្រង ហានិភ័យ ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះ ក៏ដើរតួនាទី យ៉ាងសំខាន់ក្នុងការផ្តល់ប្រឹក្សាលើកិច្ចការពាក់ព័ន្ធនឹងហានិភ័យរបស់ធនាគារស្របតាម ស្តង់ដារអន្តរជាតិ។

សមាជិក

ក្រុមប្រឹក្សាភិបាលជាអ្នកជ្រើសតាំង ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យដែលមាន អាណត្តិរយៈពេល ៣ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការជ្រើសតាំង។ គណៈកម្មាធិការ គ្រប់គ្រងហានិភ័យ គឺជាសមាជិកក្រុមប្រឹក្សាភិបាលដែលមិនប្រតិបត្តិ និងមានឯករាជ្យ ភាពពីគណៈគ្រប់គ្រង មិនជាប់ពាក់ព័ន្ធនឹងមុខជំនួញណាមួយ ប៉ុន្តែទាក់ទងផ្សេងៗដែល អាចជ្រៀតជ្រែកលើការវិនិច្ឆ័យឯករាជ្យរបស់ពួកគាត់។

• លោក Teo Meng Poh Philip	ប្រធាន
• លោក Giang Sovann	សមាជិក
• លោក Neo Poh Kiat	សមាជិក

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលដែលសមាម្យ ប៉ុន្តែយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ។ ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យអាចកោះប្រជុំបន្ថែមទៀត ប្រសិនបើមានករណីចាំបាច់ណាមួយ។

៣. គណៈកម្មាធិការតម្លៃការ និងតែងតាំង

គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ដោយក្រុមប្រឹក្សាភិបាលស្របតាម តម្រូវការអភិបាលកិច្ច ដើម្បីផ្តល់នូវការអនុវត្តន៍ដ៏ល្អបំផុតសម្រាប់ធនាគារ។ ប្រធាន គណៈកម្មាធិការ គឺជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ។ គណៈកម្មាធិការនេះ ទទួលបន្ទុកអនុវត្តគោលនយោបាយតម្លៃការ ដើម្បីឱ្យមានសង្គតិភាពជាមួយនឹងទិសដៅ រយៈពេលវែង និងតម្លៃសាធារណៈរបស់ធនាគារ។ គណៈកម្មាធិការនេះ ផ្តល់អនុសាសន៍ លើនីតិវិធីជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ ដែលមានសក្តានុពល ដើម្បីក្លាយជាសមាជិកគណៈកម្មាធិការ។ គណៈកម្មាធិការតម្លៃ ការ និងតែងតាំងគឺជាអ្នកអនុវត្តជ្រើសតាំងគណៈគ្រប់គ្រងជាន់ខ្ពស់ផងដែរ។

គណៈកម្មាធិការនេះត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សាភិបាល ហើយមានសមាជិក ៣ រូប និងលេខាធិការនៃគណៈកម្មាធិការ ១ រូប។ ក្រុមប្រឹក្សាភិបាលមានអំណាចគ្រប់ពេល ក្នុងការដកសមាជិកណាមួយចេញពីគណៈកម្មាធិការនេះ និងតែងតាំងសមាជិកថ្មីដើម្បី បំពេញតម្លៃនៃនិមិត្តរូបពីការដកចេញនោះ។

សមាជិក

• លោក Neo Poh Kiat	ប្រធាន
• លោកស្រីវេជ្ជបណ្ឌិត Pung Carolyne	សមាជិក
• លោក Yeo Hong Ping	សមាជិក

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលដែលសមរម្យ ប៉ុន្តែយ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ។ ប្រធានគណៈកម្មាធិការនេះ អាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀតប្រសិនបើចាំបាច់។

គណៈកម្មាធិការនាយក

គណៈកម្មាធិការនាយកទាំង ៩ នឹងជួយដល់ប្រធាននាយកប្រតិបត្តិក្នុងការផ្ដោតទៅលើបញ្ហាជាក់លាក់តាមរយៈការត្រួតពិនិត្យ និងតាមដាននូវដំណើរការប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងអនុវត្តកិច្ចការផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធាននាយកប្រតិបត្តិ និងរាយការណ៍ជូនប្រធាននាយកប្រតិបត្តិ ដើម្បីធ្វើសេចក្តីសម្រេចនិងដោះស្រាយនូវបញ្ហាផ្សេងៗ ត្រួតពិនិត្យលទ្ធផលការងាររបស់ធនាគារ និងផ្តល់អនុសាសន៍ចាំបាច់មួយចំនួនដើម្បីដោះស្រាយនូវប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។

១. គណៈកម្មាធិការប្រតិបត្តិ

គណៈកម្មាធិការនេះ រួមមានប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិគ្រប់គ្រងនាយកដ្ឋាននីមួយៗ ដែលមានតួនាទីរាយការណ៍ដោយផ្ទាល់ទៅកាន់ប្រធាននាយកប្រតិបត្តិ។ បុគ្គលិកផ្សេងទៀត អាចត្រូវបានអញ្ជើញឱ្យចូលរួមប្រសិនបើមានករណីចាំបាច់។ គណៈកម្មាធិការប្រតិបត្តិ ត្រូវជួយដល់ប្រធាននាយកប្រតិបត្តិ ក្នុងការត្រួតពិនិត្យ និងតាមដានដំណើរការការអនុវត្តន៍ប្រតិបត្តិការទាំងមូលរបស់ធនាគារ និងរាយការណ៍ពីលទ្ធភាពនៃសកម្មភាពការងារប្រចាំថ្ងៃគ្រប់ផ្នែកពាក់ព័ន្ធទៅប្រធាននាយកប្រតិបត្តិ ព្រមទាំងផ្តល់អនុសាសន៍ ដើម្បីគាំទ្រដល់ការអនុម័តលើបញ្ហាទូទៅដែលកើតឡើងក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។

សមាជិក

សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ រួមមាន៖

• ប្រធាននាយកប្រតិបត្តិ	ប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• ប្រធាននាយកប្រតិបត្តិធនធានមនុស្ស	សមាជិក
• ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ	សមាជិក
• ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ	សមាជិក
• ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន	សមាជិក
• នាយកប្រតិបត្តិឥណទាន	សមាជិក
• ប្រធានផ្នែកនីតិកម្ម	លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានធ្វើឡើងនៅពេលណាមួយសមរម្យ ប៉ុន្តែយ៉ាងហោចណាស់គឺត្រូវប្រជុំមួយសប្តាហ៍ម្តង។ កិច្ចប្រជុំអាចត្រូវបានធ្វើឡើងលើសពី មួយដងក្នុងមួយសប្តាហ៍ ឬមិនត្រូវបានប្រជុំ ប្រសិនបើចាំបាច់ ដោយផ្អែកតាមការសម្រេចរបស់ប្រធាននៃកិច្ចប្រជុំ។

២. គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល

គោលបំណងនៃគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល គឺដើម្បីជួយសម្របសម្រួលដល់អ្នកគ្រប់គ្រងធនធាន ក៏ដូចជា ក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងនូវទ្រព្យសម្បត្តិ និងបំណុលរបស់ធនាគារទាំងមូល និងដើម្បីធ្វើអោយប្រាកដថាធនាគារមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ទៅតាមកាតព្វកិច្ចដែលបានកំណត់ ក្នុងពេលសមស្របណាមួយ និងរៀបចំការចំណាយដោយមានប្រសិទ្ធភាពខ្ពស់ មានលក្ខណៈគ្រប់គ្រាន់ត្រឹមត្រូវតាមតម្រូវការបទប្បញ្ញត្តិ ដោយផ្សារភ្ជាប់ទៅនឹងទិសដៅនៃផលចំណេញក៏ដូចជាការរីកចម្រើនរយៈពេលវែងរបស់ធនាគារ ។

សមាជិក

គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល (ROC) មានតួនាទីតែងតាំងប្រធានគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល និងមានសិទ្ធិសម្រេចក្នុងការផ្លាស់ប្តូរសមាជិក ក្នុងគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល គ្រប់ពេលទាំងអស់ ហើយបំពេញបន្ថែមការខ្វះខាតសមាជិកដែលបានកើតឡើងនៅពេលមានការផ្លាស់ប្តូរសមាជិក ។

• ប្រធាននាយកប្រតិបត្តិ	ប្រធាន
• ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ	អនុប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	សមាជិក
• ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ	សមាជិក
• នាយករតនាភិបាល	សមាជិក
• នាយកប្រតិបត្តិវិភាគហានិភ័យ	សមាជិក
• លេខាធិការប្រតិបត្តិធានឧស្ម័ន	លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលណាមួយសមរម្យ ប៉ុន្តែយ៉ាងហោចណាស់ ធ្វើឡើង ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការនេះអាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

៣. គណៈកម្មាធិការអភិវឌ្ឍន៍អាជីវកម្ម

គោលបំណងរបស់គណៈកម្មាធិការអភិវឌ្ឍន៍អាជីវកម្ម គឺដើម្បីជួយដល់ការគ្រប់គ្រង និងត្រួតពិនិត្យ ការអភិវឌ្ឍន៍ ការអនុម័ត និងការអនុវត្តន៍គម្រោងអភិវឌ្ឍន៍អាជីវកម្មនានា ឱ្យស្របតាមផែនការយុទ្ធសាស្ត្រ។

សមាជិក

• ប្រធាននាយកប្រតិបត្តិ	ប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ	សមាជិក
• ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ	សមាជិក
• ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន	សមាជិក
• នាយកប្រតិបត្តិគ្រប់គ្រងប្រាក់កម្ចី	លេខាធិការ

ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍អាជីវកម្ម អាចអញ្ជើញសមាជិកដទៃទៀតឱ្យចូលរួមកិច្ចប្រជុំ ក្នុងករណីចាំបាច់ណាមួយ។

កិច្ចប្រជុំ

កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅពេលណាមួយសមរម្យ ប៉ុន្តែយ៉ាងហោចណាស់១ដងក្នុង១ត្រីមាស។ ប្រធានគណៈកម្មាធិការអាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀតប្រសិនបើចាំបាច់។

៤. គណៈកម្មាធិការតណទាន

គណៈកម្មាធិការតណទាន ត្រូវបានបង្កើតឡើងដើម្បីធានានូវការអនុលោមតាមអភិបាលកិច្ច និងការគ្រប់គ្រងសម្ពាធតណទានរបស់ធនាគារ។

គោលបំណងនៃគណៈកម្មាធិការនេះ គឺអនុម័តគោលការណ៍ណែនាំតណទាន ដែលស្ថិតក្រោមក្របខ័ណ្ឌអភិបាលកិច្ច និងកម្រិតតណទានដែលបានផ្តល់ជូនអតិថិជន ឬក្រុមអតិថិជន ដែលបានពាក់ព័ន្ធនឹងសិទ្ធិអំណាចដែលផ្តល់ឱ្យពីគណៈកម្មាធិការគ្រប់គ្រងហានិភ័យ។ ទទួលខុសត្រូវចំពោះការអនុវត្ត និងតាមដានប្រព័ន្ធគ្រប់គ្រងហានិភ័យតណទាន និងគោលនយោបាយទាក់ទងនឹងអាជីវកម្មរបស់ធនាគារទាំងមូល ធានាឱ្យបានការអនុលោមតាមកម្មវិធីអភិបាលកិច្ច និងលក្ខខណ្ឌត្រួតពិនិត្យ។

សមាជិក

សមាសភាពគណៈកម្មាធិការតណទានរួមមាន៖

• នាយកប្រតិបត្តិតណទាន	ប្រធាន
• ប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	សមាជិក
• ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ	សមាជិក
• ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ	សមាជិក
• នាយកប្រតិបត្តិវិភាគហានិភ័យ	លេខាធិការ

កិច្ចប្រជុំ

ការអនុម័តអាចធ្វើឡើងដោយប្រើប្រាស់សារអេឡិចត្រូនិក នៅពេលមានករណីចាំបាច់ណាមួយ។ កិច្ចប្រជុំនឹងត្រូវប្រារព្ធឡើងនៅពេលណាមួយដែលសមរម្យប៉ុន្តែយ៉ាងហោចណាស់ធ្វើឡើង ១ ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការតណទានអាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

៥. គណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងអតិថិជន

គោលបំណងនៃការបង្កើតឱ្យមានគណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងអតិថិជននេះឡើង គឺដើម្បីផ្តល់ព័ត៌មានដល់សមាជិកអំពីសារៈសំខាន់នៃបណ្តឹងរបស់អតិថិជន និងដើម្បីជួយក្នុងការសម្របសម្រួល ផ្តល់ជាចំណេះដឹងបន្ថែម និងផ្តល់ការបណ្តុះបណ្តាល ក៏ដូចជាបង្កើតឱ្យមានទម្រង់នៃការបម្រើសេវាអតិថិជនដែលល្អ និងការដោះស្រាយនូវបណ្តឹងអតិថិជនជាលក្ខណៈស្តង់ដារ ក្នុងគោលបំណងដើម្បីពង្រឹងនិងផ្តល់ឱ្យអតិថិជននូវសេវាកម្មដែលល្អប្រសើរជាទីទុកចិត្ត។ បន្ថែមពីនេះទៅទៀត គណៈកម្មាធិការនេះនឹងធ្វើការតាមដាន ត្រួតពិនិត្យ រាយការណ៍ និងផ្តល់ជាអនុសាសន៍នានាទាក់ទងទៅនឹងការយល់ឃើញរបស់អតិថិជន បណ្តឹង និងភាពជឿទុកចិត្តរបស់អតិថិជន រួមទាំងការផ្តល់សេវាជូនអតិថិជន។

សមាជិក

• នាយិកាប្រតិបត្តិប្រតិបត្តិតាម	ប្រធាន
• ប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	សមាជិក
• ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ	សមាជិក
• ប្រធាននាយកប្រតិបត្តិធនធានមនុស្ស	សមាជិក
• នាយកទីផ្សារជាន់ខ្ពស់	សមាជិក
• ប្រធានផ្នែកទីតាំង	លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវប្រារព្ធឡើងនៅពេលណាមួយសមរម្យ ប៉ុន្តែយ៉ាងហោចណាស់ធ្វើឡើង ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការអាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

៦. គណៈកម្មាធិការធនធានមនុស្ស

គោលបំណងនៃការបង្កើតគណៈកម្មាធិការធនធានមនុស្ស៖

- ដើម្បីធានាបានថាគោលនយោបាយធនធានមនុស្សត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាមួយនឹងគោលបំណងយូរអង្វែង និងគុណតម្លៃរបស់ធនាគារ។
- ផ្តល់អនុសាសន៍ ជូនដល់គណៈគ្រប់គ្រង អំពីបញ្ហាទាក់ទងទៅនឹងធនធានមនុស្សនៅក្នុងកន្លែងការងាររបស់ពួកគេ ដែលបញ្ហាទាំងនោះមិនត្រូវបានបញ្ជាក់ នៅក្នុងគោលនយោបាយរបស់ធនាគារ ។
- ផ្តល់អនុសាសន៍ជូនដល់គណៈគ្រប់គ្រងអំពីវិធីវិន័យបុគ្គលិកទៅលើចំណុចដែលពួកគេកំពុងធ្វើការសម្រេចចិត្តបាន
- ទទួលខុសត្រូវចំពោះបញ្ហាធនធានមនុស្សបន្ថែមផ្សេងទៀត ទៅតាមការចាត់តាំងរបស់ប្រធាននាយកប្រតិបត្តិ។

សមាជិក

សមាជិកគណៈកម្មាធិការធនធានមនុស្ស គួរតែប្រុងប្រយ័ត្នដើម្បីជៀសវាងទំនាស់ផលប្រយោជន៍ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការវិនិច្ឆ័យរបស់ពួកគេ ហើយគួរតែដកខ្លួនចេញពីការសម្រេចចិត្តណាមួយដែលអាចនឹងមានទំនាស់ផលប្រយោជន៍ (ទោះបីជាការអាចនឹងកើតមាន ឬកើតមានជាក់ស្តែងក៏ដោយ)។ គណៈកម្មាធិការធនធានមនុស្សមានសមាជិកអចិន្ត្រៃយ៍ដែលមានសមាសភាពដូចខាងក្រោម៖

• ប្រធាននាយកប្រតិបត្តិធនធានមនុស្ស	ប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	សមាជិក
• ប្រធានផ្នែកទីតាំង	សមាជិក
• នាយកជ្រើសរើសបុគ្គលិក និងអ្នកសម្របសម្រួលកិច្ចការធនធានមនុស្សជាន់ខ្ពស់	លេខាធិការ

សមាជិកផ្សេងទៀតអាចនឹងតែងតាំងជាតំណាងក្នុងករណីសមាជិកខាងលើមិនអាចចូលរួមការប្រជុំបាន។ ក្នុងករណីដែលប្រធានគណៈកម្មាធិការតែងតាំងតំណាងខ្លួន កិច្ចប្រជុំចាំបាច់ត្រូវបានដឹកនាំដោយសមាជិកណាម្នាក់ផ្សេងទៀត ដែលត្រូវបានជ្រើសរើសដោយសមាជិកដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ។

កិច្ចប្រជុំ

កិច្ចប្រជុំរបស់គណៈកម្មាធិការ នឹងត្រូវបានធ្វើឡើងនៅពេលណាមួយដែលមានតម្រូវការ។ ប្រធានគណៈកម្មាធិការ អាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀតប្រសិនបើចាំបាច់។

៧. គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវបានបង្កើតឡើងដើម្បីធានាដល់ការកំណត់អត្តសញ្ញាណ ការត្រួតពិនិត្យ និងគ្រប់គ្រងរាល់ហេតុការណ៍ហានិភ័យប្រតិបត្តិការទាំងអស់របស់ធនាគារ។ គោលបំណងនៃគណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការរួមមាន៖

- អនុវត្ត និងរក្សាចរនាសម្ព័ន្ធគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារ។
- ត្រួតពិនិត្យ និងកែលម្អរាល់ហេតុការណ៍ហានិភ័យប្រតិបត្តិការដែលអាចធ្វើឱ្យប៉ះពាល់ដល់ធនាគារធ្ងន់ធ្ងរ ដើម្បីបញ្ចៀស ឬកាត់បន្ថយឱ្យស្ថិតក្នុងកម្រិតទាបមួយដែលអាចទទួលយកបាន។
- ទទួលខុសត្រូវលើការអនុវត្ត និងការគ្រប់គ្រងហានិភ័យប្រតិបត្តិការរួមទាំងគោលនយោបាយនានាដែលសមស្របទៅនឹងអាជីវកម្ម និងយន្តការស្រុកក្នុងការគ្រប់គ្រងហានិភ័យ។
- ធ្វើឱ្យប្រាកដថាការគ្រប់គ្រងហានិភ័យប្រតិបត្តិការអនុលោមតាមគោលនយោបាយគ្រប់គ្រង និងត្រួតពិនិត្យរបស់ធនាគារទាំងមូល។

សមាជិក

សមាសភាពគណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវដឹកនាំដោយប្រធាន នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ និងមានសមាជិកដូចខាងក្រោម៖

• អនុប្រធាននាយកប្រតិបត្តិ	ប្រធាន
• ប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ	សមាជិក
• ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ	សមាជិក
• ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន	សមាជិក
• នាយកហានិភ័យប្រតិបត្តិការ	លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំផ្លូវការលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវរៀបចំឡើងយ៉ាងហោចណាស់ ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការនេះ អាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

៨. គណៈកម្មាធិការលទ្ធកម្ម

គោលបំណងគណៈកម្មាធិការលទ្ធកម្ម គឺដើម្បីស្វែងយល់លើគុណតម្លៃនៃសាច់ប្រាក់នៅ គ្រប់ការធ្វើលទ្ធកម្ម។ តម្លៃដែលត្រូវបានសម្រេចជ្រើសរើស តាមរយៈការប្រកួតប្រជែង ដោយបើកចំហ នៅពេលដែលអ្នកផ្គត់ផ្គង់ណាមួយ អាចជឿទុកចិត្តបានថា គម្រោង សំណើរបស់ពួកគេ ត្រូវបានរាយការណ៍ជាមួយអាចទទួលបានយកបានមិនមានន័យថា “តម្លៃ ទាប” ជានិច្ចកាលត្រូវបាន ជ្រើសរើសដោយស្វ័យប្រវត្តិនោះទេ ពោលគឺរួមបញ្ចូលទាំង ការពិចារណា ទៅលើភាពសមស្រប និងគោលបំណងតម្លៃលើទីផ្សារ ចំណូលលើការ វិនិយោគ ការចំណាយទាំងអស់ក្នុងមួយរដ្ឋឆ្នាំ ការផ្គត់ផ្គង់ទាន់ពេលវេលា ការគាំទ្រ បន្ទាប់ពីផ្គត់ផ្គង់រួច និងនិរន្តរភាព បរិស្ថានទំនួលខុសត្រូវសង្គមកស្ថាន នៃបទពិសោធន៍ ដែលបានអនុវត្តពីមុន ការធានាបាននូវប្រសិទ្ធភាព និងការអនុលោមទៅតាមច្បាប់។

សមាជិក

គណៈកម្មាធិការលទ្ធកម្មមានសមាជិកមានដូចខាងក្រោម៖

• ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ	ប្រធាន
• ប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	សមាជិក
• ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ	សមាជិក
• នាយកគ្រប់គ្រងរដ្ឋបាល និងលទ្ធកម្ម	លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំត្រូវបានរៀបចំតាមពេលវេលាសមស្របណាមួយ។ ប្រធានគណៈកម្មាធិការ លទ្ធកម្ម អាចកោះហៅប្រជុំបន្ថែមប្រសិនបើចាំបាច់។

៩. គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន ជាវេទិកាមួយដើម្បីផ្តល់នូវអភិបាលកិច្ច/ការ ត្រួតពិនិត្យលើសកម្មភាព/គម្រោងបច្ចេកវិទ្យាព័ត៌មាន ដើម្បីពង្រឹងការចាំបាច់ផ្នែក បច្ចេកវិទ្យាព័ត៌មាន និងដើម្បីជួយដល់ការសម្រេចចិត្តសំខាន់ៗដែលទាក់ទងនឹង បច្ចេកវិទ្យាព័ត៌មាន។ គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន អនុវត្តមុខងារសំខាន់ៗ ក្នុងការកំណត់ទិសដៅ និងការត្រួតពិនិត្យគម្រោងបច្ចេកវិទ្យាព័ត៌មាន ដើម្បីកាត់បន្ថយ ហានិភ័យ និងសម្រេចផែនការអាជីវកម្ម។

សមាជិក

• ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន	ប្រធាន
• ប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	សមាជិក
• ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ	សមាជិក
• ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ	សមាជិក
• ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ	សមាជិក
• នាយកប្រតិបត្តិប្រព័ន្ធបណ្តាញធនាគារអេឡិចត្រូនិក	សមាជិក
• នាយកប្រតិបត្តិគ្រប់គ្រងប្រព័ន្ធស្នូល	លេខាធិការ

សមាជិកដទៃទៀតត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនៅពេលមានករណីពាក់ព័ន្ធ។

កិច្ចប្រជុំ

កិច្ចប្រជុំនេះត្រូវរៀបចំ និងធ្វើឡើងតាមការស្នើសុំពីប្រធាននៃគណៈកម្មាធិការបច្ចេកវិទ្យា ព័ត៌មាន។

ការគ្រប់គ្រងហានិភ័យ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជឿជាក់ថាការគ្រប់គ្រងហានិភ័យមិនគ្រាន់តែជាការការពារប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងអនាគតរួមមួយសម្រាប់អតិថិជន អាជីវកម្ម សហការី និងសហគមន៍របស់ធនាគារ ដើម្បីកាត់បន្ថយហានិភ័យអនាគត។ តាមរយៈការផ្តល់អាទិភាពដល់ការគ្រប់គ្រងហានិភ័យ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានផ្តល់អំណាចដល់អតិថិជន បង្កើតទំនុកចិត្តជាមួយអាជីវកម្ម ជំរុញបរិយាកាសសុវត្ថិភាពសម្រាប់សហសេរីក ផ្តល់ប្រាក់ចំណេញដល់ម្ចាស់ភាគហ៊ុន និងរួមចំណែកជាវិជ្ជមានដល់សហគមន៍ ស្របពេលដែលធនាគារជំរុញកំណើនប្រកបដោយចីរភាព និងសម្រេចបាននូវចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួន។ ធនាគារមានគោលបំណងប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងហានិភ័យនៅទូទាំងស្ថាប័ន និងលើគ្រប់ប្រភេទហានិភ័យទាំងអស់ ដោយឈរលើវប្បធម៌ និងគុណតម្លៃរបស់ធនាគារ។ នេះត្រូវបានរៀបរាប់នៅក្នុងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ ដែលរួមមានគោលការណ៍ និងការអនុវត្តសំខាន់ៗដែលធនាគារប្រើប្រាស់ក្នុងការគ្រប់គ្រងហានិភ័យ ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។ ក្របខ័ណ្ឌនេះជំរុញឱ្យមានការត្រួតពិនិត្យហានិភ័យ លើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងលើកទឹកចិត្តឱ្យមានការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រ និងដំណើរការប្រកបដោយវឌ្ឍនភាព។ ក្របខ័ណ្ឌនេះក៏គាំទ្រវិធីសាស្ត្រស្របគ្នាក្នុងការកំណត់អត្តសញ្ញាណ វាយតម្លៃ គ្រប់គ្រង និងរាយការណ៍អំពីហានិភ័យដែលអាចនឹងកើតឡើងពីសកម្មភាពរបស់ពួកយើង ជាមួយនឹងគណនេយ្យភាពច្បាស់លាស់។ ធនាគារបន្តត្រួតពិនិត្យ បង្កើនក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងពង្រឹងវិធីសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យ ដែលជាប់ទាក់ទងទៅនឹងសមត្ថភាពបុគ្គលិក អភិបាលកិច្ច ការធ្វើរបាយការណ៍ និងការគ្រប់គ្រងព័ត៌មាន គណនេយ្យ ប្រតិបត្តិការ សន្ទនីយភាព ទីផ្សារ បច្ចេកវិទ្យាព័ត៌មាន (ដោយរួមបញ្ចូលហានិភ័យនៃសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត) ដំណើរការគ្រប់គ្រងហានិភ័យនៃអាកាសធាតុនិងសង្គម គោលនយោបាយ និងទិន្នន័យ។

ការគ្រប់គ្រងហានិភ័យ និងភាពមិនច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល គឺជាកត្តាសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារប្រកបដោយភាពជោគជ័យ និងក្នុងការសម្រេចគោលដៅរបស់ធនាគារក្នុងការអភិវឌ្ឍន៍អាជីវកម្មប្រកបដោយវិជ្ជមានភាព និងភាពធន់។ ធនាគារតែងប្រឈមនឹងភាពមិនប្រាកដប្រជាជាប្រចាំ ហើយតាមរយៈវិធីសាស្ត្រដែលមានរចនាសម្ព័ន្ធសម្រាប់ការគ្រប់គ្រងហានិភ័យ ធនាគារអាចឆ្លើយតបបានយ៉ាងល្អក្នុងការកាត់បន្ថយហានិភ័យ គ្រប់គ្រងហានិភ័យ និងចាប់យកឱកាសថ្មីៗ។ ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាភិបាលអនុម័តលើហានិភ័យធំៗ និងហានិភ័យដែលអាចកើតមាន និងធានាឱ្យមានក្របខ័ណ្ឌអភិបាលកិច្ចគ្រប់គ្រងហានិភ័យដ៏រឹងមាំមួយ ដែលអនុញ្ញាតឱ្យធនាគារកំណត់អាទិភាព និងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។ ក្រុមប្រឹក្សាភិបាលអនុវត្តការត្រួតពិនិត្យអោយមានប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ យ៉ាងហោចណាស់មួយឆ្នាំម្តង ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងហានិភ័យប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន ដែលអនុវត្តដោយឯករាជ្យ និងរួមបញ្ចូលការអនុវត្តតាមស្តង់ដារអន្តរជាតិដ៏ល្អបំផុត។

ធនាគារ ទទួលស្គាល់ពីសារៈសំខាន់នៃវប្បធម៌ដ៏រឹងមាំ ដែលសំដៅលើ គរិយាបថ គុណតម្លៃ និងបទដ្ឋានរួម ដែលបង្កើតអាកប្បកិរិយាទាក់ទងនឹងការយល់ដឹងអំពីហានិភ័យ ការទទួលយកហានិភ័យ និងការគ្រប់គ្រងហានិភ័យ។ បុគ្គលិករបស់ធនាគារគ្រប់រូបមានទំនួលខុសត្រូវចំពោះការគ្រប់គ្រងហានិភ័យ ជាមួយនឹងការទទួលខុសត្រូវខ្ពស់ទៅកាន់ក្រុមប្រឹក្សាភិបាល។



ការគ្រប់គ្រងហានិភ័យ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវលើកិច្ចការរបស់ធនាគារ និងផ្តល់នូវភាពជាអ្នកដឹកនាំដ៏ល្អសម្រាប់ប្រធាននាយកប្រតិបត្តិ និងគណៈគ្រប់គ្រង។ ដោយមានការអនុញ្ញាតពីក្រុមប្រឹក្សាភិបាល គណៈកម្មាធិការក្រុមប្រឹក្សាភិបាលផ្សេងៗត្រូវត្រួតពិនិត្យទំនួលខុសត្រូវទៅតាមលក្ខខណ្ឌដែលបានកំណត់។ ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានទំនួលខុសត្រូវរួមក្នុងការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (ROC) ដើម្បីត្រួតពិនិត្យគណៈកម្មាធិការផ្សេងៗដូចជា គណៈកម្មាធិការឥណទាន (CC) គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ (ORMC) គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) និងគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន ដែលទទួលខុសត្រូវក្នុងការផ្តល់អនុសាសន៍ អនុវត្ត និងត្រួតពិនិត្យគោលនយោបាយ និងដំណើរការគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងហានិភ័យរបស់ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការគ្រប់គ្រងហានិភ័យទាំងនេះត្រូវបានបង្កើតឡើង និងគាំទ្រដោយក្រុមការងារផ្នែកហានិភ័យ។ ផ្នែកហានិភ័យគឺជាផ្នែកឯករាជ្យនៃខ្សែបន្ទាត់អាជីវកម្ម ក៏ដូចជាត្រូវចូលរួមយ៉ាងសកម្មក្នុងដំណើរការសម្រេចចិត្តសំខាន់ៗដែលទាក់ទងនឹងសញ្ញាណហានិភ័យ។

ក្រុមប្រឹក្សាភិបាលតាមរយៈគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (ROC) កំណត់ហានិភ័យ (Risk Appetite) របស់ធនាគារ ដោយត្រួតពិនិត្យការបង្កើតគោលនយោបាយ និងដំណើរការគ្រប់គ្រងហានិភ័យ និងបង្កើតដែនកំណត់នៃ (Risk Appetite) ដើម្បីណែនាំអំពីហានិភ័យទាំងនោះទៅកាន់ធនាគារ។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ក៏គ្រប់គ្រងលើការកំណត់អត្តសញ្ញាណ ការត្រួតពិនិត្យ ការគ្រប់គ្រង និងការរាយការណ៍អំពីឥណទាន ទីផ្សារ សន្ទនីយភាព ហានិភ័យប្រតិបត្តិការ បច្ចេកវិទ្យា ជាមួយហានិភ័យនៃអាកាសធាតុនិងសង្គម។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ធនាគារមានទំនួលខុសត្រូវខ្ពស់ ក្នុងការត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យដែលបានបង្កើតឡើង ដើម្បីកំណត់ និងវិភាគហានិភ័យដែលធនាគារប្រឈមមុខ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការកំណត់ និងការគ្រប់គ្រងហានិភ័យ ក្នុងការតាមដានហានិភ័យ រៀបចំនិងដែនកំណត់ ដើម្បីពង្រឹងឬផ្លាស់ប្តូរគ្រប់គ្រងហានិភ័យប្រកបដោយការប្រុងប្រយ័ត្ន និងមានប្រសិទ្ធភាព តាមរយៈការទទួលយកហានិភ័យ risk appetite។

គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ តាមរយៈការបណ្តុះបណ្តាល បទដ្ឋានគ្រប់គ្រង និងនីតិវិធីផ្សេងៗ ធនាគារ មានគោលបំណងបង្កើតបរិយាកាសគ្រប់គ្រងហានិភ័យប្រកបដោយវិន័យភាព និងប្រសិទ្ធភាព ដែលបុគ្គលិកទាំងអស់យល់អំពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។ ការកំណត់សម្គាល់ហានិភ័យរួមមាន ហានិភ័យនៃឥណទាន ប្រតិបត្តិការ សន្ទនីយភាព ទីផ្សារ បច្ចេកវិទ្យាព័ត៌មាន អាកាសធាតុ និងសង្គម ដែលត្រូវបានត្រួតពិនិត្យនិងកាត់បន្ថយ ជាប្រចាំប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា ធនាគារតែងតែរក្សាបាននូវភាពខ្លាំងក្លា និងប្រតិបត្តិតាម នៃដើមទុន ភាពគ្រប់គ្រាន់នៃដើមទុនស្របតាមបទប្បញ្ញត្តិ ស្ថានភាពសន្ទនីយភាព និងការអនុលោមតាមបទប្បញ្ញត្តិផ្សេងៗ។

គណៈកម្មាធិការសរនកម្មរបស់ធនាគារ ត្រួតពិនិត្យការអនុវត្តការគ្រប់គ្រងផ្ទៃក្នុង និងការអនុលោមតាមតម្រូវការបទប្បញ្ញត្តិ។ គណៈកម្មាធិការនេះ តែងតែត្រូវបានត្រួតពិនិត្យដោយ ក្រុមសរនកម្មផ្ទៃក្នុង និង ប្រតិបត្តិការ។ សរនកម្មផ្ទៃក្នុងអនុវត្តទាំងការត្រួតពិនិត្យផ្ទៃក្នុង និងនីតិវិធី ទៅតាមកាលវិភាគ និងមិនតាមកាលវិភាគត្រួតពិនិត្យ និងផ្នែកប្រតិបត្តិតាម ដើម្បីធានាថាបទប្បញ្ញត្តិទាំងអស់ត្រូវបានអនុវត្តតាមយ៉ាងពេញលេញ ហើយត្រូវបានរាយការណ៍ទៅគណៈកម្មាធិការសរនកម្មរបស់ធនាគារ។

ធនាគារគ្រប់គ្រងការកំណត់អត្តសញ្ញាណ ការរាយការណ៍ និងការកាត់បន្ថយហានិភ័យធំៗ និងហានិភ័យដែលកំពុងកើតមាន តាមរយៈដំណើរការអភិបាលកិច្ចផ្ទៃក្នុងជាមួយនឹងវិធីសាស្ត្រ និងដំណើរការគ្រប់គ្រងហានិភ័យ។ វិធីសាស្ត្ររបស់ធនាគារក្នុងការកំណត់អត្តសញ្ញាណ និងរាយការណ៍ផ្ទៃដល់ប៉ះពាល់ មានគោលបំណងធានាថា ធនាគារអាចកាត់បន្ថយផលប៉ះពាល់នៃហានិភ័យទាំងនោះទៅលើលទ្ធផលនៃរបាយការណ៍ហិរញ្ញវត្ថុ គោលដៅយុទ្ធសាស្ត្ររយៈពេលវែង និងកេរ្តិ៍ឈ្មោះរបស់ធនាគារ។ ជាផ្នែកមួយនៃការវិភាគជាប្រចាំរបស់ធនាគារ ភាពរស់នៅនៃហានិភ័យផលប៉ះពាល់សំខាន់ៗ ត្រូវបានពិនិត្យឡើងវិញដោយរាយការណ៍ហានិភ័យពីក្រោមឡើងទៅលើ និងបំពេញបន្ថែមដោយការវិភាគម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាពនយោបាយពីលើចុះក្រោម។ វិធីសាស្ត្រពីរយ៉ាងនេះ អនុញ្ញាតឱ្យធនាគារយល់ដឹងអំពីអ្នកបង្កហានិភ័យ ដែលមានផលប៉ះពាល់ដល់ហានិភ័យទាំងមូលរបស់ធនាគារ ក៏ដូចជាអ្នកដែលពាក់ព័ន្ធចំពោះផលប៉ះពាល់។ ការយល់ដឹងអំពីហានិភ័យត្រូវបានលើកឡើងឥតឈប់ឈរតាមរយៈ វគ្គបណ្តុះបណ្តាលផ្ទៃក្នុងនិងខាងក្រៅ ការទំនាក់ទំនង និងការប្រជុំ។ ធនាគារប្តេជ្ញាបន្ត

ពង្រឹងសមត្ថភាព និងត្រួតពិនិត្យ ដោយពង្រឹងការគ្រប់គ្រងហានិភ័យផ្អែកតាមនីតិវិធីហានិភ័យ គោលនយោបាយហានិភ័យ វិធីសាស្ត្ររាល់វែងហានិភ័យ ការវិភាគហានិភ័យ និងរបាយការណ៍ហានិភ័យ។

RISK APPETITE

Risk Appetite របស់ធនាគារប្រែសម្រួលកម្ពុជា ក.អ ត្រូវបានកំណត់ដោយក្រុមប្រឹក្សាភិបាល និងគ្រប់គ្រងដោយគោលការណ៍Risk Appetite ដែលបង្ហាញពីហានិភ័យដែលធនាគារទទួលយក និងយុទ្ធសាស្ត្ររបស់ធនាគារដោយភ្ជាប់ជាមួយនឹង Risk Appetite។ ភារកិច្ចពង្រឹងការគ្រប់គ្រងហានិភ័យរបស់ធនាគារដោយកំណត់ការជូនដំណឹងយ៉ាងច្បាស់លាស់ពីគណៈគ្រប់គ្រងជាន់ខ្ពស់។ ប្បធម៌គ្រប់គ្រងហានិភ័យរបស់ធនាគារដ៏រឹងមាំ ជាមួយនឹងការបំពេញបន្ថែមដោយការលើកទឹកចិត្ត បានជួយជំរុញបន្ថែមនូវ Risk Appetite។

Risk Appetite របស់ធនាគាររួមបញ្ចូលការពិចារណាអំពីហានិភ័យហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។ ធនាគារបានកំណត់ហានិភ័យហិរញ្ញវត្ថុជាហានិភ័យនៃការបាត់បង់ហិរញ្ញវត្ថុដោយសារសកម្មភាពអាជីវកម្ម។ ធនាគារទទួលយកហានិភ័យទាំងនេះ ដើម្បីបង្កើនតម្លៃសាស្ត្រាភារកិច្ច។ ហានិភ័យមិនមែនហិរញ្ញវត្ថុ គឺជាហានិភ័យ ដែលមិនសម្រេចបានតាមផែនការយុទ្ធសាស្ត្រនិងគោលបំណង ឬជាលទ្ធផលនៃការបរាជ័យនៃដំណើរការផ្ទៃក្នុង មនុស្ស និងប្រព័ន្ធ ឬព្រឹត្តិការណ៍ខាងក្រៅ។ Risk Appetite របស់ធនាគារបន្តវិវឌ្ឍ និងពង្រីកវិសាលភាព ដែលជាផ្នែកមួយនៃដំណើរការត្រួតពិនិត្យប្រចាំឆ្នាំរបស់ធនាគារ ដើម្បីធានាថាវិធីសាស្ត្ររបស់ធនាគារចំពោះ Risk Appetite នៅតែស្របតាមការអនុវត្តល្អបំផុតតាមទីផ្សារជាក់ស្តែង តាមបទប្បញ្ញត្តិ និងគោលដៅយុទ្ធសាស្ត្រ។ ធនាគារបានគិតគូរអំពីប្រភេទហានិភ័យដែលយើងបានពិនិត្យ តាមដាន និងការគ្រប់គ្រងដោយប្រើប្រាស់កម្រិតហានិភ័យដែលយើងបានបង្កើត គោលនយោបាយ ដំណើរការ និងការគ្រប់គ្រងប្រព័ន្ធផ្ទៃក្នុង។ ការកំណត់នៃកម្រិតហានិភ័យ មានសារៈសំខាន់ក្នុងការធ្វើឱ្យ Risk Appetite របស់ធនាគារ ជាផ្នែកមួយនៃអាជីវកម្ម ដោយជួយរក្សាហានិភ័យទាំងអស់ ក្នុងកម្រិតមួយដែលអាចទទួលយកបាន។ ហានិភ័យនៃផលប៉ះពាល់កំណត់នៃការរស់នៅផ្សេងៗរបស់ប្រភេទហានិភ័យ ដែលត្រូវបានបង្កើតឡើងពីថ្នាក់លើដល់ថ្នាក់ក្រោម ហើយត្រូវបានអនុវត្តដោយប្រើគោលការណ៍ និងក្របខ័ណ្ឌ។ ចំពោះប្រភេទហានិភ័យដែលមិនអាចគណនាបាន ត្រូវបានគ្រប់គ្រងដោយប្រើគោលការណ៍គុណភាព។ Risk Appetite របស់ធនាគារ ត្រូវបានបង្ហាញទាំងក្នុងបរិមាណ និងគុណភាព ហើយអនុវត្តនៅកម្រិតអាជីវកម្មស្នូល។ លទ្ធផលនៅលើរបាយការណ៍ Risk Appetite ត្រូវបានរាយការណ៍ទៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដើម្បីពិភាក្សាលើការបំពាននិងការកែតម្រូវនានា។ ការរាយការណ៍នេះអនុញ្ញាតឱ្យធនាគារកំណត់អត្តសញ្ញាណហានិភ័យបានឆ្លាស់ៗ កាត់បន្ថយផលប៉ះពាល់ និងលើកកម្ពស់ប្រជាជនគ្រប់គ្រងហានិភ័យរបស់ធនាគារឱ្យកាន់តែរឹងមាំ។

ការគ្រប់គ្រងហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការបាត់បង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជន ឬគូភាគីមិនបំពេញកាតព្វកិច្ចតាមកិច្ចសន្យា។ ហានិភ័យឥណទានកើតឡើងជាចម្បងពីការផ្តល់ឥណទានដោយផ្ទាល់ ហិរញ្ញវត្ថុពាណិជ្ជកម្ម និងការធានាអាជីវកម្ម។ ការខាតបង់ឥណទានក៏អាចកើតឡើង មុនពេលអ្នកខ្ចីកខានក្នុងការទូទាត់ផងដែរ។ ការខាតបង់អាចកើតមានឡើង នៅពេលធនាគារសង្កេតឃើញថា លទ្ធភាពនៃការមិនទូទាត់សងរបស់ភាគីខ្ចីប្រាកដនាពេលអនាគតមានភាពកើនឡើង។ ជាទូទៅ ទម្រង់នៃការខាតបង់នេះ ត្រូវបានគេបញ្ចូលក្រោមនិយមន័យដ៏ទូលំទូលាយនៃហានិភ័យឥណទាន។ សម្រាប់គោលបំណងនៃរបាយការណ៍គ្រប់គ្រងហានិភ័យ ធនាគារពិចារណា និងរួមបញ្ចូលគ្រប់ធាតុផ្សំទាំងអស់នៃហានិភ័យឥណទាន ជាទូទៅហានិភ័យនៃកាតព្វកិច្ចបុគ្គល និងហានិភ័យក្នុងវិស័យផ្សេងៗ។ វាត្រូវបានរាល់វែងជាចំនួនដែលអាចត្រូវបានបាត់បង់នៅពេលអតិថិជន ឬភាគីម្ខាងទៀតខកខានក្នុងការសងប្រាក់វិញ ហើយក៏ត្រូវបានត្រួតពិនិត្យដោយប្រើប្រាស់វិធានការគ្រប់គ្រងហានិភ័យផ្ទៃក្នុងផ្សេងៗ និងស្ថិតក្នុងដែនកំណត់របស់បុគ្គលិកដែលត្រូវបានផ្តល់សិទ្ធិ និងគ្រប់គ្រងតាមរយៈក្របខ័ណ្ឌគ្រប់គ្រងហានិភ័យដ៏រឹងមាំ ដែលបង្ហាញអំពីភាពច្បាស់លាស់និងត្រឹមត្រូវនៃ គោលនយោបាយ គោលការណ៍ និងការណែនាំ សម្រាប់អ្នកគ្រប់គ្រងហានិភ័យ។

វិធីសាស្ត្ររបស់ធនាគារ ចំពោះការគ្រប់គ្រងហានិភ័យឥណទានមានដូចខាងក្រោម៖

- គោលនយោបាយ
- វិធីសាស្ត្រហានិភ័យ
- ដំណើរការប្រព័ន្ធ និងរបាយការណ៍

គោលនយោបាយ៖ ការវាស់វែងនៃហានិភ័យឥរិយាបថនានា និងវិសាលភាពនៃការអនុវត្តន៍ ត្រូវបានកំណត់នៅក្នុងគោលនយោបាយគ្រប់គ្រងហានិភ័យឥរិយាបថនានា។ គណៈគ្រប់គ្រង ជាន់ខ្ពស់កំណត់ទិសដៅ និងគោលនយោបាយរួមសម្រាប់ការគ្រប់គ្រងហានិភ័យ ឥរិយាបថនានានៅក្រុមហ៊ុនធនាគារទាំងមូល។ គោលនយោបាយហានិភ័យឥរិយាបថនានា បាន កំណត់គោលការណ៍ដែលធនាគារត្រូវគ្រប់គ្រងនិងត្រួតពិនិត្យហានិភ័យឥរិយាបថនានា របស់ខ្លួន។ គោលការណ៍ទាំងនេះ ដែលបំពេញបន្ថែមដោយបទដ្ឋានប្រតិបត្តិការ និង ការណែនាំមួយចំនួន ធានាបាននូវភាពស៊ីសង្វាក់គ្នាក្នុងការកំណត់ ការវាយតម្លៃ ការធានា ការវាស់វែង ការវាយតម្លៃ និងការគ្រប់គ្រងហានិភ័យឥរិយាបថនានាក្នុងធនាគារ និងផ្តល់ការណែនាំក្នុងការបង្កើតអាជីវកម្ម និង/ឬ គោលនយោបាយ និងបទដ្ឋាន ហានិភ័យឥរិយាបថនានាដ៏ជាក់លាក់មួយ។

បទដ្ឋាននិងសេចក្តីណែនាំអំពីប្រតិបត្តិការ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានលម្អិត បន្ថែមលើការអនុវត្តគោលការណ៍ឥរិយាបថនានានៅក្នុងធនាគារ ហើយត្រូវបានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពឥរិយាបថនានា និងទម្រង់ហានិភ័យផលប៉ុន្តែផ្សេងៗ។ ផលិតផល ឥរិយាបថនានារបស់ធនាគារទាំងអស់ត្រូវបានគ្រប់គ្រងដោយគោលការណ៍ណែនាំផលិតផល ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការរបស់អតិថិជន និងការសិក្សាទីផ្សារ ហើយត្រូវបានអនុម័តដោយគណៈកម្មាធិការក្រុមប្រឹក្សាភិបាល។ ស្របពេលជាមួយគ្នា នេះដែរ នីតិវិធីនៃការសិក្សាលើឥរិយាបថនានា គោលនយោបាយត្រួតពិនិត្យឥរិយាបថនានា និង គោលនយោបាយនានា ត្រូវបានកែសម្រួលជាទៀងទាត់ផងដែរ ដើម្បីឱ្យមានគុណភាព រវាងល្បឿន ការចំណាយ និងការគ្រប់គ្រងហានិភ័យ ជាមួយនឹងការផ្លាស់ប្តូរបទប្បញ្ញត្តិ និងការអនុម័តដោយគណៈកម្មាធិការក្រុមប្រឹក្សាភិបាល។

វិធីសាស្ត្រហានិភ័យ៖ ហានិភ័យឥរិយាបថនានាត្រូវបានគ្រប់គ្រងដោយការយល់ដឹងអំពី អតិថិជន អាជីវកម្ម និងស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេ។ ហានិភ័យឥរិយាបថនានាក៏ត្រូវ បានគ្រប់គ្រងតាមរយៈការវិភាគទិន្នន័យផងដែរ។ ការកំណត់លក្ខណៈវិនិច្ឆ័យហានិភ័យ ឥរិយាបថនានា និងដែនកំណត់នៃការផ្តល់ឥរិយាបថនានា គឺជាផ្នែកសំខាន់នៃដំណើរការគ្រប់គ្រង ហានិភ័យឥរិយាបថនានារបស់ធនាគារ ដែលត្រូវបានបង្ហាញតាមរយៈរបាយការណ៍ Risk Appetite ទីផ្សារគោលដៅ និងលក្ខណៈវិនិច្ឆ័យនៃ Risk Acceptance។ អ្នកខ្លី ត្រូវបានវាយតម្លៃជាលក្ខណៈបុគ្គល ហើយត្រូវបានពិនិត្យ និងវាយតម្លៃបន្ថែមដោយ អ្នកគ្រប់គ្រងហានិភ័យឥរិយាបថនានាដែលមានបទពិសោធន៍ ដោយពិចារណាលើកត្តា ហានិភ័យឥរិយាបថនានា ក្នុងការកំណត់ហានិភ័យរបស់អ្នកខ្លី។ ធនាគារប្រើវិធីសាស្ត្រ ផ្អែកលើកម្មវិធីច្បាស់លាស់ ដើម្បីសម្រេចបាននូវការគ្រប់គ្រងប្រកបដោយគុណភាព រវាងហានិភ័យ និងការផ្តល់រង្វាន់។ ការប្រឈមមុខនឹងហានិភ័យរបស់តួប្រកួត ប្រជែង ដែលអាចត្រូវបានកើតឡើងដោយសារហានិភ័យទីផ្សារត្រូវបានកំណត់ ពិនិត្យ និង ធ្វើសកម្មភាព ដោយគណៈគ្រប់គ្រង ហើយត្រូវបានវាយតម្លៃធុនគណៈកម្មាធិការ ហានិភ័យ។

ការគ្រប់គ្រងហានិភ័យប្រមូលផ្តុំ៖ សម្រាប់ហានិភ័យឥរិយាបថនានាប្រមូលផ្តុំ ធនាគារផ្តោត លើ Risk Appetite ។ នេះក៏ត្រូវបានគ្រប់គ្រងក្នុងកម្រិតពីរផងដែរ គឺកម្រិតផលិតផល ដែលកំណត់ទំហំឥរិយាបថនានា និងកម្រិតបំណែកទីផ្សារ ដើម្បីគ្រប់គ្រងការវិវឌ្ឍន៍នៃទីផ្សារ ដែលមានហានិភ័យខ្ពស់។ ដំណើរការអភិបាលកិច្ច ត្រូវបានរៀបចំឡើង ដើម្បីធានា ថាដែនកំណត់ត្រូវបានត្រួតពិនិត្យជាប្រចាំ ហើយសកម្មភាពសមស្របផ្សេងៗត្រូវបាន ធ្វើឡើងនៅពេលហួសដែនកំណត់។ ធនាគារ ត្រួតពិនិត្យជាប្រចាំនូវហានិភ័យប្រមូលផ្តុំ របស់ខ្លួនតាមរយៈផលិតផល អតិថិជន វិស័យអាជីវកម្ម។ នៅឆ្នាំ ២០២៣ ធនាគារ បានពិនិត្យមើលឥរិយាបថនានារបស់ស្ថាប័នហិរញ្ញវត្ថុទាំងអស់។ ធនាគារបន្តពិនិត្យវិធីសាស្ត្រ ដែលអាចឱ្យធនាគារបង្កើនវិសាលភាពនៃដែនកំណត់ និងវិធីសាស្ត្រនានា ដើម្បីគ្រប់គ្រង ហានិភ័យប្រមូលផ្តុំ។

ហានិភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច៖ ការផ្តល់ហិរញ្ញប្បទានប្រកបដោយទំនួល ខុសត្រូវ គ្របដណ្តប់លើបញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) គឺជាប្រធានបទ ដ៏មានសារៈសំខាន់ ដែលជះឥទ្ធិពលដល់ការសម្រេចចិត្តដល់ការវិនិយោគ និងផ្តល់ ហិរញ្ញប្បទាននៅក្នុងរង្វង់ធនាគារ។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលស្គាល់ថា ការអនុវត្តផ្នែកហិរញ្ញប្បទានរបស់ធនាគារមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម ហើយ ការបរាជ័យរបស់អតិថិជនក្នុងការគ្រប់គ្រងបញ្ហា បរិស្ថាន សង្គម និងអភិបាលកិច្ច ឱ្យបានត្រឹមត្រូវ អាចជះឥទ្ធិពលដោយផ្ទាល់ដល់ប្រតិបត្តិការ និងលទ្ធភាពសេដ្ឋកិច្ច រយៈពេលវែងរបស់ពួកគេ ក៏ដូចជាសហគមន៍ និងបរិស្ថានដែលពួកគេកំពុងរស់នៅផង ដែរ។ ធនាគារចាត់ទុកហានិភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច ថាមានសារៈសំខាន់ ក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលអនុម័ត និងត្រួតពិនិត្យ គ្របខ័ណ្ឌអភិបាលកិច្ចហានិភ័យរបស់ធនាគារ ដែលជាតំណាងគ្រប់គ្រងហានិភ័យដ៏ ឯករាជ្យមួយ។

ដំណើរការប្រព័ន្ធ និងរបាយការណ៍៖ ធនាគារវិនិយោគឥតឈប់ឈរនៅក្នុងប្រព័ន្ធ ដើម្បី គាំទ្រការត្រួតពិនិត្យហានិភ័យ និងការវាយតម្លៃសម្រាប់អាជីវកម្មរបស់ធនាគារ។ ដំណើរការឥរិយាបថនានាពេលចាប់ផ្តើមរហូតដល់បញ្ចប់ ត្រូវបានពិនិត្យ និងកែលម្អ ជាបន្តបន្ទាប់ តាមរយៈគំនិតថ្មីៗ ដែលទាក់ទងនឹងអាជីវកម្ម ប្រតិបត្តិការ ការគ្រប់គ្រង ហានិភ័យ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។ ប្រព័ន្ធរាយការណ៍ឥរិយាបថនានារបស់ធនាគារ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ចំពោះទាំងអតិថិជនថ្មី និងអតិថិជនចាស់ ហើយ យើងក៏បានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រមូលបំណុលផងដែរ។ ប្រព័ន្ធ និងស្វ័យប្រវត្តិ កម្មទាំងនេះនឹងជួយធនាគារ ក្នុងការសម្របសម្រួលការគ្រប់គ្រងហានិភ័យគ្រប់ ដំណាក់កាលនៃឥរិយាបថនានា។ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ប្រាថ្នាចង់ក្លាយជាធនាគារ ដែលផ្តល់ឱកាសឥតដែនកំណត់ ដែលគាំទ្រដោយបច្ចេកវិទ្យា ដើម្បីបង្កើនសមត្ថភាព បម្រើសេវាកម្មអតិថិជន ប្រកបដោយភាពងាយស្រួល ជាមួយនឹងបទពិសោធន៍ដ៏គួរ អោយពេញចិត្ត។ ការត្រួតពិនិត្យនិងការគ្រប់គ្រងជាប្រចាំថ្ងៃ ទៅលើទំហំឥរិយាបថនានា ការអនុវត្តផលប៉ុន្តែ និងកត្តាខាងក្រៅ ដែលអាចប៉ះពាល់ដល់ហានិភ័យឥរិយាបថនានា គឺជា គន្លឹះរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យឥរិយាបថនានាប្រកបដោយប្រសិទ្ធភាព។

ផលប៉ុន្តែត្រូវបានត្រួតពិនិត្យជាប្រចាំ ដោយផ្អែកលើកត្តាជំរុញផលប៉ុន្តែផ្សេងៗគ្នា ដើម្បី ធានាបានថាធនាគារដំណើរការក្នុងដែនរង្វង់នៃការដែលបានកំណត់។ ធនាគារមាន របាយការណ៍ផលប៉ុន្តែប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែដែលអាចចាត់វិធានការ ទាន់ពេលវេលាដើម្បីកាត់បន្ថយហានិភ័យឥរិយាបថនានាណាមួយ។ ដើម្បីធានាថាសំណើ ឥរិយាបថនានាទាំងអស់ទទួលបានការវាយតម្លៃដោយឯករាជ្យ សំណើឥរិយាបថនានាទាំងអស់ ទាមទារការយល់ព្រមពីបុគ្គលិកដែលត្រូវបានផ្តល់សិទ្ធិក្នុងការគ្រប់គ្រងហានិភ័យ ឥរិយាបថនានា។ ធនាគារបានអនុវត្តប្រព័ន្ធផ្តល់សិទ្ធិអំណាចដែលបានផ្ទេរសិទ្ធិដល់គណៈ គ្រប់គ្រង ដើម្បីអនុម័តសំណើឥរិយាបថនានាក្នុងដែនកំណត់របស់ខ្លួន។ ហានិភ័យឥរិយាបថនានា ត្រូវបានឃ្លាំមើលយ៉ាងសកម្ម ត្រួតពិនិត្យជាប្រចាំ និងវាយតម្លៃធុនគណៈកម្មាធិការ ហានិភ័យឥរិយាបថនានាជារៀងរាល់ខែ។ ភាពមិនល្អនៃផលប៉ុន្តែ ត្រូវបានកំណត់ វិភាគ និង ពិភាក្សាជាមួយផ្នែកពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ ប្រសិនបើ ចាំបាច់។

លើសពីនេះ ភាពឡើងចុះនៃឥរិយាបថនានាជាមួយនឹងការវិភាគឧស្សាហកម្ម ការដូនដំណឹង ពីបញ្ហាជាមុន និងចំណុចមិនល្អនៃឥរិយាបថនានា ត្រូវបានដាក់ជូនគណៈកម្មាធិការផ្សេង ៗគ្នាដែលគិតគូរពីហានិភ័យ ដែលអនុញ្ញាតឱ្យធនាគារបង្កើត និងវាយតម្លៃនៃការ សកម្មភាពសំខាន់ៗបាន។ ធនាគារក៏បានធ្វើសេចក្តីវិភាគតាមតំបន់នៃឥរិយាបថនានា ទៅលើ ផលប៉ុន្តែក្នុងមួយឆ្នាំម្តងផងដែរ ជាមួយនឹងការតេស្តសេណារីយ៉ូផ្សេងៗគ្នា ដើម្បីបញ្ជាក់ ថាតើមូលធនរបស់ធនាគារមានភាពគ្រប់គ្រាន់ ក្នុងការទប់ទល់ការវិវត្តន៍មិនល្អនានា នៅក្នុងបរិយាកាសម៉ាក្រូសេដ្ឋកិច្ចបែបនេះ។ ផ្នែកត្រួតពិនិត្យឥរិយាបថនានាក៏ធានាផងដែរ ថាហានិភ័យឥរិយាបថនានាដែលបានកើតឡើងគឺ ស្របតាមគោលនយោបាយ និងបទដ្ឋាន ហានិភ័យឥរិយាបថនានារបស់ធនាគារ។ ផ្នែកទាំងនេះត្រូវធានាថាទំហំអនុម័តឥរិយាបថនានាពិតជា ដំណើរការ ឥរិយាបថនានាដែលខុសគោលការណ៍ត្រូវបានពិនិត្យមើលយ៉ាងត្រឹមត្រូវ ហើយ អនុលោមតាមបទដ្ឋានឥរិយាបថនានាដែលបានអនុវត្ត ហើយសិទ្ធិអនុម័តក៏ត្រូវបានត្រួតពិនិត្យ ជាប្រចាំ។

ការកាត់បន្ថយហានិភ័យឥរិយាបថនានា

ធនាគារប្រកាន់ខ្ជាប់នូវការផ្តល់ឥរិយាបថនានាប្រកបដោយទំនួលខុសត្រូវ ជាមួយនឹង គោលនយោបាយហានិភ័យ និងគ្របខ័ណ្ឌត្រួតពិនិត្យដ៏រឹងមាំ ការចាប់ដៃគូ និង ភាពប្រកួតប្រជែងនៃអាជីវកម្ម នឹងជំរុញនៅក្នុងការកំណត់ ចាត់វិធានការ និងបន្ត វាយតម្លៃRisk Appetite របស់យើង ក្រោមលក្ខខណ្ឌ និងសេណារីយ៉ូដ៏យ៉ាងស្មើ ដើម្បី ធានាថា ហានិភ័យឥរិយាបថនានា ការចំណាយ និងវិធានការកាត់បន្ថយហានិភ័យឥរិយាបថនានា របស់ពួកគាត់ ត្រូវបានវាយតម្លៃដោយឯករាជ្យ និងត្រួតពិនិត្យដោយអ្នកជំនាញ។ ធនាគារបានបង្កើតគោលនយោបាយឥរិយាបថនានាប្រកបដោយការប្រុងប្រយ័ត្ន និងប្រព័ន្ធ គ្រប់គ្រងព័ត៌មានដ៏រឹងមាំសម្រាប់ផលិតផលឥរិយាបថនានា និងអតិថិជន និងបានអនុវត្ត បច្ចេកទេសវាស់វែងហានិភ័យកម្រិតខ្ពស់។

ក្នុងរយៈពេលពាណិជ្ជកម្មក្រោយនេះ ជំងឺកូវីដ១៩ គួបផ្សំនឹងសង្គ្រាម និងបញ្ហាភូមិសាស្ត្រ នយោបាយបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចកម្ពុជា ផងដែរ។ ទោះបីជាមានផលប៉ះពាល់ទាំងអស់នេះក៏ដោយ ក៏លក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជានៅមានស្ថេរភាព ហើយប្រព័ន្ធនៃឥរិយាបថនានានៅតែរក្សាភាពរឹងមាំ។ នៅ ឆ្នាំ២០២៣ សេដ្ឋកិច្ចបានងើបឡើងវិញ និងទទួលបានសន្ទុះជាបណ្តើរៗ ដោយសារ មានការកើនឡើងនៃការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងការអនុវត្តវិធានការក្នុងជួយ ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ទោះបីជាយើង

បានសង្កេតឃើញថាឥណទានមានបញ្ហាដោយសារសេដ្ឋកិច្ចមានការធ្លាក់ចុះនៅក្នុង កំឡុងឆ្នាំ២០២៣ក៏ដោយ ក៏គុណភាពផលប៉ុន្តែឥណទានរបស់ធនាគារ នៅរក្សាបាន ភាពទទួលយកបាន។ ធនាគារនឹងបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់អ្នកខ្ចី ដូច្នេះធនាគារអាចវិភាគលម្អិត រាយការណ៍សមត្ថភាពសងបំណុលរបស់អ្នកខ្ចី និង ចាត់វិធានការដោះស្រាយចាំបាច់នានាទាន់ពេលវេលា។ លើសពីនេះ ធនាគារ និង ដៃគូអាជីវកម្ម បាននឹងកំពុងបន្តកែលម្អខ្លួនឯង ដើម្បីទទួលយកគំរូអាជីវកម្មថ្មី ដែល ស្របតាមកាលៈទេសៈ ជាពិសេសនៅខណៈពេលដែលសេដ្ឋកិច្ចមានហានិភ័យខ្ពស់។ នៅ ក្រោមកាលៈទេសៈទាំងនេះ ធនាគារបានប្រកាន់ដំហែប្រុងប្រយ័ត្នបន្ថែមទៀត នៅពេល អនុម័តឥណទានថ្មី។ ធនាគារបានផ្តោតលើការវិភាគដោយផ្អែកលើព័ត៌មានពីប្រភព ផ្សេងៗ ដើម្បីធានាថាការវិភាគ និងការត្រួតពិនិត្យអាចគ្រប់គ្រងហានិភ័យទាំងមូល។ ទោះបីជាសេដ្ឋកិច្ចកម្ពុជាមានការស្ទុះផុះឡើងវិញ ដោយមានការបើកអាជីវកម្មឡើងវិញ ក៏ពិតមែន ក៏អាជីវកម្មមួយចំនួននៅតែមិនអាចវិលទៅរកភាពប្រក្រតីវិញ ជាពិសេស អាជីវកម្មដែលពឹងផ្អែកលើការមកដល់របស់ជនបរទេស ដូចជាឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចជាដើម។

ធនាគារបានអនុវត្តយុទ្ធសាស្ត្រផ្សេងៗដើម្បីដោះស្រាយស្ថានភាពហានិភ័យឥណទាន ផ្សេងៗគ្នា។ ធនាគារបានបន្តជាមួយនឹងគំរូ CIFRS9 សម្រាប់ អ៊ីម៉ូរ៉ែន ធនាគារ ក៏បានពិនិត្យមើលវិធីសាស្ត្រនានានៅពេលខាងមុខ ដែលធនាគារមានក្នុងគំរូ CIFRS9 នេះ ហើយប៉ាន់ស្មានការខាតបង់នៃឥណទាន។ ក្នុងឆ្នាំនេះ ការពិនិត្យឡើងវិញលើ រចនាសម្ព័ន្ធគ្រប់គ្រងគុណភាពទ្រព្យសកម្មតាមរយៈការវិភាគឥណទាន បញ្ហារាំងស្ទះ នៃអាជីវកម្ម ការវិភាគគុណភាពឥណទាន និងការស៊ើបអង្កេតលើកំហុសឆ្គងជាក់លាក់ នានាត្រូវបានធ្វើឡើង។ គំនិតផ្តួចផ្តើមផ្សេងៗទៀតក្នុងគោលបំណងកាត់បន្ថយហានិភ័យ រួមមាន ការកំណត់ហានិភ័យឥណទានទាំងមូល ការស្វែងរកឱកាសសុក្រានុពល និងការ កែសម្រួលផែនការអភិវឌ្ឍន៍របស់ធនាគារ ដោយសារហានិភ័យកើនឡើង ដែលបណ្តាល មកពីជំងឺកូវីដ១៩។ ការបែងចែកផលប័ត្ររបស់ធនាគារក្នុងបញ្ជីឧបករណ៍សងរបស់ អតិថិជន ក៏រួមបញ្ចូលផលប៉ះពាល់ពីជំងឺកូវីដ១៩ផងដែរ។ ដោយសារធនាគារបានអនុវត្ត វិធីសាស្ត្រនានាចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការផ្សេងៗ និងបានបន្តអនុវត្តពេញមួយឆ្នាំ ២០២៣ ធនាគារជឿជាក់ថាផលប៉ុន្តែឥណទានកំពុងវិល ត្រលប់ទៅរកភាពធម្មតាវិញជាបណ្តើរៗ ទោះបីជាសេដ្ឋកិច្ចទាំងមូលអាចត្រូវការពេល បន្តិចទៀតដើម្បីស្តារ និងត្រលប់មកស្ថានភាពធម្មតាវិញក៏ដោយ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ៖ ហានិភ័យដែលកើតចេញពីដំណើរការខាងក្នុងមិនគ្រប់គ្រាន់ ការ បរាជ័យរបស់មនុស្ស ប្រព័ន្ធ ឬព្រឹត្តិការណ៍ខាងក្រៅ។ រួមបញ្ចូលហានិភ័យផ្នែកច្បាប់ ប៉ុន្តែមិនរាប់បញ្ចូលហានិភ័យយុទ្ធសាស្ត្រ និងកេរ្តិ៍ឈ្មោះទេ។

ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែល បានបង្កើតឡើង ការត្រួតពិនិត្យ និងការរាយការណ៍ត្រឹមត្រូវអំពីសកម្មភាពអាជីវកម្ម ដែលគ្រប់គ្រង និងត្រួតពិនិត្យដោយគណៈគ្រប់គ្រងជាន់ខ្ពស់ រួមមានហានិភ័យផ្នែកច្បាប់ អនុលោមភាព គណនេយ្យភាព និងហានិភ័យនៃការក្លែងបន្លំ។

វិធីសាស្ត្ររបស់ធនាគារ ចំពោះការគ្រប់គ្រងហានិភ័យប្រតិបត្តិការរួមមានដូចខាងក្រោម៖

- គោលនយោបាយ
- វិធីសាស្ត្រហានិភ័យ
- ដំណើរការ ប្រព័ន្ធ និងរបាយការណ៍

គោលនយោបាយ៖ គោលនយោបាយគ្រប់គ្រងហានិភ័យប្រតិបត្តិការ (ORM) កំណត់វិធីសាស្ត្ររួមរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការក្នុងលក្ខណៈ ដែលមានរចនាសម្ព័ន្ធ ប្រព័ន្ធ និងស្របតាមនីតិវិធីដែលបានកំណត់។ ធនាគារមាន គោលនយោបាយ បទដ្ឋាន វិធីសាស្ត្រ និងកម្មវិធីនានាដើម្បីគ្រប់គ្រងការអនុវត្តរបស់ ហានិភ័យប្រតិបត្តិការ នៅទូទាំងធនាគារ។ រួមបញ្ចូលទាំងគោលនយោបាយហានិភ័យ ប្រតិបត្តិការ និងបទដ្ឋាននានា ដែលគ្រប់គ្រងដោយផ្នែកនីមួយៗ។ គោលនយោបាយ សំខាន់ៗដើម្បីដោះស្រាយហានិភ័យ រួមមានគោលនយោបាយទាក់ទងនឹងបច្ចេកវិទ្យា ការអនុលោមតាមច្បាប់ ការក្លែងបន្លំ ការសម្អាតប្រាក់ ការផ្តល់ហិរញ្ញប្បទានលើអំពើ ភេរវកម្មនិងការដាក់ទណ្ឌកម្ម ផលិតផលថ្មី ភាពជាដៃគូ និងប្រព័ន្ធអេកូឡូស៊ី។

វិធីសាស្ត្រហានិភ័យ៖ ធនាគារនឹងអនុម័តគោលការណ៍ណែនាំរបស់ស្ថាប័នរដ្ឋ ដើម្បី គណនាមូលធននិយតកម្មហានិភ័យប្រតិបត្តិការស្របតាមការកាត់កំណត់របស់ធនាគារ កណ្តាល។ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យប្រតិបត្តិការ នាពេលបច្ចុប្បន្ននេះ ធនាគារបានប្រើប្រាស់ឧបករណ៍ជាច្រើន រួមមានការរាយការណ៍ និងគ្រប់គ្រងហានិភ័យ ដោយខ្លួនឯង (RCSA) ការគ្រប់គ្រងព្រឹត្តិការណ៍ហានិភ័យប្រតិបត្តិការ និងការ ត្រួតពិនិត្យសូចនាករហានិភ័យសំខាន់ៗ។ គ្រប់ផ្នែកទាំងអស់អនុវត្តការរាយការណ៍ និង គ្រប់គ្រងហានិភ័យដោយខ្លួនឯង (RCSA) ដែលត្រូវបានពិនិត្យជាទៀងទាត់ដោយផ្នែក ហានិភ័យប្រតិបត្តិការ ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យប្រតិបត្តិការត្រឹមត្រូវ នៅក្នុងកម្រិតធនាគារ។ ធនាគារបានបង្កើតប្រព័ន្ធសម្រាប់ការប្រមូលទិន្នន័យបាត់បង់ និងមានសូចនាករហានិភ័យសំខាន់ៗ (KRIs) ដើម្បីតាមដានហានិភ័យ។ ធនាគារមាន រូបភាពបណ្តាញ RCSA សម្រាប់គ្រប់ផ្នែក និងសាខាទូទាំងធនាគារ ដើម្បីបង្កើន ការយល់ដឹងអំពីការអនុវត្តការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។

គំរូការពារប៊ីស្រទាប់ របស់ធនាគារបានអនុម័តរួមគ្នា ក្នុងការកំណត់ហានិភ័យទូទៅជា រួមមួយ និងវិធីសាស្ត្ររាយការណ៍ហានិភ័យជាប់លាប់ក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិ ការ។ RCSA ត្រូវបានធ្វើឡើងនៅគ្រប់ផ្នែក ដើម្បីកំណត់ហានិភ័យប្រតិបត្តិការសំខាន់ៗ និងរាយការណ៍ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុង។ នៅពេលដែលបញ្ហាត្រូវបានកំណត់ ផ្នែកនីមួយៗបង្កើតផែនការសកម្មភាព និងតាមដានការដោះស្រាយបញ្ហានោះ។

ព្រឹត្តិការណ៍ហានិភ័យប្រតិបត្តិការត្រូវបានចាត់ថ្នាក់ដោយអនុលោមតាមស្តង់ដារ Basel។ ព្រឹត្តិការណ៍បែបនេះ ដែលរួមមានហេតុការណ៍សំខាន់ៗដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់ធនាគារ ត្រូវតែរាយការណ៍ដោយផ្អែកលើកម្រិតដែលបានកំណត់ជាក់លាក់។ សូចនាករហានិភ័យសំខាន់ៗដែលបានកំណត់ ត្រូវបានប្រើប្រាស់ដើម្បីជួយសម្រួលដល់ ការត្រួតពិនិត្យហានិភ័យ នាថ្ងៃអនាគត។

វិធីសាស្ត្របន្ថែម ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយហានិភ័យជាក់លាក់ណាមួយ ដែលមានដូចខាងក្រោម៖

ហានិភ័យបច្ចេកវិទ្យា

ហានិភ័យបច្ចេកវិទ្យាព័ត៌មាន (IT) ត្រូវបានគ្រប់គ្រងតាមរយៈវិធីសាស្ត្រគ្រប់គ្រង ហានិភ័យបច្ចេកវិទ្យាសហគ្រាស ដែលគ្របដណ្តប់លើការកំណត់អត្តសញ្ញាណ ហានិភ័យ ការរាយការណ៍ ការកាត់បន្ថយ ការត្រួតពិនិត្យ និងការរាយការណ៍។ លើស ពីនេះ អតិថិជនកិច្ចសម្រប គោលនយោបាយ និងបទដ្ឋានព័ត៌មានវិទ្យា ដំណើរការ ត្រួតពិនិត្យ និងកម្មវិធីកាត់បន្ថយហានិភ័យ ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រវិធីសាស្ត្រ ក្នុងការគ្រប់គ្រងហានិភ័យ។

ហានិភ័យបច្ចេកវិទ្យាព័ត៌មានត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ ភាពជាម្ចាស់ ប្រតិបត្តិការ ការចូលរួម ឥទ្ធិពល និងការទទួលយកព័ត៌មានវិទ្យានៅក្នុងធនាគារ ក៏ដូចជាការរំខានអាជីវកម្មដោយសារការបរាជ័យផ្នែកបច្ចេកវិទ្យា។ ប្រព័ន្ធ និងបណ្តាញ ហិរញ្ញវត្ថុរបស់ធនាគារ ដែលគាំទ្រដល់ប្រតិបត្តិការអាជីវកម្មបានពង្រីកវិសាលភាព ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយបានផ្តល់ជូននូវផលិតផល និងសេវាកម្មចម្រុះ ដែលមានប្រព័ន្ធប្រតិបត្តិការនៅក្នុងទីតាំងជាច្រើន និងគាំទ្រដោយអ្នកផ្តល់សេវាផ្សេងៗ គ្នា។ ការគ្រប់គ្រងសុវត្ថិភាព និងការកំណត់អត្តសញ្ញាណការគំរាមកំហែងរហ័ស បានក្លាយជាទិដ្ឋភាពចាំបាច់នៃកម្មវិធីបច្ចេកវិទ្យា។ ធនាគារមានគោលការណ៍ដែល បានកំណត់យ៉ាងល្អ ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យផ្នែកបច្ចេកវិទ្យាជ័រីងមាំ សុវត្ថិភាព ប្រព័ន្ធនានាបានច្បាស់លាស់ ភាពជឿជាក់ ភាពធន់ និងលទ្ធភាពនៃការស្រោចស្រង់ ពីហានិភ័យមកវិញ នីតិវិធី ទម្រង់គំរូ និងវិធីសាស្ត្ររាយការណ៍ហានិភ័យ ការរៀងរៀង យ៉ាងរឹងមាំដើម្បីការពារទិន្នន័យអតិថិជន ប្រតិបត្តិការ និងប្រព័ន្ធសម្រាប់ការគ្រប់គ្រង ហានិភ័យបច្ចេកវិទ្យាព័ត៌មាន។ ក្របខ័ណ្ឌនេះអនុញ្ញាតឱ្យធនាគារមានការរាយការណ៍ ហានិភ័យទៅលើដំណោះស្រាយព័ត៌មានវិទ្យា អង្គភាពដែលផ្តល់សេវាព័ត៌មានវិទ្យា និង សេវាផ្សេងៗ និងការឈានចូលការប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធឌីជីថលថ្មីៗ។

ហានិភ័យសុវត្ថិភាពតាមអ៊ីនធឺណិត

ហានិភ័យសុវត្ថិភាពតាមអ៊ីនធឺណិតគឺជាអាទិភាពដែលធនាគារកំពុងតែយកចិត្តទុកដាក់។ មន្ត្រីសុវត្ថិភាពព័ត៌មានបានត្រួតពិនិត្យមុខងារសុវត្ថិភាពតាមអ៊ីនធឺណិត និងជាមជ្ឈមណ្ឌលដែលមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងសុវត្ថិភាពអ៊ីនធឺណិតទាំងអស់ ដូចជាហានិភ័យប្រតិបត្តិការ ហានិភ័យការពារព័ត៌មាន និងការអនុលោមតាមបទប្បញ្ញត្តិទាក់ទងនឹងសុវត្ថិភាពអ៊ីនធឺណិត។ ធនាគារយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធានាសុវត្ថិភាពព័ត៌មានរបស់អតិថិជន បណ្តាញ ឧបករណ៍ និងកម្មវិធីរបស់ធនាគារ ឱ្យស្របតាមការកំណត់ហានិភ័យរបស់ធនាគារ។ ធនាគារបន្តប្រើប្រាស់ធនធាននានា ដើម្បីកែលម្អសុវត្ថិភាពអ៊ីនធឺណិត និងការគ្រប់គ្រង ដើម្បីអាចបន្តរកដំណោះស្រាយបានក្លាយជាមធ្យោបាយដែលមានការរំកិលកំហែងតាមអ៊ីនធឺណិត។ ផ្នែកសុវត្ថិភាពអ៊ីនធឺណិត ដែលជាខ្សែការពារទីពីរ ធ្វើការរាយការណ៍ដោយប្រើប្រាស់ ដើម្បីកំណត់សុពលភាពនៃការគ្រប់គ្រងរបស់ធនាគារ និងធានាថា ក្របខ័ណ្ឌគ្រប់គ្រងរបស់ធនាគារនៅតែមានប្រសិទ្ធភាពដើម្បីប្រឆាំងនឹងការរំកិលកំហែងនានាដែលកំពុងកើតឡើង និងការវិវត្ត។ ធនាគារក៏បានរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធផងដែរ ដើម្បីជំរុញការយល់ដឹងអំពីសុវត្ថិភាព ដល់បុគ្គលិក និងលើកកម្ពស់វប្បធម៌សុវត្ថិភាពអ៊ីនធឺណិតដ៏រឹងមាំ។

ក្រៅពីការត្រួតពិនិត្យ និងតាមដានហានិភ័យផ្នែកបច្ចេកវិទ្យា ធនាគារក៏កំពុងធ្វើតេស្តតាមកាលកំណត់ដាក់លាក់នៃការជ្រៀតចូលផ្សេងៗពីខាងក្រៅ ដើម្បីធានាបាននូវភាពរឹងមាំនៃសុវត្ថិភាពប្រព័ន្ធរបស់ធនាគារ និងចាត់វិធានការសមស្របដើម្បីបង្កើននិងរក្សាសុវត្ថិភាពប្រព័ន្ធរបស់ធនាគារ។ ធនាគារមានការគ្រប់គ្រងទិន្នន័យសម្រាប់ការពារព័ត៌មាន ក៏ដូចជាកន្លែងផ្ទុកទិន្នន័យ បន្ថែមលើកន្លែងរបស់ BCP នៃធនាគារ ដើម្បីធានាបាននូវភាពធន់នឹងការសង្គ្រោះពីគ្រោះមហន្តរាយនានា។ ធនាគារមានដំណើរការគ្រប់គ្រងទៅលើអ្នកប្រើប្រាស់ទិន្នន័យ ដើម្បីធានាថាការចូលប្រើប្រាស់បានត្រឹមត្រូវ និងដំណើរការគ្រប់គ្រងដំណើរការប្រើប្រាស់ប្រព័ន្ធដើម្បីធានាថាការផ្លាស់ប្តូរទាំងអស់ត្រូវបានរាយការណ៍បានគ្រប់គ្រាន់មុនពេលដាក់ឱ្យប្រើប្រាស់។ ធនាគារមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌មាន និងព្រឹត្តិការណ៍ (SIEM) ដោយដំណើរការ ២៤/៧ (SOC) តាំងពីឆ្នាំ២០២១ ដែលបានពង្រឹងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាទាំងមូលទាន់ពេលវេលា និងការពារធនាគារពីបញ្ហាសុវត្ថិភាពអ៊ីនធឺណិត។ ការធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូលក្នុងឆ្នាំ២០២២ មិនត្រឹមតែបានផ្តល់នូវភាពងឿនលឿនផ្នែកបច្ចេកវិទ្យារបស់ធនាគារ ជាមួយនឹងប្រព័ន្ធធនាគារស្នូលដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយប្រព័ន្ធជាច្រើនឱ្យកាន់តែគួរឱ្យទុកចិត្ត ដែលនឹងផ្តល់បទពិសោធន៍ជូនអតិថិជនកាន់តែប្រសើរឡើង។

ហានិភ័យផលិតផលថ្មី ផែនការខាងក្រៅ និងប្រព័ន្ធអេកូឡូស៊ី ផលិតផលថ្មី សេវាកម្ម ការរៀបចំផ្នែកខាងក្រៅ ឬភាពជាដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី គឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងអនុម័តដោយត្រូវកំណត់ និងរាយការណ៍ហានិភ័យដែលពាក់ព័ន្ធ។ ការប្រែប្រួលនៃផលិតផល ឬសេវាកម្ម ការបន្តការរៀបចំផ្នែកខាងក្រៅ និងផែនការប្រព័ន្ធអេកូឡូស៊ី ក៏ត្រូវឆ្លងកាត់ដំណើរការដូចគ្នានេះផងដែរ។

កម្មវិធីកាត់បន្ថយហានិភ័យផ្សេងទៀត៖ កម្មវិធីគ្រប់គ្រងនៃការបន្តអាជីវកម្ម ត្រូវបានរៀបចំឡើង ដើម្បីធានាថាសេវាកម្មធនាគារសំខាន់ៗនៅតែអាចបន្តផ្តល់ជូនអតិថិជនបើទោះបីមានព្រឹត្តិការណ៍ដែលមិនបានព្រៀងទុក ឬមានការរំខានអាជីវកម្មបែបណាក៏ដោយ។ នេះរួមបញ្ចូលនូវការគ្រប់គ្រងវិបត្តិ ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាក្នុងការគ្រប់គ្រងឧប្បត្តិហេតុផ្សេងៗដែលនឹងអាចកើតឡើង។ ការអនុវត្តន៍ត្រូវបានធ្វើឡើងរៀងរាល់៦ខែម្តង ដោយបានបង្កើតសេណារីយ៉ូផ្សេងៗគ្នា ដើម្បីសាកល្បងនៃការបន្តអាជីវកម្ម និងវិធីក្នុងការគ្រប់គ្រងវិបត្តិ។ ប្រសិទ្ធភាពនៃការអនុវត្តន៍ការសាកល្បងទាំងនេះគឺជាការត្រៀមលក្ខណៈបន្តអាជីវកម្មរបស់ធនាគារ និងការដើរឱ្យស្របតាមគោលការណ៍ណែនាំបទប្បញ្ញត្តិផ្សេងៗ ហើយក៏ត្រូវបានបញ្ជូន និងបញ្ជាក់ដោយគណៈគ្រប់គ្រងជាន់ខ្ពស់ទៅកាន់ គណៈកម្មការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ចំនួនពីរដងក្នុងមួយឆ្នាំ។ ដើម្បីកាត់បន្ថយការខាតបង់ពីព្រឹត្តិការណ៍ហានិភ័យធំៗដែលមិនបានគ្រោងទុក ធនាគារបានត្រៀមការធានារ៉ាប់រងទៅលើការទទួលខុសត្រូវរបស់អភិបាល និងមន្ត្រី ព្រមទាំងឧក្រិដ្ឋកម្មអេឡិចត្រូនិក និងកំពុង ជាមួយនឹងករណីលើកលែងមួយចំនួន។

ដំណើរការ ប្រព័ន្ធ និងរបាយការណ៍៖ ដំណើរការ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដ៏រឹងមាំ មានសារៈសំខាន់ក្នុងការកំណត់អត្តសញ្ញាណ រាយការណ៍ ត្រួតពិនិត្យ គ្រប់គ្រង និងរាយការណ៍ហានិភ័យប្រតិបត្តិការ។ ផ្នែកទាំងអស់មានទំនួលខុសត្រូវចំពោះការគ្រប់គ្រងហានិភ័យប្រតិបត្តិការប្រចាំថ្ងៃរៀងរាល់ខ្លួន នៅក្នុងផលិតផល ដំណើរការ ប្រព័ន្ធ និងសកម្មភាពដោយអនុលោមតាមក្របខ័ណ្ឌ និងគោលនយោបាយផ្សេងៗ។ ផ្នែកហានិភ័យប្រតិបត្តិការផ្តល់ការត្រួតពិនិត្យមុខងារដូចខាងក្រោម៖

- ត្រួតពិនិត្យ និងតាមដានប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការ
- រាយការណ៍ហានិភ័យប្រតិបត្តិការសំខាន់ៗជាមួយផ្នែកពាក់ព័ន្ធនានា
- រាយការណ៍ហានិភ័យប្រតិបត្តិការសំខាន់ៗទៅកាន់គណៈកម្មាធិការហានិភ័យជាមួយនឹងការណែនាំអំពីយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យ

ធនាគារ មានអភិបាលកិច្ច ប្រព័ន្ធគ្រប់គ្រងហានិភ័យ និងអនុលោមភាព រួមជាមួយនឹងវិធីសាស្ត្ររាយការណ៍ហានិភ័យដែលស្របតាម ការអនុវត្តទូទៅ និងដំណើរការបង្រួបបង្រួមសម្រាប់ស្រទាប់ការពារទាំងបី។ ធនាគារមានទម្រង់ហានិភ័យប្រតិបត្តិការ ដែលផ្តល់ជូនក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់នូវទិដ្ឋភាពរួម នៃទម្រង់ហានិភ័យប្រតិបត្តិការរបស់ធនាគារជាទៀងទាត់ ដែលរួមមានហានិភ័យប្រតិបត្តិការ និងសកម្មភាពអាជីវកម្មសំខាន់ៗ។

ការកាត់បន្ថយហានិភ័យប្រតិបត្តិការ

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការធានានូវការបង្កើតរចនាសម្ព័ន្ធអង្គភាព តួនាទីគោលនយោបាយច្បាស់លាស់ វិធានការត្រួតពិនិត្យផ្ទៃក្នុង និងការអនុវត្តឱ្យបានត្រឹមត្រូវ។ នេះរួមបញ្ចូលទាំងការផ្ទេរសិទ្ធិអនុម័ត ការគ្រប់គ្រងទៅលើកំណត់ប៉ារ៉ាម៉ែត្រផ្សេងៗនៅក្នុងប្រព័ន្ធ នីតិវិធី និងឯកសារ ដើម្បីធានាបាននូវការអនុលោមតាមតម្រូវការបទប្បញ្ញត្តិ និងច្បាប់។ ក្របខ័ណ្ឌ គោលនយោបាយ និងនីតិវិធីទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំ ដើម្បីដោះស្រាយហានិភ័យប្រតិបត្តិការដែលកើតមាន។ ធនាគារគ្រប់គ្រងហានិភ័យប្រតិបត្តិការនៅកម្រិតផ្សេងៗ និងត្រួតពិនិត្យ តាមរយៈគណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ នៅឆ្នាំ២០២៣ ធនាគារបានអនុវត្តគម្រោងបន្តនិរន្តរភាពនៃអាជីវកម្ម BCP ជាមួយនឹងសេណារីយ៉ូ ចាប់ពីរណាករិយាល័យកណ្តាលរបស់ធនាគារមិនអាចចូលធ្វើការបាន ហើយបុគ្គលិករបស់ធនាគារត្រូវធ្វើការពីចម្ងាយដែលមានបញ្ជាក់នៅក្នុងBCP។ ធនាគារក៏បានអនុវត្តការធ្វើ BCP ដែលមានការអនុវត្ត call tree ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តផែនការបន្ត ក៏ដូចជាការត្រៀមខ្លួន ក្នុងការទប់ទល់នឹងការរំខាន ដែលអាចកើតឡើង។ ផ្នែកនីមួយៗមានឯកសារ BCP សម្រាប់គ្រាអាសន្នរៀងៗខ្លួន។ BCP រួមបញ្ចូលនូវនីតិវិធីអនុវត្ត ប្លង់តាមដានអគារ និងព័ត៌មានដែលនឹងអនុញ្ញាតឱ្យផ្នែកនីមួយៗធ្វើការឆ្លើយតបទៅនឹងបញ្ហាដែលជាប់តាំងមុខងារនៃវិធីសង្គ្រោះ និងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួន។

ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព៖ ហានិភ័យដែលកើតឡើងនៅពេលធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់កាលកំណត់។ រាជាហានិភ័យដែលធនាគារនឹងជួបផលប៉ះពាល់ក្នុងការបំពេញកាតព្វកិច្ចដែលទាក់ទងនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវទូទាត់ដោយការប្រគល់សាច់ប្រាក់ ឬទ្រព្យសម្បត្តិហិរញ្ញវត្ថុផ្សេងទៀតទៅកាន់ភាគីម្ចាស់បំណុល។ ហានិភ័យសន្ទនីយភាព កើតឡើងដោយសារភាពមិនស័ក្តិសមនៅក្នុងពេលវេលា និងបរិមាណនៃលំហូរសាច់ប្រាក់ នៃការធ្វើប្រតិបត្តិការ និងវិនិយោគរបស់ធនាគារ។ ហានិភ័យសន្ទនីយភាពរបស់ធនាគារ កើតឡើងនៅពេលអតិថិជនដកប្រាក់បញ្ញើសន្សំ ធនាគារត្រូវទូទាត់សងគណនានៅពេលដល់កាលកំណត់ និងនៅពេលធនាគារផ្តល់គណនាបន្ថែមដល់អតិថិជន។ ធនាគារព្យាយាមគ្រប់គ្រងសន្ទនីយភាពឱ្យបានល្អ ដើម្បីធានាថាធនាគារអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុនានានៅគ្រប់កាលៈទេសៈទាំងអស់។

វិធីសាស្ត្ររបស់ធនាគារចំពោះការគ្រប់គ្រងហានិភ័យសន្ទនីយភាពមានដូចខាងក្រោម៖

- គោលនយោបាយ
- វិធីសាស្ត្រហានិភ័យ
- ដំណើរការប្រព័ន្ធ និងរបាយការណ៍

គោលនយោបាយ៖ គោលនយោបាយគ្រប់គ្រងហានិភ័យសន្ទនីយភាពរបស់ធនាគារកំណត់វិធីសាស្ត្ររួមចំពោះការគ្រប់គ្រងហានិភ័យសន្ទនីយភាព និងពណ៌នាពីយុទ្ធសាស្ត្រដែលធនាគារប្រើប្រាស់ដើម្បីគ្រប់គ្រងសន្ទនីយភាព។ យុទ្ធសាស្ត្រទាំងនេះរួមមានការរក្សាទុកសមតុល្យសាច់ប្រាក់ ដើម្បីដោះស្រាយនៅពេលមានកង្វះខាតលំហូរសាច់ប្រាក់ និងការមានប្រភពសន្ទនីយភាពច្រើន និងចម្រុះ។ សកម្មភាពរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យសន្ទនីយភាព រួមមានតម្លៃទ្រព្យសកម្ម សមត្ថភាពខ្ចីប្រាក់ពីទីផ្សារ និងការអន្តរាគមន៍របស់គណៈគ្រប់គ្រងក្នុងការជួយសម្រួលដល់សន្ទនីយភាព។ នៅក្នុងព្រឹត្តិការណ៍ដែលមានសក្តានុពល ឬវិបត្តិដាក់ស្តង់ដារ ធនាគារមានផែនការសន្ទនីយភាព និងផែនការស្តារឡើងវិញ ដើម្បីធានាថាធនាគារអាចរក្សាបាននូវសន្ទនីយភាពគ្រប់គ្រាន់។

គោលនយោបាយគ្រប់គ្រងហានិភ័យសន្ធិសុខភាព ត្រូវបានគាំទ្រដោយបទដ្ឋានដែលលម្អិតពីការកំណត់អត្តសញ្ញាណហានិភ័យសន្ធិសុខភាព ការវាស់វែង ការវាយតម្លៃ និងការត្រួតពិនិត្យនៅក្នុងធនាគារ។ គោលនយោបាយ បទដ្ឋាន និងគោលការណ៍បានបង្ហាញពីតម្រូវការមូលដ្ឋាន ដើម្បីធានាបាននូវការអនុវត្តន៍មុខងារនៅទូទាំងធនាគារ។

វិធីសាស្ត្រហានិភ័យ៖ ក្របខ័ណ្ឌរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យសន្ធិសុខភាព និងអត្រាការប្រាក់ត្រូវបានសរសេរនៅក្នុងគោលនយោបាយគ្រប់គ្រងហានិភ័យសន្ធិសុខភាព គោលការណ៍ណែនាំនៃការគ្រប់គ្រងសាច់ប្រាក់ គោលនយោបាយផ្តល់ឥណទានបន្ថែម វិធីសាស្ត្រវាស់វែងហានិភ័យ ការត្រួតពិនិត្យសន្ធិសុខភាពបម្រែបម្រួលសន្ធិសុខភាព ការវិភាគលើចលនាសន្ធិសុខភាព ការធ្វើតេស្តភាពតានតឹងសន្ធិសុខភាព ការវិភាគប្រាក់បញ្ញើស្តុល និងមិនមែនស្តុល ការព្យាករណ៍ អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើស្តុល LDR, អនុបាតសន្ធិសុខភាព LCR និង NOP។ វិធានការគ្រប់គ្រងហានិភ័យសន្ធិសុខភាពក៏រួមបញ្ចូលផងដែរនូវវិធានការប្រមូលផ្តុំទាក់ទងនឹងអ្នកដាក់ប្រាក់បញ្ញើច្រើនៗ អនុបាតឥណទាននិងប្រាក់បញ្ញើស្តុល។ ធនាគារគ្រប់គ្រងសន្ធិសុខភាពតាមរយៈគណកម្មាធិការទ្រព្យសកម្ម និងបំណុល (ALCO) ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសន្ធិសុខភាព និងការត្រួតពិនិត្យសន្ធិសុខភាពជាប្រចាំ។ តម្រូវការទ្រព្យសកម្មអប្បបរមាត្រូវបានបង្កើតឡើង ដើម្បីធានាថាសមាមាត្ររវាងទ្រព្យសកម្ម និងបំណុលស្ថិតនៅក្រោមកម្រិតអប្បបរមាគ្រប់ពេលវេលា។ ធនាគារត្រួតពិនិត្យសន្ធិសុខភាពយ៉ាងពេញលេញ ជាមួយនឹងរង្វាស់ត្រួតពិនិត្យដូចជា អនុបាតសន្ធិសុខភាព (LCR), អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើស្តុល (LDR) និង (NOP) ហើយតាមដានជារៀងរាល់ថ្ងៃ ដើម្បីឱ្យការព្យាករណ៍តានតឹងប្រសើរឡើង។ ជាងនេះទៅទៀត ធនាគារក៏តាមដានលំហូរសាច់ប្រាក់ និងថ្លៃដើមដែលត្រូវចំណាយ ដើម្បីធានាបាននូវការប្រើប្រាស់ប្រាក់ជាអតិបរមាក្នុងប្រតិបត្តិការធនាគារ។ ការអនុវត្តទាំងនេះបាននឹងកំពុងជួយដល់ធនាគារក្នុងការព្យាករណ៍ និងប្រតិបត្តិយ៉ាងរលូន និងមានប្រសិទ្ធភាពទាំងក្នុងស្ថានភាពធម្មតា និងពេលមានបញ្ហា ព្រមទាំងជួយធនាគារឱ្យរក្សាបាននូវសន្ធិសុខភាពល្អផងដែរ។ ធនាគារ ក៏អនុវត្តការវិភាគនៃកម្លាំងកាលកំណត់ សម្រាប់គ្រប់គ្រងហានិភ័យទីផ្សារ ដើម្បីធានាបាននូវសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ធនាគារ។ ធនាគារ បានកំណត់សកម្មភាពគ្រប់គ្រងផ្នែកមួយនៃរបាយការណ៍ហានិភ័យ ដើម្បីអនុវត្តប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវ ក្នុងការគ្រប់គ្រងហានិភ័យសន្ធិសុខភាពតាំងពីដំណាក់កាលដំបូង។

ការធ្វើតេស្តភាពតានតឹងហានិភ័យសន្ធិសុខភាព ត្រូវបានអនុវត្តជារៀងរាល់ឆ្នាំ ដោយមានសេណារីយ៉ូជាច្រើន រួមទាំងការវិភាគសេណារីយ៉ូទីផ្សារទូទៅ និងសេណារីយ៉ូប្លែកៗដែលនឹងអាចកើតមានឡើង។ ការធ្វើតេស្តភាពតានតឹងរាយការណ៍ដោយរងគ្រោះរបស់ធនាគារ នៅពេលបំណុលកើនឡើង ឬថយចុះ។ វិធានការគ្រប់គ្រងហានិភ័យសន្ធិសុខភាពដូចជា អនុបាតដែលទាក់ទងនឹងសន្ធិសុខភាព និងការវិភាគតារាងតុល្យការហិរញ្ញវត្ថុ គឺជាវិធីសាស្ត្របំពេញបន្ថែមសម្រាប់ការវិភាគភាពមិនស៊ីគ្នា នៃកាលកំណត់ក្នុងចលនាលំហូរសាច់ប្រាក់ ហើយឧបករណ៍ទាំងនេះត្រូវបានអនុវត្តជាទៀងទាត់ ដើម្បីយល់ដឹងអោយបានត្រឹមត្រូវនៃស៊ីជម្រៅ និងអាចគ្រប់គ្រងយ៉ាងល្អិតល្អន់ លើសន្ធិសុខភាពរបស់ធនាគារ។

ដំណើរការ ប្រព័ន្ធ និងរបាយការណ៍៖ ដំណើរការ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងគ្រប់គ្រាន់បានជួយគាំទ្រវិធីសាស្ត្ររបស់ធនាគារក្នុងការកំណត់ វាស់វែង ប្រមូលផ្តុំ គ្រប់គ្រង និងត្រួតពិនិត្យហានិភ័យសន្ធិសុខភាពនៅទូទាំងធនាគារ។ ការកែលម្អជាបន្តបន្ទាប់នៃទម្រង់គ្រប់គ្រងទិន្នន័យ និងរបាយការណ៍ បានអនុញ្ញាតឱ្យធនាគារគ្រប់គ្រងរបាយការណ៍ហានិភ័យសន្ធិសុខភាពជារួមបាន។ អត្ថន័យកង្វះហិរញ្ញវត្ថុ និងគ្រប់គ្រងហានិភ័យត្រូវធ្វើការគ្រប់គ្រងការត្រួតពិនិត្យហានិភ័យសន្ធិសុខភាព របាយការណ៍ និងការវិភាគប្រចាំថ្ងៃ។

ការគ្រប់គ្រងសន្ធិសុខភាព និងយុទ្ធសាស្ត្រប្រមូលមូលនិធិ៖ ធនាគារខិតខំប្រមូលមូលនិធិពីប្រភពផ្សេងៗគ្នា ទាំងពីការលក់រាយ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ យុទ្ធសាស្ត្រប្រមូលមូលនិធិរបស់ធនាគារស្ថិតលើការប្រមូលប្រាក់សន្សំ និងសមត្ថភាពក្នុងការរក្សាប្រាក់សន្សំឱ្យមានរយៈពេលវែង។

នៅឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា (NBC) បានបន្តវិធានការជំរុញសន្ធិសុខភាពដែលបានអនុវត្តពីមុន ជាពិសេសក្នុងការផ្តល់សន្ធិសុខភាពជាប្រាក់រៀល តាមរយៈប្រតិបត្តិការសន្ធិសុខភាពក្នុងការទូទាត់មូលបត្របំណុល (LPCO) ស្របតាមអត្រាប្តូរប្រាក់រៀល និងស្ថានភាពសន្ធិសុខភាព។ ធនាគារជាតិនៃកម្ពុជា (NBC) បានលក់ ១៣៩,១លានដុល្លារតាមរយៈការដេញថ្លៃក្នុងឆ្នាំ២០២៣ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀល និងការស្តារសេដ្ឋកិច្ចឡើងវិញ។ ធនាគារជាតិនៃកម្ពុជា បានរៀបចំការដេញថ្លៃប្រាក់ដុល្លារអាមេរិកជាច្រើនលើសម្រាប់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកប្តូរប្រាក់ ដើម្បីទប់ស្កាត់ការកើនឡើងនៃអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ដុល្លារអាមេរិក។

ការចេញមូលបត្រអាចជួយ (NCD) បានឆ្លាក់ចុះ ហើយការចេញប្រតិបត្តិការសន្ធិសុខភាពក្នុងការទូទាត់មូលបត្របំណុល (LPCO) បានកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹង NCDs ក្នុងឆ្នាំ២០២៣ ដោយសារការកើនឡើងនៃតម្រូវការប្រាក់រៀលតាមរយៈ LPCO ដែលបង្ហាញពីការគ្រប់គ្រងដោយជោគជ័យលើសន្ធិសុខភាព។ ធនាគារជាតិនៃកម្ពុជាបានបន្តរក្សាការបន្ថយតម្រូវការទុនបម្រុងធៀបនឹងប្រាក់បញ្ញើ និងឥណទាននៅសមតុល្យមធ្យមប្រចាំថ្ងៃស្មើនឹង ៧% (ប្រាំពីរភាគរយ) ជាប្រាក់រៀល និងរូបិយប័ណ្ណបរទេស និងបន្តពន្យារពេលធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីរក្សា ០% នៃតម្រូវការទ្រទ្រង់ដើមទុនខុសស៊ីស្ទែម (CCB)។ ក្នុងកំឡុងឆ្នាំ ២០២៣ ធនាគារបានរក្សាសន្ធិសុខភាពបានល្អ និងកំណត់ដើមទុនបម្រុងបានល្អ ដែលអនុលោមតាមតម្រូវការបទប្បញ្ញត្តិ។

ការគ្រប់គ្រងហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ៖ ហានិភ័យ កើតឡើងពីការផ្លាស់ប្តូរដែលមានភាពអវិជ្ជមាននៃអត្រាការប្រាក់ អត្រាប្តូរប្រាក់បរទេស តម្លៃភាគហ៊ុន ទិន្នផលឥណទាន និងតម្លៃទំនិញព្រមទាំងកត្តាពាក់ព័ន្ធផ្សេងៗជាច្រើន។ ភាគីជាហានិភ័យនៃផលប៉ះពាល់អវិជ្ជមានផ្នែកហិរញ្ញវត្ថុលើសកម្មភាពជំនួញ ក៏ដូចជារាប់រយដល់តម្លៃនៃលក្ខខណ្ឌហិរញ្ញវត្ថុរបស់ធនាគារ ដោយសារការផ្លាស់ប្តូរនៅក្នុងប៉ារ៉ាម៉ែត្រនៅក្នុងទីផ្សារដូចជា អត្រាការប្រាក់ អត្រាប្តូរប្រាក់បរទេស តម្លៃភាគហ៊ុន ឬទ្រព្យសកម្ម ទំនាក់ទំនង និងទិន្នផលឥណទាន។ លក្ខខណ្ឌមួយចំនួនដូចជា មូលបត្របំណុល ភាគហ៊ុន ការប្តូរប្រាក់បរទេស និងឧបករណ៍និស្សន្ទវត្ថុត្រូវបានរក្សាជាចម្បងសម្រាប់ជំនួញ ឬសម្រាប់ការគ្រប់គ្រងទុនបម្រុងអោយស្របតាមច្បាប់។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីធ្វើអោយហានិភ័យទាំងនោះស្ថិតនៅក្នុងដែនកំណត់ ឬ ប៉ារ៉ាម៉ែត្រណាមួយដែលធនាគារអាចទទួលយកបាន និងបង្កើនប្រាក់ចំណូល។

វិធីសាស្ត្ររបស់ធនាគារចំពោះការគ្រប់គ្រងហានិភ័យទីផ្សាររួមមានដូចខាងក្រោម៖

- គោលនយោបាយ
- វិធីសាស្ត្រហានិភ័យ
- ដំណើរការ ប្រព័ន្ធ និងរបាយការណ៍

គោលនយោបាយ៖ គោលការណ៍ណែនាំនៃការប្តូរប្រាក់បរទេសកំណត់វិធីសាស្ត្ររួមរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យទីផ្សារ។ គោលនយោបាយនេះត្រូវបានបំពេញបន្ថែមជាមួយនឹងបទដ្ឋាន និងសេចក្តីណែនាំដែលជួយសម្រួលដល់ការកំណត់អត្តសញ្ញាណ ការវាស់វែង ការត្រួតពិនិត្យ និងការវាយតម្លៃអំពីហានិភ័យទីផ្សារ។

វិធីសាស្ត្រហានិភ័យ៖ ធនាគារកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពហានិភ័យទីផ្សារ និងបានធ្វើការវាយតម្លៃផលប៉ះពាល់ ដើម្បីធានាថា សកម្មភាពដែលមានប្រសិទ្ធភាពត្រូវបានអនុវត្តទាន់ពេលវេលា ដើម្បីទប់ស្កាត់នឹងភាពមិនប្រាកដប្រជា នៃទីផ្សារហិរញ្ញវត្ថុដែលបានប្រែប្រួល។ ធនាគារវាស់វែង និងកាត់បន្ថយហានិភ័យទីផ្សារដោយប្រើការធ្វើតេស្តភាពតានតឹង ដោយបង្ហាញភាពលម្អិតនៃផលចំនេញ និងខាតនៃចលនាទីផ្សារផ្នែកទៅលើសេណារីយ៉ូនានា និងហានិភ័យតាមពេលកំណត់ណាមួយ។

ដំណើរការ ប្រព័ន្ធ និងរបាយការណ៍៖ ដំណើរការ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដ៏រឹងមាំ ត្រូវបានរៀបចំ និងអនុវត្ត ដើម្បីគាំទ្រដល់វិធីសាស្ត្រគ្រប់គ្រងហានិភ័យទីផ្សាររបស់ធនាគារ។ ធនាគារពិនិត្យមើលដំណើរការ និងប្រព័ន្ធគ្រប់គ្រងជាទៀងទាត់ ហើយការត្រួតពិនិត្យទាំងនេះអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់វាយតម្លៃប្រសិទ្ធភាពនៃដំណើរការ និងប្រព័ន្ធទាំងនេះ។ ធនាគារក៏បានសង្កត់ធ្ងន់លើការគ្រប់គ្រងហានិភ័យក្រោមការត្រួតពិនិត្យរបស់ ROC និង ALCO ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាបាននៅដែនកំណត់ហានិភ័យរបស់ធនាគារ។

សរុបមក សេដ្ឋកិច្ចកម្ពុជាទទួលបានការកើនឡើងវិញ ដោយសារការពង្រីកលើគោលនយោបាយរូបិយវត្ថុ ដែលត្រូវបានអនុម័តដោយធនាគារកណ្តាល និងការបន្តបន្ថយការរឹតបន្តឹងលើអាជីវកម្មមួយចំនួន។ សង្គ្រាមអ៊ុយក្រែន សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ការរាំងស្ទះនៃខ្សែសង្វាក់ផ្គត់ផ្គង់ អត្រាការប្រាក់កើនឡើងដោយទុនបម្រុងសហព័ន្ធ(Fed) និងធនាគារកណ្តាលផ្សេងៗ កំពុងដាក់សម្ពាធអតិផរណានៅក្នុងសេដ្ឋកិច្ចទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ ក៏ធនាគារជាតិនៃកម្ពុជានៅតែបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់ដោយធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់តាមតម្រូវការ និងបន្តជាមួយនឹងការលើកលែងដែនកំណត់លើធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់NOPសម្រាប់រូបិយប័ណ្ណក្នុងស្រុក។

ហានិភ័យកេរ្តិ៍ឈ្មោះ

ហានិភ័យកេរ្តិ៍ឈ្មោះ៖ ហានិភ័យនេះ កើតឡើងនៅពេលតម្លៃរបស់ម្ចាស់ភាគហ៊ុនរបស់ធនាគារ (រួមទាំងប្រាក់ចំណូល និងដើមទុន) ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការយល់ឃើញពីភាពអវិជ្ជមានណាមួយរបស់អតិថិជន ឬអ្នកផ្គត់ផ្គង់ ចំពោះកេរ្តិ៍ឈ្មោះរបស់ធនាគារ។ វាបានជះឥទ្ធិពលដល់សមត្ថភាពរបស់ធនាគារក្នុងការបង្កើតទំនាក់ទំនងឬសេវាកម្មថ្មីៗ ពង្រឹងទំនាក់ទំនងជាមួយអតិថិជនដែលមានស្រាប់ និងការទទួលបានប្រភពមូលនិធិធានារ៉ាប់រងទៀត។ ហានិភ័យកេរ្តិ៍ឈ្មោះជាធម្មតាកើតឡើងនៅពេលដែលហានិភ័យផ្សេងទៀតត្រូវបានគ្រប់គ្រងមិនបានល្អ។

ធនាគារចាត់ទុកហានិភ័យកេរ្តិ៍ឈ្មោះជាលទ្ធផលនៃការបរាជ័យក្នុងការគ្រប់គ្រងហានិភ័យនៅក្នុងសកម្មភាពឬការសម្រេចចិត្តប្រចាំថ្ងៃ និងជាលទ្ធផលនៃការផ្លាស់ប្តូរនៅក្នុងបរិយាកាសប្រតិបត្តិការ។ ហានិភ័យទាំងនេះរួមមាន៖ ១) ហានិភ័យហិរញ្ញវត្ថុ (ហានិភ័យឥណទាន ទីផ្សារ និងសន្ទនីយភាព) ២) ហានិភ័យទូទៅ (ហានិភ័យប្រតិបត្តិការ និងអាជីវកម្ម / យុទ្ធសាស្ត្រ)។

អាទិភាពរបស់ធនាគារជាចំបង គឺការពារការកើតឡើងនៃ ហានិភ័យកេរ្តិ៍ឈ្មោះ ដោយប្រកាន់យកអាកប្បកិរិយា និងគរិយាបច្ចេកវិទ្យាចំពោះហានិភ័យ ជាជាងការចាត់វិធានការកាត់បន្ថយនៅពេលដែលហានិភ័យកើតឡើង។ ក្នុងឆ្នាំ២០២៣ មិនមានឧប្បត្តិហេតុហានិភ័យកេរ្តិ៍ឈ្មោះសំខាន់ៗដែលបង្កគ្រោះថ្នាក់ដល់ធនាគារទេ។

ហានិភ័យអាកាសធាតុ និងសង្គម

នៅទូទាំងពិភពលោក ការយល់ដឹង និងការគិតគូរចំពោះផលប៉ះពាល់ពីបញ្ហាបរិស្ថាននិងសង្គមមានការកើនឡើង។ ប្រការនេះបាននាំឱ្យមានការពង្រឹងច្បាប់ និងការអនុវត្តក៏ដូចជាការបង្កើនសម្ពាធពីសាធារណៈលើគម្រោង និងអ្នកផ្សព្វផ្សាយ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់អំពីបញ្ហាបរិស្ថាននិងសង្គម។ ការបម្រែបម្រួលអាកាសធាតុអាចផ្តល់ផលប៉ះពាល់ដល់អតិថិជនរបស់ធនាគារ ដោយគម្រោងអាជីវកម្មរបស់ពួកគេមិនបានកាត់បន្ថយការបំពុលក្នុងបរិយាកាស ឬគោរពតាមបទប្បញ្ញត្តិថ្មីៗអំពីអាកាសធាតុ ដែលទាំងនេះនឹងប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ។ បន្ថែមលើសពីនេះទៅទៀត បញ្ហាអាកាសធាតុ ឬការប្រែប្រួលអាកាសធាតុដែលខ្លាំងក្លា អាចបំផ្លាញទ្រព្យសម្បត្តិរបស់អតិថិជន ដែលធ្វើឱ្យពួកគេមិនអាចដំណើរការអាជីវកម្មរបស់ពួកគេឬមិនអាចរស់នៅក្នុងផ្ទះរបស់ពួកគេបាន។ នៅក្នុងកម្រិតចាំបាច់មួយ ហានិភ័យនៃការប្រែប្រួលអាកាសធាតុជាធម្មតាត្រូវបានបែងចែកទៅជា ក) ហានិភ័យជាក់ស្តែងដែលផ្តល់ផលប៉ះពាល់ដល់ការខាតបង់សេដ្ឋកិច្ច (ការខូចខាតជាក់ស្តែងចំពោះទ្រព្យសម្បត្តិ) ដោយសារព្រឹត្តិការណ៍បម្រែបម្រួលអាកាសធាតុខ្លាំង (ទឹកជំនន់ ព្យុះ ។ល។) និង ខ) ហានិភ័យ ដែលកើតចេញពីការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ។

វិន័យការនៅក្នុងប្រទេសកម្ពុជា ដូចជាការរឹតបន្តឹងច្បាប់ និងការអនុវត្តច្បាប់ទៅលើបញ្ហាសង្គមនិងបរិស្ថាន ការកើនឡើងពីសម្ពាធសាធារណៈ និងវិវាទនានា បានបង្ហាញថា ហានិភ័យពីបញ្ហាសង្គម និងបរិស្ថានមានសារៈសំខាន់ណាស់។ យ៉ាងណាក៏ដោយ ពេលវិធានដល់សហគ្រាសតូចៗ ហានិភ័យពីបញ្ហាបរិស្ថាន និងសង្គម មិនគួរមើលរំលងឡើយ។ ឧទាហរណ៍នៃហានិភ័យបែបនេះគឺការប្រើប្រាស់ពលកម្មកុមារ ការបំពុលទឹកក្រោមដីដោយការប្រើប្រាស់សារធាតុគីមីក្នុងវិស័យកសិកម្ម និងការបំពុលដីដោយសារកាកសំណល់ពីធានីនានា។ ផលប៉ះពាល់បរិស្ថាន និងសង្គម របស់សហគ្រិនខ្នាតតូច អាចត្រូវបានគេចាត់ទុកថាមានកម្រិតតិចតួច ប៉ុន្តែដោយសារចំនួនអតិថិជនមានច្រើន ផលប៉ះពាល់រួម អាចក្លាយជាបញ្ហាធំដែលយើងគួរតែកត់សម្គាល់។

ការកាត់បន្ថយហានិភ័យសង្គម និងអាកាសធាតុ

ជាទូទៅ អាជីវកម្មធនាគារដូចជាធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មិនមានប្រភេទ និងទំហំហានិភ័យបរិស្ថាន និងសង្គម ដូចនឹងសាធារណៈ និងគម្រោងធំៗនានាទេ ដោយសារធនាគារបម្រើសេវាកម្មតែអតិថិជនដែលមានប្រាក់ខែ និងអាជីវកម្មផ្ទាល់ខ្លួនប៉ុណ្ណោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការគ្រប់គ្រងបរិស្ថាន និងសង្គមនៅគ្រឹះស្ថានហិរញ្ញវត្ថុរួមមាន ការពិនិត្យមើលហានិភ័យបរិស្ថាន និងសង្គម (រួមទាំងកម្លាំងពលកម្ម) របស់អតិថិជន និងប្រក្រាបហានិភ័យទាំងនេះ ជាហានិភ័យឥណទាន និងហានិភ័យកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់ហិរញ្ញប្បទាន។ ជានេះទៅទៀត ការផ្តល់ហិរញ្ញប្បទានរបស់ធនាគារ តែងផ្តោតលើការអភិវឌ្ឍន៍ ដែលផ្តល់ផលវិជ្ជមាននៅក្នុងសង្គម។

ធនាគារបានប្តេជ្ញាចិត្តក្នុងការកំណត់អត្តសញ្ញាណ និងដោះស្រាយរាល់ហានិភ័យបរិស្ថាន និងសង្គមរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដែលពាក់ព័ន្ធជាមួយសកម្មភាពរបស់ខ្លួន ដោយអនុវត្តការគ្រប់គ្រងហានិភ័យពីបញ្ហាបរិស្ថាន និងសង្គមប្រកបដោយគុណភាពនៅកម្រិតអតិថិជន។ ការផ្តោតសំខាន់របស់ធនាគារ គឺធានាឱ្យមានការត្រួតពិនិត្យចំពោះអ្នកខ្ចីប្រាក់ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងពីបញ្ហាបរិស្ថាន និងសង្គម (ESMS) ដើម្បីឱ្យស្របតាមតម្រូវការច្បាប់ស្តីពីបរិស្ថាន និងសង្គមនៃប្រទេសកម្ពុជា និងការអនុវត្តតាមស្តង់ដារអន្តរជាតិអោយបានត្រឹមត្រូវ។ ធនាគារ ក៏ជួយអតិថិជនរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណ កាត់បន្ថយ និងគ្រប់គ្រងហានិភ័យពីបញ្ហាបរិស្ថាននិងសង្គម ព្រមទាំងតាមដាន ត្រួតពិនិត្យ និងជួយក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងពីបញ្ហា បរិស្ថាន និងសង្គម (ESMS)។ ប្រព័ន្ធគ្រប់គ្រងបញ្ហាបរិស្ថាន និងសង្គមសម្រាប់ក្របខ័ណ្ឌគោលនយោបាយនិរន្តរភាពត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយហានិភ័យទាំងនេះ។ ការវាយតម្លៃហានិភ័យពីបញ្ហាបរិស្ថាន និងសង្គមគឺជាផ្នែកសំខាន់មួយនៃដំណើរការវាយតម្លៃ និងអនុវត្តឥណទាន របស់ធនាគារ។ ក្របខ័ណ្ឌនេះបានបញ្ចូលការគិតគូរពីហានិភ័យទៅលើបញ្ហាបរិស្ថាននិងសង្គម នៅក្នុងមុខងារសំខាន់ៗរបស់ធនាគារ ដែលពាក់ព័ន្ធទៅលើ ផ្នែកប្រតិបត្តិការផ្តល់ប្រាក់កម្ចី និងផ្នែកពាក់ព័ន្ធនានា ដែលតែងរួមបញ្ចូលពីការគិតគូរបញ្ហាបរិស្ថាន និងសង្គមនៅក្នុងការផ្តល់ប្រាក់កម្ចី។

ពេញមួយឆ្នាំ២០២៣ ធនាគារបានគ្រប់គ្រងហានិភ័យដែលអាចកើតមានបានយ៉ាងល្អ។ ធនាគារបានវាយតម្លៃផលប៉ះពាល់របស់ពួកគេ ហើយបញ្ចូលទៅក្នុងការគ្រប់គ្រងហានិភ័យ ដើម្បីធានាបាននូវភាពរឹងមាំរបស់ធនាគារ។ ធនាគារក៏បានបន្តពិនិត្យគោលនយោបាយ គោលការណ៍ និងនីតិវិធីពាក់ព័ន្ធទាំងអស់ផងដែរ។ ធនាគារនៅតែមានការប្រុងប្រយ័ត្ន ដោយបន្តតាមដានការវិវត្តន៍ រួមទាំងផលប៉ះពាល់ជាបន្តបន្ទាប់នៃបញ្ហាក្រោយកូវីដ បញ្ហាភូមិសាស្ត្រនយោបាយ ជម្លោះ និងសង្គ្រាមជាសកល ដែលជាការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមាន។ ជាចុងក្រោយ គណៈគ្រប់គ្រងពិតជាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាពិសេសទៅលើ ហានិភ័យឥណទាន សន្ទនីយភាព និងការគ្រប់គ្រងដើមទុនក្នុងឆ្នាំ២០២៣ អោយស្របតាមគោលដៅយុទ្ធសាស្ត្រ ការពង្រឹងមូលដ្ឋានដើមទុន និងធ្វើឱ្យតារាងតុល្យការរបស់ធនាគារប្រសើរឡើងនាពេលអនាគត ជាមួយនឹងការបម្រើអតិថិជនអោយបានត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា។

អនុលោមភាព

ធនាគារ បានប្តេជ្ញាចិត្តអនុវត្តឱ្យបានល្អប្រសើរទៅតាមបទដ្ឋានទីផ្សារក្នុងតំបន់ដែលប្រកបដោយគណនេយ្យភាព តម្លាភាព និងក្រមសីលធម៌ក្នុងការប្រកប អាជីវកម្មដើម្បីលើកកម្ពស់ នូវនិរន្តរភាព។ អភិបាលកិច្ច និងការចូលរួមចំណែកទទួលខុសត្រូវនៅក្នុងសង្គម ជាផ្នែកនៅក្នុងការបង្កើតបាននូវទីផ្សារស្តង់ដារ។ ចំណុចស្នូលនៃកិច្ចប្រឹងប្រែងទាំងនេះគឺសំដៅដល់ សុចរិតភាព និងហានិភ័យក្តៅឈ្មោះរបស់ធនាគារដែលត្រូវប្រឈមនៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន។ គោលនយោបាយត្រូវបានបង្កើត ដោយមានការអនុម័តពីក្រុមប្រឹក្សាភិបាល និងបានធ្វើបច្ចុប្បន្នភាពជាប្រចាំ ឬនៅពេលណាមួយដែលចាំបាច់ ដោយយោងទៅតាមការផ្លាស់ប្តូរនៅក្នុងបទប្បញ្ញត្តិក្នុងគោលបំណងដើម្បីអនុលោមទៅតាមបទប្បញ្ញត្តិនៅក្នុង ស្រុក រួមជាមួយនឹងការអនុវត្តន៍ដ៏ល្អបំផុតនៅក្នុងវិស័យធនាគារ។ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ត្រូវអនុវត្តនូវគោលនយោបាយនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ហានិភ័យអាកាសធាតុ និងសង្គម

ក. ការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរកម្ម និង ហិរញ្ញប្បទានដល់ការរីកសាយភាយអារុជមហាប្រល័យ (AML/CFT/CPF)

ធនាគារបានបង្កើតគោលនយោបាយ នីតិវិធី និងសេចក្តីណែនាំផ្សេងៗ ដែលស្រប ទៅតាមច្បាប់ប្រកាសស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរកម្មបទបញ្ញត្តិ ផ្សេងៗដែលពាក់ព័ន្ធ រួមជាមួយនឹងអនុសាសន៍របស់ក្រុមការងារចំណាត់ការហិរញ្ញវត្ថុ និងការអនុវត្តន៍ដ៏ល្អបំផុតនៅក្នុងវិស័យធនាគារ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុង ការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម។ លើសពីនេះទៅទៀត ក្រុម មន្ត្រីប្រតិបត្តិតាមបានចុះទៅពិនិត្យនៅសាខាដោយផ្ទាល់ដល់ទីកន្លែង ដើម្បីប្រាកដថា ការអនុវត្តន៍នៅតាមសាខាអនុលោមទៅតាមគោលនយោបាយរបស់ធនាគារ។ គ្រប់ បុគ្គលិកទាំងអស់ត្រូវអោយអនុវត្តនូវគោលនយោបាយ និងនីតិវិធីនេះអោយបាន ខ្ជាប់ខ្ជួន នៅពេលដែលបណ្តុះបណ្តាលត្រូវបានផ្តល់អោយសម្រាប់បុគ្គលិកចូលថ្មី និង ការបណ្តុះបណ្តាល រំលឹកឡើងវិញចំពោះបុគ្គលិកចាស់ពីរដងក្នុងមួយឆ្នាំ។ ធនាគារ បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ សម្រាប់ជាយន្តការបន្ថែម នៅក្នុងការការពារ និងទប់ស្កាត់កុំអោយធនាគារមានការពាក់ព័ន្ធនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអារុជមហាប្រល័យ។ លើសពីនេះទៅទៀត មុខងារថ្មីៗត្រូវបានបន្ថែមនៅក្នុងប្រព័ន្ធ ដើម្បីឱ្យការអនុវត្តកាន់តែ មានប្រសិទ្ធភាពខ្ពស់ ទៅលើការអនុវត្តនាពេលបច្ចុប្បន្ននេះ។

ខ. ការអនុលោមតាមច្បាប់

ធនាគារ បានប្រកាន់ខ្ជាប់យ៉ាងពេញលេញផងដែរទៅនឹងការគោរពតាមច្បាប់ និង បទប្បញ្ញត្តិនានាដែលពាក់ព័ន្ធ។ ធនាគារបានបង្កើតបញ្ជីត្រួតពិនិត្យការអនុលោម តាម ដើម្បីរាយការណ៍ទៅលើការអនុវត្តរបស់ធនាគារ និងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត ឱ្យស្របទៅតាមបទប្បទានពេលបច្ចុប្បន្ននេះ។ នាយកដ្ឋានប្រតិបត្តិតាមនៃធនាគារ គឺជា អ្នកសម្របសម្រួលយ៉ាងសំខាន់ និងត្រួតពិនិត្យលើការអនុវត្តរបស់ធនាគារទាំងមូល ក្នុងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ដោយមានការសហការពីភាគី ពាក់ព័ន្ធនៅក្នុងធនាគារ។

គ. និរន្តរភាព

នៅពេលដែលនិរន្តរភាពគឺជាបទប្បញ្ញត្តិដែលតម្រូវឱ្យធនាគារជាតិកម្ពុជា ដើម្បីអនុវត្ត និងអនុលោម ដើម្បីសម្រេចឱ្យបាននូវបទដ្ឋានខ្ពស់បំផុតក្នុងការបើកចំហទៅលើការ បញ្ចេញមតិសុចរិតភាព និងគណនេយ្យភាព។ ភាគីពាក់ព័ន្ធ ឬបុគ្គលិកនៅគ្រប់កម្រិត ទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលរួមអនុវត្តដោយស្មោះត្រង់មិនលំអៀង និងសុចរិត ភាពប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តនេះត្រូវបានពង្រឹងនៅក្នុងធនាគារទាំងមូល ដោយលើកទឹកចិត្តបុគ្គលិកធនាគារឱ្យរាយការណ៍ពីបញ្ហាសំខាន់ៗដោយគ្មានការរារាំង ដូចជា៖

- ការមិនប្រតិបត្តិតាមច្បាប់បទប្បញ្ញត្តិនិងលិខិតបទដ្ឋានគតិយុត្តិធម៌
- ការមិនប្រកាន់ក្លាបនូវគោលការណ៍ផ្ទៃក្នុង និងនីតិវិធីរបស់ធនាគារ
- ការកេងប្រវ័ញ្ចលួចបោកប្លន់ប្លន់ប្រាក់កាសដែលផ្ទុយនឹងច្បាប់ជាធរមាន
- អំពើពុករលួយឬការគ្រប់គ្រងមិនល្អ
- អាកប្បកិរិយាដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពរបស់មនុស្ស
- អាកប្បកិរិយាដែលមិនសមរម្យ និងអសីលធម៌
- ការបំពានសិទ្ធិអំណាចប្បប្បភាពនៃការរំខាន និងការរុករានផ្សេងៗ
- សកម្មភាពបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ
- ការលាក់បាំងនូវអំពើណាមួយខាងលើដោយចេតនា និង
- ការបង្ហាញនូវការសោកសៅណាមួយ

បុគ្គលិកអាចធ្វើការរាយការណ៍បានតាមរយៈមធ្យោបាយជាច្រើនមានដូចជា តាមរយៈ ប្រអប់ផ្តល់មតិយោបល់នៅតាមសាខា អ៊ីម៉ែល ឬរាយការណ៍ដោយផ្ទាល់តាមរយៈ ទូរសព្ទដោយយោងទៅតាមស្ថានភាពជាក់ស្តែង។

ឃ. ការដោះស្រាយបណ្តឹងអតិថិជន

ក្នុងគោលបំណងបង្កើនសេវាកម្មអតិថិជនឱ្យបានល្អប្រសើរ ធនាគារមានផ្នែកសេវាកម្ម អតិថិជនដែលបម្រើការ ២៤/៧ ជាប្រចាំរាល់ថ្ងៃសម្រាប់បម្រើអតិថិជនទូររាល់បញ្ហា នានា។ មិនតែប៉ុណ្ណោះ ធនាគារបានបង្កើតគោលនយោបាយ និងនីតិវិធីនៃការដោះ ស្រាយបណ្តឹងរបស់អតិថិជនដើម្បីស្របទៅតាមស្មារតីនៃប្រកាស ស្តីពីការដោះស្រាយ បណ្តឹងអតិថិជនរបស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ របស់ធនាគារជាតិកម្ពុជា ដើម្បី ផ្តល់ភាពងាយស្រួលជូនដល់អតិថិជន។

ង. អនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់បុគ្គលអាមេរិក (FATCA)

ធនាគារបានបង្កើតនូវនីតិវិធី ដើម្បីអនុវត្តនៅក្នុងរង្វង់ធនាគារ ក្នុងគោលបំណងកំណត់នូវ អត្តសញ្ញាណរបស់បុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិអាមេរិកដែលបានបើកគណនី ជាមួយធនាគារ ដើម្បីជាយន្តការក្នុងការប្រមូលព័ត៌មានដែលពាក់ព័ន្ធដែលជាធាតុសំ ខាន់ៗក្នុងការធ្វើរបាយការណ៍រាយការណ៍បន្តទៅអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតក្រោម ការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ធនាគារសហការជាមួយអគ្គនាយក ដ្ឋានពន្ធដារក្នុងការរាយការណ៍ជាប្រចាំឆ្នាំទៅតាមលក្ខខណ្ឌតម្រូវ។ មិនតែប៉ុណ្ណោះ ការបណ្តុះបណ្តាលត្រូវបានផ្តល់អោយបុគ្គលិកដែលពាក់ព័ន្ធ សម្រាប់ការ យល់ដឹង និង អនុវត្តឱ្យបានត្រឹមត្រូវនូវប្រសិទ្ធភាពខ្ពស់។

សេវាប្រមូល
ប្រាក់បង់ពន្ធ
TAX PAYMENT



ពន្ធអាករគ្រប់ប្រភេទ
ពន្ធមធ្យោបាយធ្វើដំណើរ
ពន្ធអចលនទ្រព្យ



អាចបង់ពន្ធបាននៅគ្រប់សាខាទូទាំងប្រទេស!




សមិទ្ធផលសម្រេចបាន

រួមបញ្ចូលជាមួយគ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាបុគ្គលិកម្ចីន្ទរបស់ធនាគារ




ទ្រព្យសកម្មសរុប

១,៤៦ ពាន់លានដុល្លារ




សមតុល្យឥណទាន

១,០៩ ពាន់លានដុល្លារ




ប្រាក់ចំណូលសរុប

១៤១ លានដុល្លារ



ប្រាក់ចំណេញសរុប

២៣ លានដុល្លារ



យោបល់សង្ខេបរបស់ប្រធានក្រុមប្រឹក្សាភិបាល



“ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បាន រួមចំណែកក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជា ឡើងវិញ ដែលបានធ្លាក់ចុះដោយសារជំងឺ កូវីដ១៩ និងបានជួយរក្សាស្ថិរភាពវិស័យ ហិរញ្ញវត្ថុទាំងមូល។”

លោកអ្នកឧកញ៉ាបណ្ឌិត ពុង យារសៃ
ប្រធានក្រុមប្រឹក្សាភិបាល

បន្ទាប់ពីការដំឡើងអត្រាការប្រាក់លក់ក្នុងឆ្នាំ២០២២ ដើម្បីប្រយុទ្ធ ប្រឆាំងនឹងអតិផរណាខ្ពស់បំផុត ធនាគារកណ្តាលសហព័ន្ធ បាន បង្កើតការប្រាក់លើឥណទានរយៈពេលខ្លី រហូតដល់ទៅបួនដង ដោយ កើនឡើងទៅដល់ចន្លោះពី៥,២៥% ទៅ៥,៥% ដែលជាកម្រិតខ្ពស់ បំផុតក្នុងរយៈពេល២២ឆ្នាំ ចុងក្រោយ។ អត្រាការប្រាក់កើនឡើង បានបង្កកតម្លៃការអ្នកប្រើប្រាស់ ការវិនិយោគ និងពាណិជ្ជកម្ម ពិភពលោក។ យើងក៏បានឃើញភាពចលាចលនៅក្នុងវិស័យធនាគារ ក្នុងសហរដ្ឋអាមេរិក និងការបរាជ័យរបស់ Credit Suisse ផង ដែរ។ ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ទោះបីជាមាន កំណើនយឺតជាងការរំពឹងទុកក្នុងឆ្នាំ២០២៣ ដែលត្រូវបានគេព្យាករ ក្នុងកម្រិត៥,៦% ខណៈការនាំចេញធ្លាក់ចុះ។ ក្នុងលក្ខខណ្ឌនេះក៏ដោយ ក៏ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅតែអាចសម្រេចបានលទ្ធផល គាប់ប្រសើរផងដែរ។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅតែ ឈរជើងបានយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជាជាមួយនឹងកំណើនតារាង តុល្យការដឹកនាំនិងការគ្រប់គ្រងហានិភ័យប្រកបដោយការប្រុងប្រយ័ត្ន ដែលធ្វើឱ្យធនាគារក្លាយជាដៃគូដ៏សំខាន់របស់អតិថិជន សហគមន៍ និងប្រទេសកម្ពុជាទាំងមូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

ចក្ខុវិស័យរបស់ធនាគារ គឺការលើកកម្ពស់ជីវភាព និងជួយបំពេញ បំណងរីកចម្រើនរបស់ប្រជាជនកម្ពុជា នេះគឺបានបង្ហាញពីសុទិដ្ឋិនិយម និងតួនាទីរបស់ធនាគារ ក្នុងការជួយដល់កំណើនសេដ្ឋកិច្ច រួមចំណែក ដល់ភាពរុងរឿងរបស់ប្រទេស និងជួយដល់អតិថិជនឱ្យសម្រេចបាន នូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានបង្ហាញពីវិសាលភាពនៃកិច្ចខិតខំ

ប្រឹងប្រែង និងការវិនិយោគរបស់ធនាគារនៅក្នុងប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធ សុវត្ថិភាព និងផលវិជ្ជមាននៃសេវាកម្ម និងគំរូអាជីវកម្មរបស់ធនាគារ។ រាប់ចាប់ពីបុគ្គលិករហូតដល់ក្រុមប្រឹក្សាភិបាល ភាគទុនិក និងនិយ័តករ សុទ្ធតែត្រូវសម្របខ្លួនក្នុងបរិយាកាសធុរកិច្ចថ្មី ពិនិត្យមើលឡើងវិញនូវ គំរូអាជីវកម្ម សេវាកម្ម និងតួនាទីរបស់ធនាគារនៅក្នុងវិស័យ នាពេល អនាគត។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំមានមោទនភាពចំពោះតួនាទី ដែលធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមជំរុញការរីកចម្រើន របស់ប្រទេសជាតិ។ តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយ និរន្តរភាព ធនាគារបានរួមចំណែកក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ដែលបានធ្លាក់ចុះដោយសារជំងឺកូវីដ១៩ និងបានជួយរក្សាស្ថិរភាព វិស័យហិរញ្ញវត្ថុទាំងមូល។ ធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុង អន្តរការីផ្នែកហិរញ្ញវត្ថុហើយនឹងបន្តដំណើរនេះក្នុងរយៈពេល ១០ឆ្នាំ ខាងមុខ និងលើសពីនេះ។ សមិទ្ធផល ភាពធន់ និងសមត្ថភាពក្នុង ការបង្កើតឡើងវិញក្នុងភាពលំបាក និងការកំណត់តម្រូវការនាពេល ១០ឆ្នាំ ខាងមុខ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌របស់ធនាគារ។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តែងតែត្រៀមខ្លួនសម្រាប់អនាគត និងបម្រើអតិថិជនដោយតែងតែបង្កើតផលិតផលហិរញ្ញវត្ថុផ្សេងៗដើម្បី បំពេញតម្រូវការរបស់អតិថិជន។ នៅក្នុងរយៈពេល១០ឆ្នាំកន្លងមក នេះ ខ្ញុំប្រាកដថា ភាគទុនិករបស់ធនាគារបានដឹងពីទំហំ និងតម្លៃពេល របស់ធនាគារក្នុងប្រទេសកម្ពុជា ហើយក៏បានលើកទឹកចិត្តដល់គណៈ គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ឱ្យខិតខំប្រឹងប្រែងបន្ថែម ដើម្បី សម្រេចបានលទ្ធផលកាន់តែប្រសើរបន្ថែមទៀត។

ខ្ញុំពិតជាមានសេចក្តីសោមនស្សជាខ្លាំងដែលធនាគារ អាចរក្សា តារាងតុល្យការនៃទ្រព្យសកម្ម១,៤៦ពាន់លានដុល្លារ ដែលក្នុងនោះ ផលប័ត្រឥណទានបានកើនឡើង៧,៣% ផលប័ត្រប្រាក់បញ្ញើសន្សំ បានកើនឡើង១៤,៦% និងទទួលបានប្រាក់ចំណេញ ២ពាន់លាន ដុល្លារ សម្រាប់ឆ្នាំ២០២៣។ យើងបានគ្រប់គ្រងធនាគារប្រកបដោយ ប្រសិទ្ធភាព ដោយរក្សាសន្ទនីយភាព និងដើមទុនបានល្អពេញមួយឆ្នាំ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ គឺហ្វូណនមីក្រូហិរញ្ញវត្ថុភីអិលស៊ី ក៏បានគ្រប់គ្រងប្រាក់ចំណេញបានយ៉ាងល្អក្នុងអំឡុងឆ្នាំ២០២៣ផង ដែរ។ ធនាគារក៏បានបង្កើនភាពជាដៃគូជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជួយឱ្យធនាគារពង្រីកការផ្តល់ឥណទានសហគ្រាសខ្នាត តូច និងមធ្យមនៅកម្ពុជាបានកាន់តែច្រើន ដែលពង្រីកនូវឱកាសនៃ សមភាពយេនឌ័រផងដែរ។

ខ្ញុំមានមោទនភាពចំពោះគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារដែល បានខិតខំបំពេញការងារឥតឈប់ឈរ ដែលបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះធនាគារ ក្នុងការផ្តល់សេវាកម្មជូនអតិថិជនកាន់តែប្រសើរ។ ខ្ញុំ សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់សម្រាប់ការបន្តជឿជាក់ និងគាំទ្រកន្លងមក។ ខ្ញុំសូមថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង ស្ថាប័ននិយតកម្មទាំងអស់ ជាពិសេសធនាគារជាតិនៃកម្ពុជា សម្រាប់ ការគាំទ្រមកលើធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឥតឈប់ឈរ កន្លងមក។ ខ្ញុំសង្ឃឹមថា ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងបន្ត រួមចំណែកបន្ថែមក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។



លោកអ្នកឧកញ៉ាបណ្ឌិត **ហង់ ហ៊ុន សែន**
ប្រធានក្រុមប្រឹក្សាភិបាល

យោបល់សង្ខេបរបស់ប្រធាននាយកប្រតិបត្តិ



“ធនាគារបានបង្កើត
មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់
និរន្តរភាពរយៈពេលវែង”

លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

ការព្យាករណ៍របស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានបង្ហាញថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៦,១% ក្នុងឆ្នាំ២០២៤ និង៦,៤% ក្នុងឆ្នាំ២០២៥ ដែលនៅតែទាបជាងចន្លោះឆ្នាំ ២០០០-២០១៩ ដែលកាលនោះសេដ្ឋកិច្ចបានកើនឡើងក្នុងកម្រិតជាមធ្យម៧,៧%។ ធនាគារបានសង្កេតឃើញថាកំណើនឥណទាន (ប្រហែល១៤,៨%) ក្នុងឆ្នាំ ២០២៣ ដែលជាអត្រាកំណើននៅទាបនៅឡើយក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ អាចដោយសារតែការងើបឡើងវិញនៃវិស័យមួយចំនួនរបស់សេដ្ឋកិច្ចកម្ពុជានៅមានកម្រិតនៅឡើយ។ តែទោះជាយ៉ាងណាក៏ស្ថានធនាគារ និងហិរញ្ញវត្ថុ នៅតែមានតួនាទីយ៉ាងសំខាន់បំផុត ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តែងសម្លឹងមើលទៅអនាគត និងបន្តវិនិយោគលើសមត្ថភាពធនាគារឌីជីថល ជាពិសេសពង្រឹងភាពធន់ផ្នែកបច្ចេកវិទ្យា ដើម្បីឱ្យធនាគារអាចផ្តល់សេវាកម្មជូនអតិថិជនទៅតាមតម្រូវការ មានភាពងាយស្រួល និងដោយរលូន។ ធនាគារយល់ច្បាស់ពីតម្រូវការក្នុងការពង្រឹងសមត្ថភាពបន្ថែម និងការវិនិយោគលើសកម្មភាពថ្មីៗសម្រាប់បំពេញតម្រូវការនាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរថ្មីៗលើប្រព័ន្ធសេវាធនាគារ។ ជាលទ្ធផលរួមសម្រាប់ឆ្នាំ២០២៣នេះចំនួនអ្នកប្រើប្រាស់សេវាធនាគារចល័តរបស់ធនាគារបានកើនឡើង៣១% ចំនួនប្រតិបត្តិការបានកើនឡើង១១៧% និងចំនួនគណនីអតិថិជនបានកើនឡើង២៧%។ ធនាគារតែងតែស្វែងរកដំណោះស្រាយថ្មីៗលើសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត មានភាពបត់បែន សាមញ្ញ និងសុវត្ថិភាពខ្ពស់ជូនអតិថិជន។

ទិដ្ឋភាពជាមួយក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣នេះ សង្កេតឃើញថាអត្រាការប្រាក់សម្រាប់ឥណទានដែលផ្តល់ជូនអ្នកខ្ចីប្រែប្រួលស្របតាមតំបន់ ខណៈអត្រាការប្រាក់សម្រាប់បញ្ញើសុទ្ធតែបានកើនឡើងខ្លាំង ដែលនេះបានបណ្តាលឱ្យអត្រាប្រាក់ចំណេញរបស់ធនាគារភាគច្រើនស្របចុះធៀបទៅនឹងឆ្នាំ២០២២ ហើយធនាគារក៏កំពុងប្រឈមផងដែរនូវការកើនឡើងអត្រាឥណទានមិនដំណើរការ ដោយមិនទាន់មានសញ្ញាបង្ហាញថាមានការថមថយនៅឡើយទេ។ តែជាមួយធនាគារប្រៃសណីយ៍កម្ពុជា មានសេចក្តីស្វែងរកស្វែងរកវិស័យក្នុងការប្រកាសថា ធនាគារនៅតែបន្តរឹតច្រើនប្រកបដោយស្មារតីទាំងប្រាក់ចំណេញ ទំហំប្រតិបត្តិការ និងការគ្រប់គ្រងឥណទានមិនដំណើរការប្រកបដោយប្រសិទ្ធភាព។ ជាលទ្ធផលផ្នែកហិរញ្ញវត្ថុនៅឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់១,៤៦ពាន់លានដុល្លារអាមេរិក ស្មើនឹង១៣,៦% ផលប័ត្រឥណទានកើនឡើងដល់១,០៩ពាន់លានដុល្លារអាមេរិក ស្មើនឹង៧,៣% សមតុល្យប្រាក់សុទ្ធតែបានកើនឡើងដល់១,០៥ ពាន់លានដុល្លារអាមេរិក ស្មើនឹង១៤,៦% និងនៅតែរកបានប្រាក់ចំណេញ ២ពាន់លានដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងឆ្នាំ២០២២ដែរ ចំណែកដៃគូអាជីវកម្មរបស់ខ្លួនបានកើនឡើងរហូតដល់៧៤%។

ដោយយល់ឃើញស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងផលប៉ះពាល់មួយចំនួនទាក់ទងនឹងការសងគ្រឿងនៃឥណទាន ក្រុមការងាររបស់ធនាគារបានខិតខំប្រឹងប្រែងឡើងវិញដោយមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ មានយន្តការចាត់ចែងនិងគ្រប់គ្រងហានិភ័យប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រួមនឹងការប្តេជ្ញាចិត្តដោយមិនដាក់ក្នុងការបម្រើអតិថិជន នោះភាពជោគជ័យរបស់ធនាគារនឹងកើតមានឡើងក្នុងឆ្នាំបន្តបន្ទាប់ទៅមុខទៀតស្របតាមគោលដៅចម្បងរបស់ធនាគារ គឺជាធនាគាររីកចម្រើនប្រកបដោយស្មារតី និងជានិរន្តរ៍។

ធនាគារក៏បានពង្រីកបណ្តាញការិយាល័យសាខារបស់ខ្លួនរហូតដល់៦២សាខា ខណៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារគឺ ហ្វូណនមីក្រូហិរញ្ញវត្ថុ ក៏អិលស៊ី ក៏មានសាខាចំនួន៥១សាខា នៅទូទាំងប្រទេសកម្ពុជាផងដែរ។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានផ្លាស់ប្តូរស្លោក្កការកណ្តាលរបស់ខ្លួនទៅទីតាំងអគារថ្មីធំទូលាយគឺ «វិមានប្រៃសណីយ៍កម្ពុជា»។ ធនាគារជឿជាក់ថាការផ្លាស់ប្តូរនេះមិនត្រឹមតែបានលើកទឹកចិត្តបុគ្គលិករបស់ធនាគារប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យអតិថិជនរីករាយក្នុងការទទួលសេវាកម្មនៅក្នុងអគារដែលបានរចនាយ៉ាងស្រស់ស្អាត និងទាន់សម័យ។ ធនាគារក៏បានសហការជាមួយធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) ក្រោមគម្រោងធ្វើពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មចម្រុះ ធនាគារក៏បានបន្តកិច្ចសហប្រតិបត្តិការលើគម្រោងកិច្ចធានាឥណទានជាមួយ CGCC និងគម្រោងសហហិរញ្ញប្បទានដើម្បីគាំទ្រ សហគ្រាសធុនតូច និងមធ្យមជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) របស់រាជរដ្ឋាភិបាលដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។

សមិទ្ធផលទាំងអស់ដូចបានរៀបរាប់ខាងលើក្នុងឆ្នាំ២០២៣ គឺបានមកពីការរួមចំណែកពីបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ធនាគារ និងការណែនាំតម្រង់ទិសពីប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់។ ធនាគារសូមថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងក្នុងឆ្នាំកន្លងមក សមាជិកក្រុមប្រឹក្សាភិបាល និងភាគទុនិក រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រជាបន្តបន្ទាប់ដល់ធនាគារប្រៃសណីយ៍កម្ពុជា។ ធនាគារក៏សូមផ្ញើតុលាករឱកាសនេះថ្លែងអំណរគុណចំពោះធនាគារជាតិនៃកម្ពុជា ដែលបានកំណត់យុទ្ធសាស្ត្រទាន់ពេលវេលា ដើម្បីរក្សាស្ថិរភាពនៃសេដ្ឋកិច្ចកម្ពុជាទាំងមូល និងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់សម្រាប់ការជឿជាក់ និងគាំទ្រធនាគារកន្លងមក។ អធនាគារនៅតែបន្តការប្តេជ្ញាចិត្តបម្រើអតិថិជនអោយអស់ពីសម្ភាព និងស្វែងរកបទពិសោធន៍ថ្មីបន្ថែមជូនអតិថិជនទាំងអស់។



លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

ក្រុមប្រឹក្សាភិបាល



លោកអ្នកឧកញ៉ាបណ្ឌិត ពុង ហាវសែ
ប្រធានក្រុមប្រឹក្សាភិបាល

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ហាវសែ ជាប្រធានក្រុមប្រឹក្សាភិបាល នៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ធនាគារ កាណាឌីយ៉ា ក.អ និងក្រុមហ៊ុនវិនិយោគទុនអាណាទិកជនកម្ពុជា (OCIC)។ លោកអ្នកឧកញ៉ាបណ្ឌិតបានចូលរួមយ៉ាងសកម្មក្នុងការវិនិយោគ និងការអភិវឌ្ឍន៍ស្ថាប័នទាំងបី។ លោកអ្នកឧកញ៉ាបណ្ឌិតជាសហគ្រិនដ៏ឆ្លើម និងជាអ្នកដឹកនាំគួរឱ្យគោរពក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងប្រទេសកាណាដា និងធ្លាប់បានបម្រើការងារក្នុងមុខតំណែងជាដាច់ខាតច្រើន រួមមានប្រធានក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ និងអភិបាលរបស់ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Oriental Ship Supplies និង ក្រុមហ៊ុន Oriental Commercial Inc.។ លោកអ្នកឧកញ៉ាបណ្ឌិតបានដឹកនាំ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឱ្យទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៣ ក៏ដូចជាធនាគារ កាណាឌីយ៉ា ក.អ ចាប់តាំងពីឆ្នាំ១៩៩១ មក។

មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកឧកញ៉ាបណ្ឌិត មានតួនាទីជាប្រធានសមាគមអ្នកសាងសង់កម្ពុជា ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំឧស្សាហកម្មដើម្បីដឹកនាំការអភិវឌ្ឍន៍វិស័យធនាគារ និងសំណង់នៅកម្ពុជា និងធ្លាប់មានតួនាទីជាប្រធានសមាគមធនាគារនៅកម្ពុជាផងដែរ។

លោកអ្នកឧកញ៉ាបណ្ឌិត បានទទួលពានរង្វាន់កិត្តិយសថ្នាក់ “មហាសេរីវឌ្ឍនៈ” ពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០០២ និងទទួលបានមេដៃស្ថាបនាជាតិថ្នាក់លេខមួយ ដែលប្រគល់ជូនដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១២ ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងនៅតែបន្ត របស់លោកអ្នកឧកញ៉ាបណ្ឌិតក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ហាវសែ បានទទួលកិត្តិយសជា “បណ្ឌិតគ្រប់គ្រងផ្នែកពាណិជ្ជកម្ម” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគារឥន្ទ្រទេវី នៃ រាជបណ្ឌិតសភាកម្ពុជា។



លោក Yeo Hong Ping
អនុប្រធានក្រុមប្រឹក្សាភិបាល

លោក Yeo Hong Ping ជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន FFH។ លោកមានតួនាទីត្រួតពិនិត្យលើការបង្កើតសិទ្ធិធុរកិច្ចរបស់ FFH និងអភិវឌ្ឍន៍ចក្ខុវិស័យ ក៏ដូចជាយុទ្ធសាស្ត្ររបស់ FFH ដោយមានគោលដៅបង្កើនតម្លៃភាគទុនិកដោយឈរលើនិរន្តរភាព។ លោក Yeo មានទំនួលខុសត្រូវទាំងស្រុងលើក្រុមហ៊ុន FFH និងក្រុមហ៊ុនវិនិយោគរបស់ខ្លួន។

មុនពេលចូលរួមជាមួយ FFH លោក Yeo គឺជានាយកគ្រប់គ្រងក្រុមហ៊ុន J.P. Morgan និងជាអ្នកទទួលខុសត្រូវខាងអាជីវកម្មទូទៅ នៃធនាគារវិនិយោគនៅក្នុងប្រទេសសិង្ហបុរី។ លោក Yeo ក៏ធ្លាប់បម្រើការជាសមាជិកគណៈកម្មាធិការគ្រប់គ្រងដាន់ខ្ពស់ក្រុមហ៊ុន J.P. Morgan សិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន J.P. Morgan (SEA)។ លោកត្រូវបានធ្វើការតែងតាំងក្នុងតួនាទីដាន់ខ្ពស់ជាច្រើនផ្សេងទៀតរួមមាន នាយកគ្រប់គ្រងផ្នែក វិនិយោគអចលនទ្រព្យធនាគារ និងជានាយកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងតំបន់អាស៊ីអាគ្នេយ៍។



ឯកឧត្តមបណ្ឌិត ហ៊ិន ធាវ៉ា

ទីប្រឹក្សាក្រុមប្រឹក្សាភិបាល

ឯកឧត្តមបណ្ឌិត ហ៊ិន ធាវ៉ា ត្រូវបានតែងតាំងជាអគ្គនាយកប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្នុងឆ្នាំ២០២១។ ឯកឧត្តម ក៏បានបម្រើការងារនៅ MPTC ក្នុងតួនាទីជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។

ឯកឧត្តម បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យអូសាកា (Osaka University) ប្រទេស ជប៉ុនក្នុងឆ្នាំ២០១២។ ឯកឧត្តម បានធ្វើការស្រាវជ្រាវលើប្រធានបទមួយចំនួន រួមមាន៖ ការវិភាគទៅលើ ផលិតភាព និងប្រសិទ្ធភាព ស្តីអំពី ការប្រើប្រាស់សេវា-ឧបករណ៍សាធារណៈដែលគ្រប់គ្រងដោយរដ្ឋាភិបាល ការចំណាយរបស់ រដ្ឋាភិបាល ប្រតិបត្តិការ រួមទាំងការបណ្តុះបណ្តាលឯកទេស ដែលពាក់ព័ន្ធ និងឧស្សាហកម្មសាធារណៈ។



លោក Neo Poh Kiat

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក Neo Poh Kiat ធ្លាប់មានតួនាទីជានាយកគ្រប់គ្រងក្រុមហ៊ុន Octagon Advisors និង ជា ក្រុមប្រឹក្សាភិបាលឯករាជ្យ នៃក្រុមហ៊ុន China Yuchai International Ltd, Capital និងក្រុមហ៊ុន ValueMax Group Ltd។

មុនពេលចូលបម្រើការងារជាទីប្រឹក្សា Octagon Advisors លោកបានបម្រើការក្នុងតួនាទីជាអនុប្រធាននាយកដ្ឋានខ្ពស់ និងជាមន្ត្រីទំនាក់ទំនងប្រទេសចិន នៃSingapore's United Overseas Bank (UOB)។ លោកជាអ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងក្រុមហ៊ុន និងសាជីវកម្មរបស់ធនាគារ UOB ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។

មុនពេលចូលបម្រើការងារជាមួយធនាគារ UOB លោកក៏ធ្លាប់បម្រើការងារក្នុងធនាគារ DBS លើមុខតំណែងផ្សេងៗជាច្រើន ដែលមុខតំណែងចុងក្រោយរបស់លោកគឺជានាយកគ្រប់គ្រង និងចាត់ការទូទៅរបស់ធនាគារ DBS សាខាហុងកុង។ ទន្ទឹមនឹងនេះ លោកក៏ធ្លាប់ជានាយកប្រតិបត្តិ និងជាសមាជិកនៃ គណៈកម្មាធិការនាយក នៃធនាគារ DBS Kwong និងជានាយកគ្រប់គ្រងក្រុមហ៊ុនវិនិយោគ DBS Asia Capital Limited ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ DBS ក្នុងទីក្រុងហុងកុង។ លោកបានចូលរួមយ៉ាងសកម្មនៅក្នុងការបង្កើតក្រុមហ៊ុន DBS Securities Hong Kong និងក្រោយមកលោកបានក្លាយជានាយកគ្រប់គ្រងនាដើមទសវត្សរ៍៩០។

លោក Neo Poh Kiat ទទួលបានបរិញ្ញាបត្រពាណិជ្ជកម្ម (Honours) ពីអតីត សាកលវិទ្យាល័យ Nanyang University ប្រទេសសិង្ហបុរី។



លោក Giang Sovann

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក Giang Sovann ជាស្ថាបនិក និងជាប្រធានរបស់ Corporate Governance Academy គាត់បង្ហាត់បង្រៀននៅសាកលវិទ្យាល័យ Singapore Management និងសាកលវិទ្យាល័យ Social Sciences នៃប្រទេស សិង្ហបុរី ទៅលើមុខជំនាញជាច្រើនដែលរួមមានដូចជា ផ្នែកអភិបាលកិច្ចសាជីវកម្ម ច្បាប់ចុះបញ្ជី ការគ្រប់គ្រងហានិភ័យ បម្រែបម្រួលអាកាសធាតុ និងរបាយការណ៍និរន្តរភាពជាដើម។ លោក ក៏បង្រៀនមុខវិជ្ជា អភិបាលកិច្ចសហគមន៍នៅសាកលវិទ្យាល័យ Social Service និងសាកលវិទ្យាល័យ Chartered Accountants ក្នុងប្រទេស សិង្ហបុរី ផងដែរ។ លោក Giang Sovann ជានាយកដ្ឋានខ្ពស់ ផ្នែកក្រុមប្រឹក្សាសាជីវកម្ម នៃក្រុមហ៊ុន RSM ប្រទេសសិង្ហបុរី ជាប្រធាននៃ អង្គភាពសេវា Environmental Sustainability និងជាប្រធាននាយករង នៃអង្គភាពមិនរកប្រាក់ចំណេញ។ លោកបានចងក្រងអត្ថបទ ជាច្រើនស្តីអំពីអភិបាលកិច្ចសាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងរបាយការណ៍និរន្តរភាពជាដើម។ គំនិតនៃ ការគ្រប់គ្រងរបស់លោក គឺស្តីអំពី “សសរស្តម្ភទាំង៤ នៃការត្រួតពិនិត្យសាជីវកម្មប្រកបដោយប្រសិទ្ធភាព” និង “គន្លឹះ៨ចំណុចនៃការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព” ហើយត្រូវបានក្រុមហ៊ុនជាច្រើនយកទៅ អនុវត្តតាម។

លោក Giang Sovann ជានាយកប្រតិបត្តិ នៃវិទ្យាស្ថាន The Singapore Institute of Directors នៃប្រទេសសិង្ហបុរី ដែលជាទីកន្លែងដែលលោកបានបម្រើការជាសមាជិកនៃគណៈកម្មាធិការ Organizing Committee of the Singapore Corporate Award និងជាសហប្រធានគ្រប់គ្រងចាត់ចែងពានរង្វាន់ សម្រាប់ក្រុមហ៊ុនសិង្ហបុរីដែលបានចុះបញ្ជី។ លោកមានបទពិសោធន៍និងការងារជាង ១០ឆ្នាំ ក្នុងឋានៈជាអភិបាល ឯករាជ្យ នៃក្រុមហ៊ុនចុះបញ្ជី SGX។ បទពិសោធន៍និងទំនួលខុសត្រូវជាចម្បងរបស់លោក គឺរួមមាន ប្រធាន មិនប្រតិបត្តិគ្រប់គ្រងអភិបាលឯករាជ្យ ប្រធាននៃគណៈកម្មាធិការសវនកម្ម ប្រធាននៃគណៈកម្មាធិការ គ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល និងជាសមាជិកនៃគណៈកម្មាធិការជ្រើសតាំងជាដើម។

លោក Giang Sovann មានលក្ខណៈគ្រប់គ្រាន់ជាគណនេយ្យករជំនាញ (Chartered Accountant) ពីស្ថាប័ន Canadian Institute of Chartered Accountants។ លោកក៏ជាគណនេយ្យករជំនាញ និងជាសមាជិកនៃ Singapore Institute of Directors។ លោកធ្លាប់ជាសមាជិកនៃគណៈកម្មាធិការ បណ្តឹង & វិន័យ ជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យគណនេយ្យករសាធារណៈ និង Accounting & Corporate Regulatory Authority (ACRA) ។



លោក Teo Meng Poh Philip

សមាជិកមិនប្រតិបត្តិ

លោក Teo Meng Poh Philip ជានាយករងដ្ឋានខ្ពស់ ផ្នែកហានិភ័យ នៃក្រុមហ៊ុន FFH។ លោក គ្រប់គ្រង លើផ្នែកហានិភ័យផ្សេងៗរបស់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ FFH ក្នុងប្រទេសចិន និងឥណ្ឌូចិន។ ក្នុង តួនាទីមួយនេះ លោក Teo Meng Poh Philip ក៏មានទំនួលខុសត្រូវបន្ថែមលើការគ្រប់គ្រងហានិភ័យ ប្រតិបត្តិការ សវនកម្ម និងអនុលោមភាពរួមទាំងការកំណត់គោលនយោបាយ និងក្របខណ្ឌអភិបាលកិច្ច នៃក្រុមហ៊ុនជាច្រើនដែលជាបុត្រសម្ព័ន្ធរបស់ FFH។ លោកក៏ជាអ្នកដឹកនាំហានិភ័យសម្រាប់សកម្មភាព ទិញយក និងរួមបញ្ចូលគ្នាផងដែរ (M&A)។ មុនពេលចូលបម្រើការងារជាមួយ FFH លោក Teo ជា នាយកប្រតិបត្តិសវនកម្ម ទៅលើប្រភពដើមរបស់អតិថិជន និងហិរញ្ញវត្ថុសាជីវកម្មនៅធនាគារ Standard Chartered Bank។ លោក Teo Meng Poh Philip បានចាប់ផ្តើមអាជីពជាមួយសាជីវកម្មធនាគារនៅ ក្រៅប្រទេសចិនដែលមានតួនាទីដ្ឋានខ្ពស់ទទួលខុសត្រូវចំពោះអតិថិជន នៅក្នុងអាជីវកម្មក្រៅប្រទេសរបស់ ធនាគារ ដែលមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុងសៀងហៃ និងទីក្រុងបាងកក។



លោក រស់ ភីរុណ
សមាជិកក្រុមប្រឹក្សាភិបាល


ចាប់ពីឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន លោកត្រូវបានតែងតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា។ លោកមានទំនួលខុសត្រូវគ្រប់គ្រងកិច្ចដំណើរការរបស់អគ្គលេខាធិការដ្ឋានទាំងមូល ក៏ដូចជាគ្រប់គ្រងការប្រមូលចំណូលថវិកាជាតិពីវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា។

ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ លោក រស់ ភីរុណ កាន់តួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកមានទំនួលខុសត្រូវជាចម្បងទៅលើកម្មវិធី គ្រប់គ្រងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់អគ្គនាយកដ្ឋាននិងសវនកម្មរបស់អគ្គនាយកដ្ឋាន។

ចាប់ពីឆ្នាំ២០០៨ រហូតដល់ខែសីហា ឆ្នាំ២០១៣ លោក រស់ ភីរុណ មានតួនាទីជាអនុប្រធាននាយកដ្ឋាន នៃ នាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកមានទំនួលខុសត្រូវក្នុងការរៀបចំ បង្កើត និងចូលរួមអភិវឌ្ឍន៍វិស័យមូលបត្ររដ្ឋ ទីផ្សារទំនិញ មូលនិធិអធិបតេយ្យ គោលនយោបាយស្ថា ភាពហិរញ្ញវត្ថុ និងតំបន់ហិរញ្ញវត្ថុពិសេស ក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល កម្ពុជា។ លោកក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស.)។

ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៨ លោក រស់ ភីរុណ មានតួនាទីជាប្រធានការិយាល័យគ្រប់គ្រងកាស៊ីណូ នៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មុនឆ្នាំ២០០៤ លោកជាអនុប្រធាន ការិយាល័យពិនិត្យអនុលោមភាពនៃច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ទទួលបន្ទុកផ្នែកនីតិកម្ម និងប្រតិបត្តិ តាម និងជាជំនួយការរបស់ខេត្តមេរ្ត័នីសេដ្ឋកិច្ចតំណាងកម្ពុជា ដែលស្ថិតនៅក្រោមនាយកដ្ឋានអាស៊ាននិង ទំនាក់ទំនងអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម។

លោក រស់ ភីរុណ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងវិទ្យាសាស្ត្រនៅក្នុងវិស័យទេសចរណ៍ពីសាកល វិទ្យាល័យ CERAM ESC Sophia Antipolis ប្រទេសបារាំងក្នុងឆ្នាំ២០០២ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិត គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពី Asian Institute of Technology (AIT) ប្រទេសថៃ នៅឆ្នាំ២០០២។



លោកស្រីវេជ្ជបណ្ឌិត Pung Caroline
សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រីវេជ្ជបណ្ឌិត Carolyn Pung បានកើតនៅក្នុងទីក្រុងក្នុងពេញ។ លោកស្រីបានចម្រើនវ័យ និងបញ្ចប់ ការសិក្សានៅទីក្រុង Montreal ប្រទេសកាណាដា។ លោកស្រីបានបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រ និងបាន បញ្ចប់ថ្នាក់អនុបណ្ឌិតក្នុងឆ្នាំ ២០០០។ លោកស្រីមានជំនាញផ្នែកវេជ្ជសាស្ត្រគ្រួសារ និងបានបញ្ចប់ការសិក្សា ពីសកលវិទ្យាល័យMontreal នៅក្នុងឆ្នាំ២០០២។ អស់រយៈពេលជិត ៥ឆ្នាំមកហើយដែលលោកស្រីបាន មមាញឹក និងអាជីពការងារជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ និងគ្លីនិកឯកជនពីរនៅក្នុងប្រទេសកាណាដា គឺខេត្ត Quebec និងខេត្ត Ontario។

នៅក្នុងឆ្នាំ២០០៧ លោកស្រីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយគ្រប់គ្រងលើអាជីវកម្មរបស់ គ្រួសារនៅក្នុងប្រទេសកម្ពុជា។ ដើម្បីបន្តការអនុវត្តន៍វិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រ លោកស្រីបានបម្រើការងារក្រៅម៉ោង នៅគ្លីនិក SOS international Clinic និង Raffles Medical ក្នុងទីក្រុងភ្នំពេញរហូតដល់ឆ្នាំ ២០២០។

លោកស្រីធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា ក.អ ដែលជាធនាគារឈានមុខគេក្នុង ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧មក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុង ឆ្នាំ២០១៣។

គណៈគ្រប់គ្រងជាន់ខ្ពស់



លោក លូត ចៅចេក

ប្រធាននាយកប្រតិបត្តិ

លោក លូត ចៅចេក គឺជានាយកប្រតិបត្តិដែលមានបទពិសោធន៍ជាង ២២ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា។ លោកត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងឆ្នាំ២០១៣។ ជាមួយជំនាញ និងបទពិសោធន៍ ជាថ្នាក់ដឹកនាំនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនានាកន្លងមក លោកបានអភិវឌ្ឍធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចាប់តាំងពីបើកដំបូង ដោយប្រទេសជា ធនាគារពាណិជ្ជ ដ៏ធំមួយនៅប្រទេសកម្ពុជា។

មុនពេលត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកបានកាន់ តំណែងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត។ លោកក៏ធ្លាប់ បម្រើការងារនៅធនាគារអេស៊ីប៊ីជា ក្នុងមុខតំណែងជាគណៈគ្រប់គ្រងជាន់ខ្ពស់ក្នុងផ្នែកពាណិជ្ជកម្ម ឥណទាន ប្រតិបត្តិការ និងហិរញ្ញប្បទានពាណិជ្ជកម្ម។ លោកបានចាប់ផ្តើមការងារក្នុងវិស័យធនាគារដំបូងរបស់លោកគឺ នៅធនាគារអេស៊ីប៊ីជា។

លោក លូត ចៅចេក បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសកលវិទ្យាល័យកម្ពុជា បរិញ្ញាបត្រនីតិសាធារណៈ ពីសកលវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង បរិញ្ញាបត្រផ្នែកទីផ្សារ ពី សកលវិទ្យាល័យជាតិគ្រប់គ្រង។



លោក ម៉ាលៃ កុម្មេ ប៊ូល

អនុប្រធាននាយកប្រតិបត្តិ

លោក ម៉ាលៃ កុម្មេ ប៊ូល មានបទពិសោធន៍ការងារផ្នែកគ្រប់គ្រងប្រតិបត្តិជាង ២៩ឆ្នាំនៅក្នុងស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មជ្ឈិមបូព៌ាថ្នាក់សកលក្នុងស្រុក និងធនាគារវិនិយោគ។ លោកបានចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅក្នុងខែមករា ឆ្នាំ២០១៨ ក្នុងមុខតំណែង ជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។ ក្នុងឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាអនុប្រធាននាយក ប្រតិបត្តិនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលទទួលបន្ទុកលើផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការរបស់ ធនាគារ។

លោកបានបម្រើការក្នុងតួនាទីគ្រប់គ្រងជាន់ខ្ពស់ជាច្រើនរួមមាន អនុប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ នៃ FFH ប្រទេសសិង្ហបុរី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យនៅ ធនាគារ Mekong Development Bank (MDB) ក្នុងប្រទេសវៀតណាម នាយកប្រតិបត្តិឥណទាន និង ដោះស្រាយបំណុលនៅក្នុងផ្នែកលក់ និងអាជីវកម្មខ្នាតតូច នៅធនាគារ The City Bank Ltd. និង ធនាគារ PRAC Bank ក្នុងប្រទេសបង់ក្លាដេស លោកក៏បានកាន់តំណែងជា នាយកប្រតិបត្តិដោះស្រាយបំណុល ប្រចាំតំបន់ នៅធនាគារ Standard Chartered Bank ក្នុងប្រទេស Bahrain, Qatar, Jordan និង Lebanon។ លោកចាប់ផ្តើមការងារក្នុងធនាគារដំបូងរបស់លោកនៅធនាគារ ANZ Grindlays Bank ក្នុងប្រទេសបង់ក្លាដេស។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រ (ថ្នាក់ដំបូង) នៅសកលវិទ្យាល័យកាដា និងអនុបណ្ឌិត មួយទៀតនៅសកលវិទ្យាល័យ Brac ក្នុងប្រទេសបង់ក្លាដេស។



លោក ឃី សាកុណ

ប្រធាននាយកប្រតិបត្តិធនធានមនុស្ស

លោក ឃី សាកុណ ជាអ្នកជំនាញខាងយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្ស ដែលមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យផ្សេងៗ រួមមាន ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ច។ លោក បានចូលបម្រើការងារជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កាលពីខែកញ្ញា ឆ្នាំ២០១៣ ក្នុងតួនាទីជា នាយកប្រតិបត្តិធនធានមនុស្ស និងត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិធនធានមនុស្សចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។

មុនពេលចូលបម្រើការងារជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកធ្លាប់មានមុខតំណែងជា នាយក រងប្រតិបត្តិធនធានមនុស្សនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រិត ជានាយកប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និងជាអ្នកសម្របសម្រួលកិច្ចការធនធានមនុស្សនៃធនាគារ ANZ Royal ហើយក៏ធ្លាប់ជានាយកប្រតិបត្តិ ធនធានមនុស្សនៃសណ្ឋាគារនិងរមណីយដ្ឋានសុខាគ្របផងដែរ។ លោក ឃី សាកុណ មានចំណេះដឹងនិង បទពិសោធន៍យ៉ាងជ្រៅជ្រះក្នុងកិច្ចការគ្រប់គ្រងនិងរៀបចំទៅលើ ការជ្រើសរើសបុគ្គលិក យុទ្ធសាស្ត្រគ្រប់គ្រង ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍បុគ្គលិក ការហ្វឹកហ្វឺននិងអភិវឌ្ឍសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងលទ្ធផល ការងារ និងទំនាក់ទំនងអាជីវកម្ម។ លោក ឃី សាកុណ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរ ការអនុវត្តកិច្ចការធនធានមនុស្ស តាមរយៈការទទួលយកបច្ចេកវិទ្យាថ្មីៗ។ លោកមានបទពិសោធន៍ជាដៃគូ យុទ្ធសាស្ត្រក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងយល់ច្បាស់ពីច្បាប់ការងារនៃប្រទេសកម្ពុជា។

លោក ឃី សាកុណ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម និងវិញ្ញាបនបត្រអ្នកជំនាញជាន់ខ្ពស់ផ្នែក ធនធានមនុស្ស – អន្តរជាតិ ពីវិទ្យាស្ថាន HRCI ។



លោក គ្រូច ចាន់ថុល

ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក គ្រូច ចាន់ថុល នាំមកនូវអ្នកជំនាញឯកទេសជាងពីរទសវត្សរ៍ក្នុងវិស័យព័ត៌មានវិទ្យា ដែលភាគច្រើន លើសលុបនៅក្នុងវិស័យហិរញ្ញវត្ថុ។ ក្នុងនាមជាប្រធានផ្នែកព័ត៌មានវិទ្យា លោកដឹកនាំផ្នែក IT និង Digital ដោយផ្ដោតលើការពង្រឹងយ៉ាងសំខាន់ចំពោះប្រតិបត្តិការអាជីវកម្ម។ ភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្ររបស់ គាត់មានសារៈសំខាន់ក្នុងការជំរុញសមត្ថភាពបច្ចេកវិទ្យារបស់ CPBank និងការកែលម្អបទពិសោធន៍ សេវាកម្មអតិថិជនយ៉ាងសំខាន់។

លោក គ្រូច ចាន់ថុល ប្តេជ្ញាលើកកម្ពស់ការចូលរួមរបស់អតិថិជន តាមរយៈការអនុវត្តបច្ចេកវិទ្យាច្នៃប្រឌិតលើ វិស័យផ្សេងៗ។ គាត់បានបង្កើតកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ។ ពេញ មួយអាជីពដ៏មានកិត្តិយសរបស់លោក លោក គ្រូច ចាន់ថុល បានបំពេញតួនាទីជាអ្នកដឹកនាំជាច្រើននៅក្នុង ស្ថាប័នហិរញ្ញវត្ថុ និងធនាគាររ៉ាប់រងដ៏មានកិត្យានុភាព រួមទាំងក្រុមហ៊ុន ព្រូជិនសល (ខេមបូឌា) ធនាគាររ៉ាប់រង អាយធីវីត ភីអិលស៊ី ធនាគារសហភាពពាណិជ្ជ ធនាគារ RHB និងធនាគារខេមកូ។ ក្នុងតួនាទីទាំងនេះ លោកបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើត និងអនុវត្តយុទ្ធសាស្ត្រឌីជីថល ដែលបានផ្លាស់ប្តូរ និងបង្កើតកំរ អាជីវកម្មតាមរយៈការត្រួតត្រាយដំណោះស្រាយឌីជីថល។

បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក គ្រូច ចាន់ថុល មានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ កុំព្យូទ័រ និងសញ្ញាបត្រសាកលវិទ្យាល័យផ្សេងៗទៀតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ មូលដ្ឋានគ្រឹះនៃ ការអប់រំដ៏រឹងមាំ និងបទពិសោធន៍វិជ្ជាជីវៈដ៏ទូលំទូលាយរបស់គាត់ បានដាក់ឱ្យគាត់ប្រើបច្ចេកវិទ្យាដើម្បីជំរុញ កំណើនអាជីវកម្ម និងបង្កើនការពេញចិត្តរបស់អតិថិជន។



លោក ប៉ុនហ៊ាន

ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ប៉ុនហ៊ាន មានបទពិសោធន៍ជាង ១៨ឆ្នាំ ក្នុងវិស័យធនាគារហិរញ្ញវត្ថុ និងសវនកម្ម នៅក្នុងតំបន់អាស៊ាន។ លោកបានចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។ លោកបានបំពេញតួនាទីសំខាន់ក្នុងការបំប្លែង CIFRS នៅ CPBank Group ។

មុនពេលចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកបានបម្រើការងារក្នុងតួនាទីជា អនុប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ នៅធនាគារកាណាឌីយ៉ា និងជាប្រធាននាយកប្រតិបត្តិនៅក្រុមហ៊ុនកាណាឌីយ៉ាផ្សេងៗ។

លោក ប៉ុនហ៊ាន មានបទពិសោធន៍យ៉ាងច្រើន ក្នុងមុខតំណែងសំខាន់ ជាមួយធនាគារក្នុងតំបន់ និងក្នុងក្រុមហ៊ុនសវនកម្មផងដែរ។ លោកធ្លាប់កាន់មុខតំណែងជាអនុប្រធាននាយកប្រតិបត្តិសំរាប់ធនាគារកិច្ចពាណិជ្ជកម្មអន្តរជាតិ អស់រយៈពេល ៤ឆ្នាំ។ លោកក៏បានចំណាយពេលជាង ៧ឆ្នាំជាមួយនឹងក្រុមហ៊ុនសវនកម្មក្នុងស្រុក និងអន្តរជាតិផង នៅប្រទេសសិង្ហបុរី វៀតណាម និងកម្ពុជា ជាមួយនឹងមុខតំណែងចុងក្រោយជានាយកគ្រប់គ្រងសវនកម្ម។

លោក ប៉ុនហ៊ាន ទទួលបានសញ្ញាបត្រគណនេយ្យសាធារណៈពី CPA អូស្ត្រាលី និង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា KICPAA។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចពីសកលវិទ្យាល័យ Paris ។



លោក គង់ ឆាយឡុង

ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ

លោក គង់ ឆាយឡុង គឺជាអ្នកជំនាញផ្នែកប្រតិបត្តិការ និងគ្រប់គ្រងបច្ចេកវិទ្យា ដែលមានបទពិសោធន៍ជាង ២៧ ឆ្នាំនៅក្នុងវិស័យធនាគារ និងបច្ចេកវិទ្យា។ លោកបានចូលបម្រើការងារជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងឆ្នាំ២០១៦ ជានាយកប្រតិបត្តិប្រតិបត្តិការ និងត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការនៅឆ្នាំ២០១៨។ ក្នុងតួនាទីរបស់លោក លោកមិនត្រឹមតែគ្រប់គ្រងផ្នែកប្រតិបត្តិការប៉ុណ្ណោះទេ លោកថែមទាំងគ្រប់គ្រងផ្នែកអចលនទ្រព្យ រដ្ឋបាល ភស្តុភារ និងលទ្ធកម្មផងដែរ។

មុនពេលចូលរួមជាមួយ CPBank លោកធ្លាប់បម្រើការនៅធនាគារ ANZ Royal អស់រយៈពេល ១០ ឆ្នាំ គ្រប់គ្រងផ្នែកបច្ចេកវិទ្យា ធនាគារអេឡិចត្រូនិក និងបណ្តាញចែកចាយ សេវាទូទាត់ក្នុងស្រុក និងក្រៅស្រុក។ លោក គង់ ឆាយឡុង ធ្លាប់ធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិធំៗចំនួនពីរផងដែរ។ បទពិសោធន៍ផ្នែកបច្ចេកវិទ្យាចម្រុះ និងបទពិសោធន៍ផ្នែកប្រតិបត្តិការរបស់លោក បានធ្វើឱ្យលោក ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរដំណើរការប្រតិបត្តិការ ដើម្បីផ្តល់នូវសេវាកម្មអតិថិជនដ៏ល្អបំផុតនៅក្នុងទីផ្សារ។ លោកក៏បានជំរុញការផ្លាស់ប្តូរជាច្រើន និងដំណើរការគម្រោងវិស្វកម្មឡើងវិញដោយជោគជ័យ។

លោក គង់ ឆាយឡុង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក វិទ្យាសាស្ត្រ ព័ត៌មានវិទ្យា និងជាសមាជិកនៃ International Compliance Association ផងដែរ។



លោក ប៉ាដេស កុមារ បាឡ

ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

លោក ប៉ាដេស កុមារ បាឡ គឺជាអ្នកជំនាញក្នុងការគ្រប់គ្រងហានិភ័យ ដែលត្រូវបានទទួលស្គាល់ពីទីក្រុងFrankfurt និងមានបទពិសោធន៍ជាង ២២ ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងប្រទេសបង់ក្លាដែស។ លោកក៏ជាគ្រូបណ្តុះបណ្តាល ដែលត្រូវបានទទួលស្គាល់ដោយ Project Management Institute និងអ្នកជំនាញភាពជាអ្នកដឹកនាំ ពី GABV, MIT CoLab and Presencing Institute។ លោកបានចូលរួមជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅក្នុងខែមករា ឆ្នាំ២០២២ ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។

មុនពេលចូលរួមជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកកាន់តំណែងជានាយកប្រតិបត្តិអនុម័តគណនានៅ BRAC និង City Bank នាយកគ្រប់គ្រងហានិភ័យគណនានៅ HSBC រួមចំណែកក្នុងការគ្រប់គ្រងហានិភ័យ គោលនយោបាយ និងដំណើរការដោយស្វ័យប្រវត្តិ។ លោកចាប់ផ្តើមការងារក្នុងធនាគារដំបូងរបស់លោកនៅ Standard Chartered Grindlays ក្នុងឆ្នាំ២០០២។

លោក ប៉ាដេស កុមារ បាឡ ត្រូវបានផ្តល់រង្វាន់ជា “Idea Guru” ដោយប្រធាននាយកប្រតិបត្តិធនាគារ BRAC, “Retail Leader” ដោយ Asia Retail Congressទីក្រុង Mumbai, “Appreciation Award” ពីអគ្គនាយកប្រតិបត្តិ AMEX South Asia, “HSBC CEO Thanks” និង “Best Innovative Idea Award” ពី ប្រធាននាយកប្រតិបត្តិ ធនាគារ HSBC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក, “Live the Brand Award” និង “Special Recognition Award” ពីប្រធាននាយកប្រតិបត្តិធនាគារ HSBC.

លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុពី Independent University និងអនុបណ្ឌិត (ប្រព័ន្ធគណនេយ្យ និងព័ត៌មាន) ពីសាកលវិទ្យាល័យ Dhaka ។



- ១ នាយកប្រតិបត្តិប្រតិបត្តិការ
- ២ ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ
- ៣ នាយកប្រតិបត្តិប្រាក់បញ្ញើសន្សំ
- ៤ នាយកប្រតិបត្តិទីផ្សារស្តីទី
- ៥ នាយកប្រតិបត្តិគ្រប់គ្រងប្រាក់កម្ចីស្តីទី
- ៦ នាយកប្រតិបត្តិប្រព័ន្ធបណ្តាញធនាគារអេឡិចត្រូនិក
- ៧ នាយិកាប្រតិបត្តិធនធានមនុស្ស, លាភការ និងទំនាក់ទំនងបុគ្គលិក
- ៨ នាយិកាប្រតិបត្តិប្រតិបត្តិការ
- ៩ នាយកប្រតិបត្តិសរុបផ្ទៃក្នុង
- ១០ ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន
- ១១ នាយកប្រតិបត្តិវិភាគហានិភ័យ
- ១២ នាយកប្រតិបត្តិហិរញ្ញវត្ថុ
- ១៣ នាយកប្រតិបត្តិរដ្ឋបាល និងលទ្ធកម្មស្តីទី
- ១៤ នាយកប្រតិបត្តិគ្រប់គ្រងប្រព័ន្ធស្នូល
- ១៥ នាយកប្រតិបត្តិគណនេយ្យ
- ១៦ នាយកប្រតិបត្តិអភិបាលកិច្ចសាខា
- ១៧ ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ
- ១៨ អនុប្រធាននាយកប្រតិបត្តិ
- ១៩ ប្រធាននាយកប្រតិបត្តិ
- ២០ អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិធនធានមនុស្ស
- ២១ ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានទទួលលិខិតសរសើរ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយទទួលស្គាល់ថា ជាសហគ្រាសបង់ពន្ធច្រើនជាងគេលំដាប់ទី ២៨ នៅកម្ពុជាប្រចាំឆ្នាំ២០២២



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធកម្រិត "មាស" ពីអគ្គនាយកដ្ឋានពន្ធដារ
ដែលមានសុពលភាពរយៈពេល ២ ឆ្នាំ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣



សូមអបអរសាទរចំពោះធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលទទួលបានពានរង្វាន់

PEAK OF SUCCESS – Trustful Bank in 2022 Award

Houston, Texas, USA



សូមអបអរសាទរចំពោះ
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
ដែលទទួលបានពានរង្វាន់

**PEAK OF SUCCESS
BEST RETAIL BANK 2023**
Lisbon, Portugal



សូមអបអរសាទរចំពោះ
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលទទួលបានពានរង្វាន់កិត្តិយស

Honorable Mention in the SME FINANCIER OF THE YEAR - ASIA
SME Finance Forum



MERRY
Christmas

HAPPY NEW YEAR

វិក្កយបុណ្យល្អអែល ពីធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
Merry Christmas from CPBank!



ការចូលរួមចំណែកក្នុងសង្គម



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឧបត្ថម្ភ និងកៅអីជូនអង្គការអាហ្វេស៊ីបកម្ពុជា

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានឧបត្ថម្ភ គុក្កុល្យា ចំនួន១០ កុបាយចំនួន៥ កៅអីចំនួន៥០ និងទឹកសុទ្ធ ៥០យួរ ជូនដល់អង្គការអាហ្វេស៊ីបកម្ពុជា ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។

ធនាគារក៏សូមអំពាវនាវ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមបរិច្ចាគជូនអង្គការអាហ្វេស៊ីបកម្ពុជា ដែលកំពុងតែត្រូវការជំនួយបន្ថែម ដើម្បីរួមចំណែកជាមួយអង្គការ ក្នុងការជួយយុវនារី និងកុមាររងគ្រោះ និងងាយរងគ្រោះកម្ពុជា ឱ្យពួកគាត់ទទួលបានឱកាសក្នុងការក្រោកឈរឡើងវិញ និងអភិវឌ្ឍខ្លួន ឱ្យក្លាយជាធនធានរបស់សង្គមនាថ្ងៃខាងមុខ។

គណនីសម្រាប់បរិច្ចាគ៖



AFESIP CAMBODIA
061 601 601 | KHR



AFESIP CAMBODIA
061 601 601 | USD

ធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ គាំទ្រយុទ្ធនាការ «ការយល់ដឹងអំពី ហិរញ្ញវត្ថុ»



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តែងតែគាំទ្រយុទ្ធនាការ «ការយល់ដឹងអំពីហិរញ្ញវត្ថុ» ដែលជាផ្នែកមួយនៃការចូលរួមក្នុងកិច្ចការសង្គមរបស់ធនាគារ។

ជាថ្មីម្តងទៀត ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានក្លាយជាអ្នកឧបត្ថម្ភធំ Diamond Sponsor ក្នុងវគ្គបណ្តុះបណ្តាល “អ្នកសារព័ត៌មាន លើមូលដ្ឋានគ្រឹះនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា” ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា(ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) ដោយសហការជាមួយ ក្លឹបអ្នកកាសែតកម្ពុជា (CCJ) ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាមូលដ្ឋានដល់អ្នកសារព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មានទាក់ទងនឹងវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។

កម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូមិក្រោ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានបរិច្ចាគថវិកា ៤០លានរៀល ជូនភាកបាទក្រហមកម្ពុជា



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានបរិច្ចាគថវិកា ៤០លានរៀល ជូនភាកបាទក្រហមកម្ពុជា ក្នុងពិធីអបអររដូវទី ១៦០ ទិវាពិភពលោកភាកបាទក្រហម និងអង្គចន្ទក្រហម ៨ ឧសភា ២០២៣។

ការបរិច្ចាគនេះ គឺជាសក្ខីភាពមួយទៀតនៃការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការចូលរួមក្នុងសកម្មភាពសង្គម។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ រៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ចំនួនពីរលើកក្នុងឆ្នាំ២០២៣



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ដែលចូលរួមដោយលោកនាយក-នាយិកា និងបុគ្គលិកធនាគារ ដោយដើរលើសំរាមសម្អាតបរិស្ថាននៅតាមសួន និងដងផ្លូវសាធារណៈនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងចំនួនពីរលើក គឺនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក និងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរសាទរទិវាសម្អាតពិភពលោក។

គោលបំណងនៃសកម្មភាពនេះ គឺដើម្បីរួមចំណែកការការពារបរិស្ថានធម្មជាតិ ក៏ដូចជា បណ្តុះស្មារតី ស្រឡាញ់ ថែរក្សាបរិស្ថាន និងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុពិភពលោក ។

សកម្មភាពនេះក៏ជាសារព្រឹត្តិការណ៍សាធារណៈផ្សេងទៀតដូចជាសំរាមឱ្យបានត្រឹមត្រូវ និងជៀសវាងការចោលសំរាមពាសពេញសកល ដើម្បីការរស់នៅស្អាត បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ ។


ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឧបត្ថម្ភថវិកាចំនួន ៥.៨៧០,៨០ ដុល្លារអាមេរិក ជូនដល់អនុវិទ្យាល័យនិគម



នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បាននាំយកនូវថវិកាចំនួន ៥.៨៧០,៨០ ដុល្លារអាមេរិក ឧបត្ថម្ភជូនដល់អនុវិទ្យាល័យនិគម ស្ថិតនៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់កសាងផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ៩៩ម៉ែត្រ និងបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ។

ក្រៅពីនេះ ធនាគារក៏បាននាំយកតួអនុស្សារវីរ័យចែកជូនលោកគ្រូអ្នកគ្រូ ដោយម្នាក់ទទួលបានថង់បរិស្ថានមួយ ឆក្រមួយ និងអារយ័តមួយផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលធនាគារបានជួយសាលាបឋម និងអនុវិទ្យាល័យនិគម។ ក្នុងឆ្នាំ២០២២ ធនាគារក៏បានឧបត្ថម្ភថវិកា ២០លានរៀលសម្រាប់កសាងផ្លូវបេតុងប្រវែង៨០ម៉ែត្រ និងបំពាក់បង្គោលអំពូលភ្លើងសូឡាតាមដងផ្លូវចំនួន១៦ដើម ផងដែរ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិច្ចាគផ្តល់ឈាម»

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាម។

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវរៀបចំឡើង នៅ៤ទីតាំងផ្សេងគ្នាក្នុងពេលតែមួយ គឺនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកមកពីស្នាក់ការកណ្តាល និងពាសាខា នៅរាជធានីភ្នំពេញ ខេត្ត និងស្រុក របស់ធនាគារ។

សកម្មភាពនេះក៏ជាការលើកទឹកចិត្តដល់សាធារណៈជន ឱ្យចូលរួមចំណែកបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន ដើម្បីជួយបំពេញតម្រូវការឈាម ដែលកំពុងខ្វះខាតផងដែរ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឧបត្ថម្ភក្នុងកម្មវិធី “ទិវាដើរពិភពលោក” ដើម្បីជួយលើកស្ទួយវិស័យកីឡា និងសុខភាពនៅកម្ពុជា



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តែងតែលើកស្ទួយលើវិស័យកីឡា និងសុខភាព! ធនាគារ បានចូលរួមឧបត្ថម្ភក្នុងកម្មវិធី “ទិវាដើរពិភពលោក” ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកីឡា និងរដ្ឋបាលខេត្តព្រៃវែង សហការជាមួយ ក្រុមហ៊ុន Infinity Sport ប្រារព្ធឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅខេត្តព្រៃវែង។

ទិវាដើរពិភពលោក ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ នៅទីក្រុងឡសាន ប្រទេសស្វីស ដោយសមាគមពិភពលោក កីឡាសម្រាប់ទាំងអស់គ្នា ហៅកាត់ថា TAFISA។ ទិវានេះត្រូវបានដាក់ឈ្មោះថា “ទិវាដើរពិភពលោក” គឺកើតឡើងដោយ មានមនុស្សរាល់លាននាក់មកពីជាង១០០ប្រទេស បានជួបជុំដើរជុំគ្នា នៅរៀងរាល់ថ្ងៃអាទិត្យ សប្តាហ៍ទី១នៃខែតុលា។ សកម្មភាពនេះ ត្រូវបានអនុវត្តទៀងទាត់ជាង ៣០ ឆ្នាំរួចរាល់ហើយ រហូតមានការទទួលស្គាល់ពីសមាគមពិភពលោកកីឡាសម្រាប់ទាំងអស់គ្នា ហើយបានសម្រេចបង្កើតទិវានេះឡើង ដោយដាក់ឈ្មោះថា “ទិវាដើរពិភពលោក” នៅឆ្នាំ១៩៩១ ។

ដោយឡែកឆ្នាំនេះ ប្រទេសកម្ពុជា ក៏បានចូលរួម និងប្រារព្ធឡើងលើកទី១ នៅសួនច្បារសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣ នៅខេត្តព្រៃវែង ដោយកំណត់ម៉ោងដើរនៅរលាម៉ោង ១០:០០ព្រឹក នៅតាមបណ្តាប្រទេសជាង ១០០ប្រទេស។

ការចូលរួមនេះ ជាការប្តេជ្ញាតាំងចិត្តចូលរួមចំណែកលើកស្ទួយលើវិស័យកីឡា និងសុខភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឧបត្ថម្ភបង់អង្គុយជូនដល់រដ្ឋបាលក្រុងស្ទឹងត្រែង និងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តស្ទឹងត្រែង បានឧបត្ថម្ភបង់អង្គុយចំនួន ៣០ ជូនដល់រដ្ឋបាលក្រុងស្ទឹងត្រែង និង បង់អង្គុយចំនួន ២០ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋតាមទីសាធារណៈនៅក្នុងខេត្ត។



ព្រឹត្តិការណ៍សំខាន់ៗ

សាខាថ្មី នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ



សាខាបឹងទំពុន (ផ្លាស់ប្តូរទីតាំងពី សាខាបឹងត្របែក)

អាសយដ្ឋាន: ផ្លូវ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២
ខណ្ឌមានជ័យ រាជធានីភ្នំពេញ

លេខទូរសព្ទនាយកសាខា: ០៦៩ ៦០០ ០៩២





សាខាស្រុកព្រៃនប់-ឃុំសំរុង

អាសយដ្ឋាន: ៖ ភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

លេខទូរសព្ទនាយកសាខា: ០៨៧ ៨០០ ០៥០





សាខាស្រុកមុខកំពូល-ឃុំព្រែកអញ្ចាញ (ទីតាំងថ្មី)
 អាសយដ្ឋាន: ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
 លេខទូរសព្ទនាយកសាខា: ០៧០ ៦០០ ០៤៧





សាខាក្រុមហ៊ុនក្នុងស្រុកធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកកោះធំ-ឃុំព្រែកថ្មី)
 អាសយដ្ឋាន: ភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣
 លេខទូរសព្ទនាយកសាខា: ០៧០ ៧០០ ០៦៣



ធនាគារ ប្រៃសណីយ៍កម្ពុជា ផ្លាស់ប្តូរទីតាំងថ្មីរបស់ ស្នាក់ការកណ្តាល
និង សាខាការិយាល័យកណ្តាល



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានផ្លាស់ប្តូរទីតាំងថ្មីរបស់ ស្នាក់ការកណ្តាល និង សាខាការិយាល័យកណ្តាល ដែលមានទីតាំងនៅ វិមានប្រៃសណីយ៍កម្ពុជា អគារលេខ២២៣ ផ្លូវលេខ១១០ កែង១១ ក្រុម១១ ស្វិត១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានការចូលរួមដោយ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់នៃ ស្នាក់ការកណ្តាល និង សាខាការិយាល័យកណ្តាលផងដែរ។

អគារថ្មីរបស់ ស្នាក់ការកណ្តាល និង សាខាការិយាល័យកណ្តាលរបស់ធនាគារ ជាអគារស្តង់ដាទូលាយ ដែលត្រូវបានបំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាព និងសម្ភារៈធនាគារទំនើបៗ។ បុគ្គលិកធនាគារ ក៏ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌សម្រាប់បម្រើសេវាជូនអតិថិជនផងដែរ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចែករំលែកកិត្តិស្រឡាញ់ជូនបុគ្គលិកស្ត្រី



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចែករំលែកកិត្តិស្រឡាញ់ជូនបុគ្គលិកស្ត្រីគ្រប់រូប នាឱកាសអបអរសាទរខួបទី១១២ នៃទិវាអន្តរជាតិនារី។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកិច្ចប្រជុំពាក់កណ្តាលឆ្នាំត្រួតពិនិត្យលទ្ធផលការងារ និងយុទ្ធសាស្ត្រអនុវត្តបន្តប្រចាំឆ្នាំ ២០២៣



នាថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកិច្ចប្រជុំពាក់កណ្តាលឆ្នាំត្រួតពិនិត្យលទ្ធផលការងារ និងយុទ្ធសាស្ត្រអនុវត្តបន្តប្រចាំឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅសណ្ឋាគារ សៅម៉ាដេវី អង្គរវីសក និងស្ប៉ា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក និងនាយិកាសាខាទាំងអស់។

កិច្ចប្រជុំនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងពាក់កណ្តាលឆ្នាំ២០២៣ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ពាក់កណ្តាលឆ្នាំទៅមុខទៀត។

ក្រៅពីនេះ គណៈគ្រប់គ្រងនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទាំងអស់ បានចូលរួមរត់ប្រណាំងពីប្រាសាទភ្នំបាខែង ទៅកាន់ប្រាសាទបាយ័ន ដើម្បីលើកកម្ពស់ស្មារតីជាក្រុមកីឡាដ៏រឹងមាំស្រស់ស្អាត។





អបអរសាទរខួប អនុស្សាវរីយ៍លើកទី១០ នៃការបង្កើតធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ



ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី១០ នៃការបង្កើតធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលជាធនាគារពាណិជ្ជកម្មដំបូងបង្អស់ប្រទេសកម្ពុជា។ ធនាគារបានសម្រេចក្នុងវិស័យរបស់ខ្លួនដោយបានប្រែក្លាយជាគ្រឹះស្ថានធនាគារដ៏រឹងមាំមួយ ក្នុងការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា និងអាជីវកម្មជាច្រើននៅក្នុងប្រទេស។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់១,៤៦ពាន់លានដុល្លារអាមេរិក ជាមួយនឹងសមតុល្យប្រាក់សន្សំ១ពាន់លានដុល្លារអាមេរិក និងសមតុល្យតុលាការ១,០៩ពាន់លានដុល្លារអាមេរិក។ ធនាគារបានពង្រីកបណ្តាញប្រតិបត្តិការសាខាចំនួន៦២លាតសន្ធឹងពេញផ្ទៃប្រទេស ម៉ាស៊ីនអេធីអិម និងម៉ាស៊ីនដាក់ប្រាក់សរុបជាង៣២៤ទីតាំង គណនីអតិថិជនសរុប៣២៩.០០០គណនី ប័ណ្ណសរុប១៣១.០០០ប័ណ្ណ អ្នកប្រើប្រាស់សេវាធនាគារចល័តសរុប១៣០.០០០នាក់ និងដៃគូអាជីវកម្មសរុប៥៨.០០០កន្លែងទូទាំងប្រទេស។

ទ្រព្យសកម្មសរុប ១,៤៦ពាន់លានដុល្លារអាមេរិក	សមតុល្យប្រាក់សន្សំ ១ពាន់លានដុល្លារអាមេរិក	សមតុល្យតុលាការ ១,០៩ពាន់លានដុល្លារអាមេរិក	បណ្តាញប្រតិបត្តិការសាខា ៦២លាតសន្ធឹងពេញផ្ទៃប្រទេស	ម៉ាស៊ីនអេធីអិម ជាង ៣២៤ទីតាំង	គណនីអតិថិជន ៣២៩.០០០គណនី
---	---	--	--	--	---

ហូណានមីក្រូហិរញ្ញវត្ថុអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារមានបណ្តាញប្រតិបត្តិការចំនួន៥១សាខា ហើយបានពង្រីកទ្រព្យសកម្មរបស់ខ្លួនកើនឡើងដងដង បន្ទាប់ពីក្លាយជាបុត្រសម្ព័ន្ធទី១០០%របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងឆ្នាំ២០១៧ ។

ក្នុងរយៈពេល១០ឆ្នាំនៃប្រតិបត្តិការ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានបោះជំហានយ៉ាងលឿនលើផ្នែកឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ អតិថិជនអាចស្នើសុំតុលាការ បើកគណនីតាមអនឡាញ ទូទាត់វិក្កយបត្រ និងធ្វើប្រតិបត្តិការធនាគារផ្សេងៗទៀត ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ផ្តល់ជូននូវប្រមូលនិធិសេសសម្រាប់ការដាក់ប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់រៀល ដោយផ្តល់អត្រាការប្រាក់៨,៨%ក្នុងមួយឆ្នាំ សម្រាប់បញ្ញើមានកាលកំណត់រយៈពេល២ឆ្នាំឡើងទៅ ដោយមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។



គួរលើកផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏សម្រេចបាននូវប្រសិទ្ធិនាម និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅឆ្នាំ២០២៣ ធនាគារបានទទួលពានរង្វាន់ Best Retail Bank 2023 Award” ពីស្ថាប័ន World Confederation of Businesses និង “Honorable Mention as SME Financier of the Year Asia” ពី SME Finance Forum នៃ International Finance Corporation (IFC)។

ការប្តេជ្ញាចិត្តរបស់ធនាគារចំពោះឧត្តមភាព ការផ្តល់ទំនុកចិត្ត និងភាពច្នៃប្រឌិតខ្ពស់ បានធ្វើឱ្យធនាគារលេចធ្លោពីគូប្រកួតប្រជែងរបស់ខ្លួន ហើយធនាគារប្តេជ្ញាបន្តបម្រើអតិថិជនដោយភាពស្មោះត្រង់ និងយកចិត្តទុកដាក់ខ្ពស់បំផុត។ សមិទ្ធិផលរបស់ធនាគារ គឺជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ។



លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានមានប្រសាសន៍ថា «ក្នុងឱកាសនៃការអបអរសាទរខួប១០ឆ្នាំនេះ ធនាគារនឹងបន្តស្វែងរកវិធានការ វិស័យ ឬក៏ជំនាញ ទទួលយកការច្នៃប្រឌិតថ្មីៗ សម្របខ្លួនទៅនឹងតម្រូវការរបស់អតិថិជន និងបន្តរួមចំណែកក្នុងកិច្ចការសង្គម»។

លោកក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ផល និងសេវាកម្មរបស់ធនាគារកន្លងមក និងសូមថ្លែងអំណរគុណផងដែរចំពោះក្រុមប្រឹក្សាភិបាល និងភាគទុនិកទាំងអស់ សម្រាប់ការគាំទ្រគ្រប់គ្រង និងអាជ្ញាធរនីយ័តករជាតិសេសធនាគារជាតិនៃកម្ពុជាសម្រាប់ការគាំទ្រ និងណែនាំជាប្រចាំកន្លងមក។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ប្តេជ្ញា បន្តផ្តល់សេវាសេវាកម្មល្អបំផុតដល់អតិថិជន។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅតែបន្តធ្វើជាធនាគារគម្រោងបំផុតមួយក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុ ដោយសង្ឃឹមថាធនាគារនៅតែបន្តទទួលបានជោគជ័យនៅឆ្នាំប្រតិបត្តិការបន្តបន្ទាប់ទៅមុខយូរអង្វែងទៅទៀត។»

វិភាគយុទ្ធសាស្ត្រវិស័យលើកទី១០ របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ !!!



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចាប់ផ្តើមជាមួយ ក្រុមហ៊ុន Inpay's Eurogiro ផ្តល់ សេវាកម្មទទួលប្រាក់ ផ្ទេរពីក្រៅប្រទេស



អ្នកបានធ្វើប្រាក់
៤៣០.០០០,០០ រៀល

- ✓ ធ្វើប្រាក់
- ✓ អ្នកទទួលប្រាក់អាចដកប្រាក់បាន
- ✓ ផ្ញើសារទៅជា
- ✓ បាត់បង់ប្រាក់ដោយជោគជ័យ

ផ្ញើរចរាស់ហើយ បា

ទទួលប្រាក់ពីក្រៅប្រទេស ក្នុងមួយប៊ីប៊ិចត្រីកប៉ុណ្ណោះ

ជាជម្រើសទទួលប្រាក់ពីក្រៅប្រទេសល្អបំផុត
ដែលមានតម្លៃសមរម្យ រហ័សទាន់ចិត្ត និង
ប្រកបដោយសុវត្ថិភាព!

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សហការជាមួយ ក្រុមហ៊ុន Inpay ដែលជាក្រុមហ៊ុន Fintech ដឹកចម្រើនបំផុតមួយនៅទ្វីបអឺរ៉ុប ដើម្បីផ្តល់សេវាកម្មទទួលប្រាក់ ផ្ទេរពីក្រៅប្រទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈ Eurogiro ដែលមានទីតាំងចំនួន ៧០,០០០ កន្លែង នៅទូទាំងពិភពលោក។

តាមរយៈការសហការនេះ ប្រជាជនកម្ពុជា អាចដកប្រាក់ ដែលផ្ញើពីក្រៅប្រទេសបានភ្លាមៗ យ៉ាងងាយស្រួល និងមានសុវត្ថិភាព នៅតាមសាខាទាំង ៦២ របស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ។

លោក Thomas Jul ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Inpay មានប្រសាសន៍ថា «យើងពិតជារីករាយក្នុងការសហការជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ។ នេះជាជំហានដ៏សំខាន់មួយរបស់យើង ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ តាមរយៈការផ្តល់លទ្ធភាពជូនធនាគារ ក្នុងការផ្តល់សេវាកម្មទទួលប្រាក់ផ្ទេរពីក្រៅប្រទេស ឱ្យកាន់តែមានភាពងាយស្រួល តម្លៃសមរម្យ និងឆាប់រហ័ស។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានសម្តែងការសាទរចំពោះកិច្ចសហការនេះផងដែរ ហើយលោកបានបញ្ជាក់ថា «កម្ពុជាមានពលរដ្ឋចំណាកស្រុកជាច្រើនដែលត្រូវការធ្វើប្រាក់ត្រឡប់មកផ្ទះវិញ ដើម្បីផ្គត់ផ្គង់គ្រួសារ។ ជាមួយសេវាកម្មថ្មីនេះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មិនត្រឹមតែផ្តល់ជម្រើសកាន់តែទូលំទូលាយសម្រាប់ការផ្ទេរប្រាក់ពីក្រៅប្រទេសប៉ុណ្ណោះទេ វាថែមទាំងរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ នេះគឺជាមធ្យោបាយដែលងាយស្រួល ជាមួយតម្លៃសេវាសមរម្យសម្រាប់ទីផ្សារ ដើម្បីធានាបាននូវបរិយាបន្នប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេស។

ភាពជាដៃគូនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និង ក្រុមហ៊ុន Inpay ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃ និងការច្នៃប្រឌិតខ្ពស់ ដើម្បីបង្កើនទំនាក់ទំនង និងអនាគតកាន់តែប្រសើរ សម្រាប់ប្រជាជនកម្ពុជានៅទូទាំងពិភពលោកផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Inpay ជាក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ឆ្លងប្រទេស ដែលមានតម្លៃសមរម្យ រហ័ស និងមានសុវត្ថិភាព និងមានការិយាល័យចំនួន ៧០,០០០ កន្លែង នៅជុំវិញពិភពលោក ទាំងនៅក្នុងទីប្រជុំជន និងតំបន់ដាច់ស្រយាល ដែលការផ្តល់សេវាហិរញ្ញវត្ថុនៅមានកម្រិត។ នៅឆ្នាំ២០២១ ក្រុមហ៊ុន Inpay ត្រូវបានទទួលស្គាល់ដោយ Financial Times ថាជាក្រុមហ៊ុនដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសជាដំណើរការ និងជាក្រុមហ៊ុន Fintech ដែលរីកចម្រើនលឿនបំផុតទី ៦ នៅអឺរ៉ុប។



កាន់តែងាយស្រួល
ដកប្រាក់ធ្វើតាមរយៈ Eurogiro នៅ CPBank

eurogiro



CPBank

3

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ប្រារព្ធមហាសន្និបាតប្រចាំឆ្នាំលើកទី ១០



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី១០ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកា និងបុគ្គលិកផ្ទៃក្នុងប្រចាំឆ្នាំ២០២៣ ជាច្រើនរូប។

មហាសន្និបាតនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៤។

មហាសន្និបាតនេះក៏បានផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការកំណត់ផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤យ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុត។

លើសពីនេះ គណៈគ្រប់គ្រង ក៏បានប្រគល់វិញ្ញាបនបត្រសរសើរជូនសាខាផ្ដើម និងបុគ្គលិកផ្ទៃក្នុងប្រចាំឆ្នាំ២០២៣ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវសមិទ្ធផលការងារបានយ៉ាងល្អប្រសើរផងដែរ។

ជាពិសេសក្រោយនៃមហាសន្និបាត លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានសម្តែងនូវការកោតសរសើរដល់គណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ ចំពោះកិច្ចសហការគ្នា និងកិច្ចខិតខំប្រឹងប្រែងបានយ៉ាងល្អក្នុងការអនុវត្តន៍ការងាររយៈពេលពេញមួយឆ្នាំ។ លោកក៏បានជំរុញឱ្យគណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ ឱ្យខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីរៀបចំផែនការ និងនូវនិរន្តរភាពនៃធនាគារ និងខ្លួនឯង។



កម្មវិធី ពិព័រណ៍ដែលធនាគារប្រៃសណីយ៍កម្ពុជា ក.អ ចូលរួម៖



ពិព័រណ៍ពាក់កណ្តាលឆ្នាំ (Mid-Year Mega Sale)
ក្នុងថ្ងៃទី ១៧-១៨ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុង The Premier Centre Sen
Sok ខេត្តកណ្តាល



“ពិព័រណ៍ SEA GAME Top Brand Fair ២០២៣”
ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣
នៅផ្លូវ OCIC ជ្រោយចង្វារ (ក្នុងបរិវេណវិមានអាហារ)



កម្មវិធី “អិនយូអិម សង្គ្រាន្ត” ដែលប្រព្រឹត្តឡើងចំនួន ៣ថ្ងៃ ៣១ ខែមីនា និងថ្ងៃទី
១-២ ខែមេសា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាកលវិទ្យាល័យ ជាតិគ្រប់គ្រង



កម្មវិធី “ទិវាបុណ្យអន្តរជាតិ” របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍
(CIA FIRST International School)
សាខាច្បារអំពៅ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣



កម្មវិធី “ទិវារត់ប្រណាំងស្រ្តី ចម្ងាយ១០គ.ម” ក្រោមប្រធានបទ “ស្រ្តីក្នុងភាពជា
អ្នកដឹកនាំ” ដែលរៀបចំឡើងដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិ ឡាយហ្វ
កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣



កម្មវិធី “ទិវាបុណ្យនៃក្តីស្រឡាញ់ Valentine's Day” នៅ MC Park កាលពី
ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានទីតាំង #១៣១ មហាវិថីសម្តេចមុនីវេត
(២១៧) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ



“ពិព័រណ៍គ្រួសារខ្ញុំ លើកទី៥” នៅថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៣
នៅផ្សារទំនើប អ៊ីអេស ម៉ល ភ្នំពេញ (AEON ១)



កម្មវិធី ប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ដីដីថ្មីកម្ពុជា
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាដីដីថ្មីកម្ពុជា



“ពិធីបុណ្យភ្ជុំបិណ្ឌ MEGA SALES” ដែលប្រព្រឹត្តឡើងចំនួន ៣ថ្ងៃ
ចាប់ពីថ្ងៃទី១-៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងផ្សារទំនើប ខេ ម៉ល វេងស្រេង (K Mall)



ពិធីបុណ្យកាន់បិណ្ឌ (បិណ្ឌ៨) នៅវត្តឧប្បលដោត្តនារាម



ទិវាសន្សំអាស៊ាន ដែលប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣
ទីតាំងស្ថិតនៅសួនច្បារតាមដងស្ទឹងសែន ទីរួមខេត្តកំពង់ធំ



“ពិព័រណ៍ការងារ និងផលិតភាពជាតិ” ដែលប្រព្រឹត្តឡើងចំនួន ២ថ្ងៃ
ចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារពិព័រណ៍កោះពេជ្រ

ប័ណ្ណឥណទានវីសា

CPBank Visa Cards

ផ្តល់ជូនឥណទានរហូតដល់
Credit up to

\$50.000



FREE
សេវាប្រចាំឆ្នាំ



របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានដកស្រង់

របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយនេះត្រូវបានដកស្រង់ និងធ្វើកំណែទម្រង់ចេញពីរបាយការណ៍
ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មទាំងមូល។ របាយការណ៍នេះគួរត្រូវបានអានភ្ជាប់ជាមួយនឹង
របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានធ្វើសវនកម្ម សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍ហិរញ្ញវត្ថុដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
និងរបាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីធនាគារ

ធនាគារ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ចុះបញ្ជីពាណិជ្ជកម្មលេខ

Co. ១៧៩៤ M/២០១៣

ទីស្នាក់ការចុះបញ្ជី

អគារលេខ ២៦៣

ផ្លូវលេខ១១០ កែង១១ ក្រុម១១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក

កាណាឌីយ៉ា អ៊ិនវេសមេន ហ្វុលឌឺន ក.អ

Fullerton Financial Capital Pte. Ltd. (“Fullerton”)

ប្រៃសណីយ៍កម្ពុជា (ប.ក)

ក្រុមប្រឹក្សាភិបាល

លោកអ្នកឧកញ៉ាបណ្ឌិត ពុង យ៉ាវ៉ែន

ប្រធានក្រុមប្រឹក្សាភិបាល

លោក Yeo Hong Ping

អនុប្រធានក្រុមប្រឹក្សាភិបាល

លោក រស់ គីរុណ

អភិបាលមិនប្រតិបត្តិ

លោកស្រីវេជ្ជបណ្ឌិត Pung Carlyne

អភិបាលមិនប្រតិបត្តិ

លោក Teo Meng Poh Philip

អភិបាលមិនប្រតិបត្តិ

លោក Neo Poh Kiat

អភិបាលឯករាជ្យ និងមិនប្រតិបត្តិ

លោក Giang Sovann

អភិបាលឯករាជ្យ និងមិនប្រតិបត្តិ

សវនករ

ក្រុមហ៊ុន ប្រាយវ៉តធីរហារខូឡើស (ខេមបូឌា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

៦៦

របាយការណ៍របស់សវនករឯករាជ្យ

៦៨

របាយការណ៍ហិរញ្ញវត្ថុ៖

របាយការណ៍ហិរញ្ញវត្ថុរួម៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម

៧០

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម

៧១

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម

៧២

របាយការណ៍លំហូរសាច់ប្រាក់រួម

៧៣

របាយការណ៍ហិរញ្ញវត្ថុដោយឡែក៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក

៧៤

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក

៧៥

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដោយឡែក

៧៦

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក

៧៧

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

៧៨

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ឆន្ទៈរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរួម ដែលបានធ្វើសវនកម្មរួចរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធក៏ ហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (ដារូមហៅកាត់ថា ក្រុមហ៊ុន រួម) និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ រួមមាន ការធ្វើប្រតិបត្តិការអាជីវកម្ម ធនាគារ និងផ្តល់សេវាផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ តាមរយៈការិយាល័យ កណ្តាលរបស់ធនាគារនៅរាជធានីភ្នំពេញ និងការិយាល័យសាខាផ្សេងៗទៀតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពអាជីវកម្មចម្បងរបស់ ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី រួមមាន ការ ផ្តល់ឥណទាន និងសេវាមីក្រូហិរញ្ញវត្ថុផ្សេងៗ ដើម្បីលើកកម្ពស់ស្តង់ដារជីវភាពរស់នៅ ក្នុងន័យអភិវឌ្ឍជនបទ តាមរយៈការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ និង ការិយាល័យសាខាផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរធំដុំណាមួយចំពោះសកម្មភាពអាជីវកម្មសំខាន់ៗនេះ ទេ។

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបាន បង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួមនៅលើទំព័រទី ៧១ និងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក នៅលើទំព័រទី ៧៥។

ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុនបានចុះបញ្ជី និងដើមទុនបានបង់ របស់ ក្រុមហ៊ុនរួម និងធនាគារទេ។

ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់ក្រុមហ៊ុនរួម និងធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធទៅនឹងការ ជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី ឬការកក់ត្រាសំវិធានធនសម្រាប់ ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថារាល់ឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកក់ត្រា សំវិធានធនសម្រាប់ការខាតឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ គ្រប់គ្រាន់។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សា ភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទាន អាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនសម្រាប់ការខាតដែលបណ្តាល មកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែករបស់ក្រុមហ៊ុនរួម និងធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែករបស់ក្រុមហ៊ុនរួម និងធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការ អាជីវកម្មធម្មតា ទៅតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុនរួម និងធនាគារ ត្រូវបាន កក់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចដកចេញនៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សា ភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់ ក្រុមហ៊ុនរួម និងធនាគារ មិន ត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ

ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ ដែលបាន កើតឡើងដោយសារការដាក់បញ្ចាំ សម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ ឡើយ ចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ

ខ. មិនមានបំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុនរួម និងធនាគារ ដែលបាន កើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុង ដំណើរការអាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានបំណុលយថាហេតុ ឬបំណុលផ្សេងៗ របស់ក្រុមហ៊ុនរួម និងធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារ ឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផល ប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការបំពេញកាតព្វកិច្ច របស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈ ណាមួយដែលមិនបាន រែកញែកនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់ក្រុមហ៊ុនរួម និងធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែល បានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក មានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះមិនមានរងនូវផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាម យោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹង កាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលមានផលប៉ះពាល់ជាសារវន្តចំពោះ លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះ ត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃ របាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

លោកអ្នកឧកញ៉ា បណ្ឌិត ពុង ហារសែ	ប្រធានក្រុមប្រឹក្សាភិបាល
លោក Yeo Hong Ping	អនុប្រធានក្រុមប្រឹក្សាភិបាល
បណ្ឌិត Pung Carolyne	អភិបាលមិនប្រតិបត្តិ
លោក Teo Meng Poh Philip	អភិបាលមិនប្រតិបត្តិ
លោក រស់ គិរុណ	អភិបាលមិនប្រតិបត្តិ
លោក Giang Sovann	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោក Neo Poh Kiat	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- I. អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- II. អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។

- III. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រូកពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
- IV. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានលក្ខណៈសមស្របក្នុងការសន្មតថាក្រុមហ៊ុនរួម និងធនាគារ នឹងមិនអាចបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- V. គ្រប់គ្រងនិងដឹកនាំក្រុមហ៊ុនរួម និងធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុនរួម និងធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនរួម និងធនាគារ បានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំរបស់ក្រុមហ៊ុនរួម និងធនាគារ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោកអ្នកឧកញ៉ាបណ្ឌិត ពុង យារ៉ៃស
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤

លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

របាយការណ៍សវនករឯករាជ្យ

ជូនភាគទុទិកធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (ហៅកាត់ថា ក្រុមហ៊ុនរួម) និងស្ថានភាពហិរញ្ញវត្ថុដោយឡែករបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុរួម និងដោយឡែក ព្រមទាំងលំហូរសាច់ប្រាក់រួម និងដោយឡែកសម្រាប់ដំណាច់ឆ្នាំដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់រួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនដោយឡែក សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុដោយឡែក រួមទាំងគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីក្រុមហ៊ុនរួម និងធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ រគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ រគសក។

ព័ត៌មានផ្សេងៗ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលបានទទួលនាកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះរួមមាន ព័ត៌មានដែលត្រូវបានរួមបញ្ចូលនៅក្នុងរបាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មាន ហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថា តើព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឱ្យចៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរាយការណ៍អំពីលទ្ធភាពរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយសម្រាប់ការប្រកាសប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជាទីពឹងនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាអាចជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំ ប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុង ពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងរាយការណ៍ហានិភ័យនៃភាពខុសគ្នាសារនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយ គាត់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកកំហុសក្នុងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរក មិនឃើញកំហុសឆ្គងជាសារនៃការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែល បណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំមាន ការសមគំនិត ការក្លែងបន្លំគុណសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធ ត្រួតពិនិត្យ ផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីគាត់តែង នីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់ របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនរួម និង ធនាគារទេ។
- រាយការណ៍អំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាព សមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈ គ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្ម របស់គណៈគ្រប់គ្រងអាស្រ័យទៅលើកំហុសក្នុងសវនកម្មដែលយើងខ្ញុំទទួលបាន ថា តើមានភាពមិនច្បាស់លាស់ជាសារនៃការក្លែងបន្លំដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅ នឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួន ទៅលើលទ្ធភាពរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារនៃ បានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បី ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុចំពោះការលាតត្រដាង ព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ឬប្រសិនបើការ លាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់ របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើកំហុសក្នុងសវនកម្ម ដែលយើងខ្ញុំទទួលបាន រហូតដល់ច្រើនហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាច បណ្តាលឱ្យក្រុមហ៊ុនរួម និងធនាគារ ឈប់បន្តនិរន្តរភាពអាជីវកម្ម។

- រាយការណ៍ការបង្ហាញទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថារបាយការណ៍ ហិរញ្ញវត្ថុរួម និងដោយឡែក បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។
- ទទួលបាននូវកំណត់សម្គាល់សមស្របនិងគ្រប់គ្រាន់ ចំពោះព័ត៌មានហិរញ្ញវត្ថុ ឬសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននានាដែលស្ថិតនៅក្នុងក្រុមហ៊ុនរួម ដើម្បី បញ្ចេញមតិយោបល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក។ យើងខ្ញុំ ទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រង និងការប្រតិបត្តិការធ្វើសវនកម្មរបស់ ក្រុមហ៊ុនរួម និងធនាគារ។ យើងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះមតិយោបល់ សវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំ ការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំង រាយការណ៍ពីការខ្វះខាតជាសារនៃការគ្រប់គ្រង ផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញ ក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ឆ. ក្រុមហ៊ុន ប្រាយវ៉តធីអារខូកើស (ខេមបូឌា)



ឡាង ហ៊ី
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣ ដុល្លារអាមេរិក	២០២២ ដុល្លារអាមេរិក	២០២៣ ពាន់រៀល	២០២២ ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៣៣.៥៣៤.៦៤២	៣៧.០៤៨.៩២៣	១៣៦.៩៨៩.០១៣	១៥២.៥៣០.៤១៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និង ធនាគារផ្សេងៗ	៥	២៣៦.៦៧៤.១២៨	១៦២.៣០៤.០៦១	៩៦៦.៨១៣.៨១៣	៦៦៨.២០៥.៨១៩
ឥណទាន និងបុរេប្រទានអតិថិជន	៦	១.០៧៩.១១៥.៨២៥	១.០០៣.៩៨៤.២៥១	៤.៤០៨.១៨៨.១៤៥	៤.១៣៣.៤០៣.១៦១
ការវិនិយោគមូលបត្ររាស់រវែងតាមថ្លៃដើមដករំលស់	៧	១០.៣៥៥.៣៣០	៩.៨២២.១៧៩	៤២.៣០១.៥២៣	៤០.៤៣៧.៩១១
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល	៨	៨២.៥៨១.៤៣២	៥៨.៨៩៣.២៨៦	៣៣៧.៣៤៥.១៥០	២៤២.៤១៣.៦៥៨
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៤.៥៣៥.៤៦៩	៤.៦៩២.៤៧៥	១៨.៥២៧.៣៩១	១៩.៣១៥.៩២០
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១០	៩.២៩៣.៣៩០	៦.២១៧.២៨៩	៣៧.៩៦៣.៤៩៨	២៥.៥៩៦.៥៧៩
ទ្រព្យសកម្មអរូបី	១១	១.១៥៩.៧០២	១.២២២.០៦០	៤.៧៣៧.៣៨៣	៥.០៣១.២២១
កេរ្តិ៍ឈ្មោះពាណិជ្ជកម្ម	១២	៧៥៤.២១៥	៧៥៤.២១៥	៣.០៨០.៩៦៨	៣.១០៥.១០៣
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	៤៤.០៦៣	១.៦១២.២៥៦	១៧៩.៩៩៧	៦.៦៣៧.៦៥៨
ទ្រព្យសកម្មផ្សេងៗ	១៤	៤.២២៧.២៤៨	១.១៦៦.៩៦១	១៧.២៦៨.៣០៨	៤.៨០៤.៣៧៨
ទ្រព្យសកម្មសរុប		១.៤៦២.២៧៥.៤៤៤	១.២៨៧.៧១៧.៩៥៦	៥.៩៧៣.៣៩៥.១៨៩	៥.៣០១.៥៣៤.៨២៤
បំណុល និងមូលធនភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៥	២៣២.០១៥.៦៧៤	១៩៥.៦៩១.៥៧៤	៩៤៧.៧៨៤.០២៨	៨០៥.៦៦២.២១០
ប្រាក់បញ្ញើរបស់អតិថិជន	១៦	៨៥៧.០៨៧.៥៣៦	៧៥១.៧២៩.៤២៧	៣.៥០១.២០២.៥៥៥	៣.០៩៤.៨៧០.០៩១
ប្រាក់កម្ចី	១៧	១២០.៥៦៦.៩៨០	១១៥.១៥៥.០៣៥	៤៩២.៥១៦.១១៣	៤៧៤.០៩៧.២៧៩
បំណុលកតិកសន្យា	១៨	៩.០៧២.២៥៥	៦.០២៧.២៤១	៣៧.០៧៦.៥០២	២៤.៨១៦.១៥១
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៩	២.៤៧៧.៦២៤	៤.៨៤២.៧៥៩	១០.១២១.០៩៤	១៩.៩៣៧.៦៣៩
អត្ថប្រយោជន៍បុគ្គលិក	១៩	២១៤.៩៥៥	២៤៣.៥០៥	៨៧៨.០៩១	១.០០២.៥១០
បំណុលផ្សេងៗ	២០	៥.៧៩៥.០១៣	៥.០៥១.៩៤៩	២៣.៦៧២.៦២៨	២០.៧៩៨.៨៧៣
បំណុលបន្ទាប់បន្សំ	២១	៣៩.១៥១.៦២០	៣៥.៩៦២.៩៩១	១៥៩.៩៣៤.៣៦៨	១៤៨.០៥៩.៦៣៤
បំណុលសរុប		១.២៦៦.៣៨៥.៦៥៧	១.១១៤.៧០៤.៤៨១	៥.១៧៣.១៨៥.៤០៩	៤.៥៨៥.២៣៨.៣៧៧
មូលធនភាគទុនិក					
ដើមទុន	២២	៧៦.០០០.០០០	៧៦.០០០.០០០	៣០៤.០៩៣.៧៨០	៣០៤.០៩៣.៧៨០
ចំណេញរក្សាទុក		៥៤.៦០២.៩២៨	៦៣.៦៥៩.៨៣៤	២២១.២៩៥.៦៧៣	២៥៨.៥១៩.៥៥៦
ទុនបម្រុងមិនសម្រាប់បែងចែក		៤៤.០០០.០០០	២០.០០០.០០០	១៨០.០៩៥.០០០	៨១.៤៥៥.០០០
ទុនបម្រុងតាមច្បាប់		២១.២៨៦.៨៥៩	១៣.៣៥៣.៦៤១	៨៦.៨២២.៨០៨	៥៤.២១៧.២៨២
ទុនបម្រុងផ្សេងៗ		-	-	៧.៩០២.៥១៩	១៤.០១០.៨៥៩
មូលធនភាគទុនិកសរុប		១៩៥.៨៨៩.៧៨៧	១៧៣.០១៣.៤៧៥	៨០៩.២១៧.៥៨០	៧១២.២៩៦.៤៧៧
បំណុល និងមូលធនភាគទុនិកសរុប		១.៤៦២.២៧៥.៤៤៤	១.២៨៧.៧១៧.៩៥៦	៥.៩៧៣.៣៩៥.១៨៩	៥.៣០១.៥៣៤.៨២៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៨ ដល់ទំព័រទី ៩៣ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣	២០២២	២០២៣	២០២២
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណូលការប្រាក់	២៣	១៣៧.៦៦១.១៧៨	១២៤.១៥៤.៥០០	៥៦៥.៧៨៧.៤៤២	៥០៧.៤១៩.៤៤២
ចំណាយការប្រាក់	២៣	(៧៦.៤៩៨.៨០២)	(៥៩.៩០០.៧៦៩)	(៣១៤.៤១០.០៧៦)	(២៤៤.៨១៤.៤៤៣)
ចំណូលការប្រាក់សុទ្ធ	២៣	៦១.១៦២.៣៧៦	៦៤.២៥៣.៧៣១	២៥១.៣៧៧.៣៦៦	២៦២.៦០៤.៩៩៩
ចំណូលកម្រៃជើងសារ	២៤	១.៩១៣.៥២៧	១.៣២៣.៤៤២	៧.៨៦៤.៥៩៦	៥.៤០៨.៩០៧
ចំណាយកម្រៃជើងសារ	២៤	(៣៨.២៣៤)	(៥៧.៤៦០)	(១៥៧.១៤២)	(២៣៤.៨៣៩)
ចំណូលកម្រៃជើងសារសុទ្ធ	២៤	១.៨៧៥.២៩៣	១.២៦៥.៩៨២	៧.៧០៧.៤៥៤	៥.១៧៤.០៦៨
ចំណូលផ្សេងៗ	២៥	១.១០៧.៩៨៨	១.១៣៨.៤៤១	៤.៥៥៣.៨៣១	៤.៦៥២.៨០៨
ចំណូលប្រតិបត្តិការផ្សេងៗសរុប		១.១០៧.៩៨៨	១.១៣៨.៤៤១	៤.៥៥៣.៨៣១	៤.៦៥២.៨០៨
ខាតពីការថយចុះតម្លៃឥណទាន	២៦	(១.១៦៤.៦៩៣)	(៦.៥៤១.៩២៨)	(៤.៧៨៦.៨៨៩)	(២៦.៧៣៦.៨៦០)
ខាតប្រតិបត្តិការផ្សេងៗសុទ្ធ		(១.១៦៤.៦៩៣)	(៦.៥៤១.៩២៨)	(៤.៧៨៦.៨៨៩)	(២៦.៧៣៦.៨៦០)
ចំណាយបុគ្គលិក	២៧	(១៩.៤៧៦.៤០៣)	(១៨.២៧៥.១១១)	(៨០.០៤៨.០១៦)	(៧៤.៦៩០.៣៧៩)
ចំណាយផ្សេងៗ	២៨	(១៥.១៧២.១៧៣)	(១២.២៧០.០៦១)	(៦២.៣៥៧.៦៣១)	(៥០.១៤៧.៧៤០)
ចំណេញមុនពន្ធលើប្រាក់ចំណូល		២៨.៣៣២.៣៨៨	២៩.៥៧១.០៥៤	១១៦.៤៤៦.១១៥	១២០.៨៥២.៨៩៦
ចំណាយពន្ធលើប្រាក់ចំណូល	២៩	(៥.៤៥៦.០៧៦)	(៥.៩៥១.៤៧២)	(២២.៤២៤.៤៧២)	(២៤.៣២៣.៦៦៦)
ចំណេញក្នុងឆ្នាំ		២២.៨៧៦.៣១២	២៣.៦១៩.៥៨២	៩៤.០២១.៦៤៣	៩៦.៥២៩.២៣០
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង					
ចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៦.១០៨.៣៤០)	៧.១៣២.៥២៧
ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធច		-	-	(៦.១០៨.៣៤០)	៧.១៣២.៥២៧
ចំណូលលម្អិតសរុបក្នុងឆ្នាំ		២២.៨៧៦.៣១២	២៣.៦១៩.៥៨២	៨៧.៩១៣.៣០៣	១០៣.៦៦៥.៧៥៧
ចំណេញរបស់៖					
ម្ចាស់ធនាគារ		២២.៨៧៦.៣១២	២៣.៦១៩.៥៨២	៩៤.០២១.៦៤៣	៩៦.៥២៩.២៣០
ចំណូលលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		២២.៨៧៦.៣១២	២៣.៦១៩.៥៨២	៨៧.៩១៣.៣០៣	១០៣.៦៦៥.៧៥៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៨ ដល់ទំព័រទី ៩៣ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ។

របាយការណ៍បម្រែបម្រួលមូលធនរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ជាបស្ច័យធនាគារ

ដើមទុន		ចំណេញរក្សាទុក		ទុនបម្រុងមិនសម្រាប់បែងចែក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប	
ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល
៧៦.០០០.០០០	៣០៤០.៥៣៧.៧៥០	៤៧.២៦៦.៩៤៥	១.៩៦៥.២១៧.៨១១	១៥.០០០.០០០	៦០.២០២.០០០	១១.២៦៦.៩៣៨	៤៥.១១៦.៧៤៧	-	៦.៨៧៨.៣៣២	១៤៥.៣៤៣.៨៩៣	៦០៨.៦៣០.៧២០
-	-	២.៣១៩.៥៨២	៩៦.៥៣៣.២៣០	-	-	-	-	-	-	២.៣១៩.៥៨២	៩៦.៥៣៣.២៣០
-	-	-	-	-	-	-	-	-	៧.១៣២.៥២៧	-	៧.១៣២.៥២៧
-	-	២.៣១៩.៥៨២	៩៦.៥៣៣.២៣០	-	-	-	-	-	៧.១៣២.៥២៧	២.៣១៩.៥៨២	៩៦.៥៣៣.២៣០
-	-	(៥.០០០.០០០)	(២០.៤៣៥.០០០)	៥.០០០.០០០	២០.៤៣៥.០០០	-	-	-	-	-	-
-	-	(២.២២៦.៧០៣)	(៩.១០០.៥៣៥)	-	-	២.២២៦.៧០៣	៩.១០០.៥៣៥	-	-	-	-
-	-	(៧.២២៦.៧០៣)	(២៤.៥៣៥.៥៣៥)	៥.០០០.០០០	២០.៤៣៥.០០០	២.២២៦.៧០៣	៩.១០០.៥៣៥	-	-	-	-
៧៦.០០០.០០០	៣០៤០.៥៣៧.៧៥០	៦.៣៦៥.៥៣៥	២.៥៨០.៩៤៦	២០.០០០.០០០	៨១.៤៥៥.០០០	១.៣៤៣.៦៤១	៥៤.២១៧.២៨២	-	១៤.០១០.៨៥៩	១៧៣.០១៣.៤៧៥	៧១២.២៦៦.៤៧៧
៧៦.០០០.០០០	៣០៤០.៥៣៧.៧៥០	៦.៣៦៥.៥៣៥	២.៥៨០.៩៤៦	២០.០០០.០០០	៨១.៤៥៥.០០០	១.៣៤៣.៦៤១	៥៤.២១៧.២៨២	-	១៤.០១០.៨៥៩	១៧៣.០១៣.៤៧៥	៧១២.២៦៦.៤៧៧
-	-	២២.៨៧២.៣១២	៩៤.០២១.៦៤៣	-	-	-	-	-	-	២២.៨៧២.៣១២	៩៤.០២១.៦៤៣
-	-	-	-	-	-	-	-	-	(៦.១០៨.៣៤០)	-	(៦.១០៨.៣៤០)
-	-	២២.៨៧២.៣១២	៩៤.០២១.៦៤៣	-	-	-	-	-	(៦.១០៨.៣៤០)	២២.៨៧២.៣១២	៩៤.០២១.៦៤៣
-	-	(២៤.០០០.០០០)	(៩៨.៦៤០.០០០)	២៤.០០០.០០០	៩៨.៦៤០.០០០	-	-	-	-	-	-
-	-	(៧.៩៣៣.២១៨)	(៣២.៦០៥.៥២៦)	-	-	៧.៩៣៣.២១៨	៣២.៦០៥.៥២៦	-	-	-	-
-	-	(៣១.៩៣៣.២១៨)	(១៣១.២៤៥.៥២៦)	២៤.០០០.០០០	៩៨.៦៤០.០០០	៧.៩៣៣.២១៨	៣២.៦០៥.៥២៦	-	-	-	-
៧៦.០០០.០០០	៣០៤០.៥៣៧.៧៥០	៥.៤០២.៥២៨	២២១.២៤៦.៧៣៣	៤៤.០០០.០០០	១៨១.០៥៥.០០០	២១១.២៤៦.៧៣៣	៨៦.៨២២.៨០៨	-	៧.៩០២.៥២៩	១៩៥.៨៨៩.៧៨៧	៨០០.២០៥.៧៨០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ព័ត៌មាន ៧៨ ដល់ទំព័រ ៩៣ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍លំហូរសាច់ប្រាក់រួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣	២០២២	២០២៣	២០២២
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	៣១	(២៣.២១៤.៥៦៣)	(៧៧.៨៤១.៧៧៦)	(៩៥.៤១១.៨៥១)	(៣១៨.១៣៩.៣៣៩)
ការប្រាក់បានទទួល		១៣៤.៥៣២.២០២	១២១.៧២៧.៣៥៩	៥៥២.៩២៧.៣៤៨	៤៩៧.៤៩៩.៧១៦
ការប្រាក់បានបង់		(៦៧.៩៧៧.៤៣៥)	(៥៦.៤៣០.៩០៦)	(២៧៩.៣៨៧.២៥៨)	(២៣០.៦៣៣.១១៣)
ពន្ធលើប្រាក់ចំណូលបានបង់	១៨	(៦.២៥៣.០១៨)	(៥.០៣៧.៥៧៦)	(២៥.៦៩៩.៩០៤)	(២០.៥៨៨.៥៧៣)
សាច់ប្រាក់ពី/(ប្រើក្នុង)សកម្មភាព ប្រតិបត្តិការ		៣៧.០៨៧.១៨៦	(១៧.៥៨២.៨៩៩)	១៥២.៤២៨.៣៣៥	(៧១.៨៦១.៣០៩)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៩	(១.៩០២.៤២៨)	(១.៥០៦.២៩៦)	(៧.៨១៨.៩៧៩)	(៦.១៥៦.២៣២)
ការទិញទ្រព្យសកម្មអរូបី	១១	(៣១១.០៤៤)	(៤៣៣.៣៨០)	(១.២៧៨.៣៩១)	(១.៧៧១.២២៤)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៩.៧៧១	៣.៤០៥	៤០.១៥៩	១៣.៩១៦
សាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ		(២.២០៣.៧០១)	(១.៩៣៦.២៧១)	(៩.០៥៧.២១១)	(៧.៩១៣.៥៤០)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី	៣១	៦៨.០១៣.៤៧០	៦៤.៣៦៦.១២២	២៧៩.៥៣៥.៣៦២	២៦៣.០៦៤.៣៤១
ការទូទាត់សងប្រាក់កម្ចី	៣១	(៦៣.១៥៦.៥៨៣)	(៧១.៩៦៣.៩៨៧)	(២៥៩.៥៧៣.៥៥៦)	(២៩៤.១១៦.៨១៥)
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ	៣១	១០.០០០.០០០	-	៤១.១០០.០០០	-
ការទូទាត់សងបំណុលបន្ទាប់បន្សំ	៣១	(៦.៨០០.០០០)	(៦.៨០០.០០០)	(២៧.៩៤៨.០០០)	(២៧.៧៩១.៦០០)
ការទូទាត់ភតិសន្យាជាប្រាក់ដើម	១០	(២.២២៩.១០៧)	(២.២៧៤.៥១៥)	(៩.១១១.៦៣០)	(៩.២៩៥.៩៤៣)
សាច់ប្រាក់ពី/(ប្រើក្នុង)សកម្មភាព ហិរញ្ញប្បទាន		៥.៨២៧.៧៨០	(១៦.៦៧២.៣៤០)	២៣.៩៥២.១៧៦	(៦៨.១៤០.០១៧)
កំណើន/(កំហយ)សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
		៤០.៧១១.២៦៥	(៣៦.១៩១.៥៥០)	១៦៧.៣២៣.៣០០	(១៤៧.៩១៤.៨៦៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		១៧៩.៧០២.៥៣៥	២១៥.៨៩៤.០៨៥	៧៣៩.៨៣៥.៣៣៧	៨៧៩.៥៥២.៥០២
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៦.៧៦៨.២៦៤)	៨.១៩៧.៧០១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣០	២២០.៤១៣.៨០០	១៧៩.៧០២.៥៣៥	៩០០.៣៩០.៣៧៣	៧៣៩.៨៣៥.៣៣៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៨ ដល់ទំព័រទី ៩៣ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣ ដុល្លារអាមេរិក	២០២២ ដុល្លារអាមេរិក	២០២៣ ពាន់រៀល	២០២២ ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៣៣.០៧៧.៧៧២	៣៦.៥១៤.៩៨៨	១៣៥.១២២.៦៩៩	១៥០.៣៣២.២០៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ	៥	២៣៤.៩៧៣.៦០៨	១៦០.៩៥១.០៨២	៩៥៩.៨៦៧.១៨៩	៦៦២.៦៣៥.៦០៥
គណនាន និងបុរេប្រទានអតិថិជន	៦	១.០០២.៩៥៧.០១៤	៩២៨.៥៩៩.១៥៧	៤.០៩៧.០៧៩.៤០២	៣.៨២៣.០៤២.៧២៩
ការវិនិយោគមូលបត្ររាស់រងតាមថ្លៃដើមដករំលស់	៧	១០.៣៥៥.៣៣០	៩.៨២២.១៧៩	៤២.៣០១.៥២៣	៤០.៤៣៧.៩១១
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល	៨	៨២.១៨១.៤៣២	៥៨.៤៩៣.២៨៦	៣៣៥.៧១១.១៥០	២៤០.៨១៦.៨៥៨
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៣.៩៥១.៩២៤	៣.៨២៣.៥០០	១៦.១៤៣.៦១០	១៥.៧៤១.៣៥០
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១០	៨.៥០០.៨៨៦	៥.៤៤៩.៩២៣	៣៤.៧២៦.១១៩	២២.៤៣៧.៣៣៣
ទ្រព្យសកម្មអរូបី	១១	៩៦១.៧៥៤	៩៨៥.១៧១	៣.៩២៨.៧៦៥	៤.០៥៥.៩៤៩
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	១២	៨.៦៨៩.៨១៨	៨.៦៨៥.៨១៨	៣៥.៤៨១.៥៦៧	៣៥.៧៥៩.៥១៣
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	-	១.៣៤១.៥៩៧	-	៥.៥២៣.៣៥៥
ទ្រព្យសកម្មផ្សេងៗ	១៤	៣.៧៧១.២៤៥	៨២២.៨៨៥	១៥.៤០៥.៥៣៦	៣.៣៨៧.៨១៨
ទ្រព្យសកម្មសរុប		១.៣៨៩.៤១៦.៧៨៣	១.២១៥.៤៨៩.៥៨៦	៥.៦៧៥.៧៦៧.៥៦០	៥.០០៤.១៧០.៦២៧
បំណុល និងមូលធនភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៥	២៣៤.២៥៨.៣២៤	១៩៧.៦៩៣.៨២៩	៩៥៦.៩៤៥.២៥៤	៨១៣.៩០៥.៤៩៤
ប្រាក់បញ្ញើរបស់អតិថិជន	១៦	៨៥៧.០៨៧.៥៣៦	៧៥១.៧២៩.៤២៧	៣.៥០១.២០២.៥៨៥	៣.០៩៤.៨៧០.០៥១
ប្រាក់កម្ចី	១៧	៦៧.០៧៦.២៨៦	៥៩.៧៨២.៧៨៨	២៧៤.០០៦.៦២៨	២៤៦.១២៥.៧៣៨
បំណុលភកតិសន្យា	១០	៨.៣៨៥.៤២៥	៥.៣៥៥.៣២២	៣៤.២៥៤.៤៦១	២២.០៤៧.៨៦១
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៨	២.០០១.៦១៩	៤.០៩៨.៩៧២	៨.១៧៦.៦១៤	១៦.៨៧៥.៤១៨
ពន្ធពន្យារជាបំណុល	១៣	៧៤.៨៥៩	-	៣០៥.៧៩៩	-
អត្ថប្រយោជន៍បុគ្គលិក	១៩	១៧៤.៧៦០	២០៦.៤០៦	៧១៣.៨៩៥	៨៤៩.៧៧៤
បំណុលផ្សេងៗ	២០	៤.១៧១.៣៣៧	៣.៨៨៧.០២៣	១៧.០៣៩.៩១២	១៦.០០២.៨៧៤
បំណុលបន្ទាប់បន្សំ	២១	៣៧.៣៤០.០០០	៣៣.៥៤០.០០០	១៥២.៥៣៣.៩០០	១៣៨.០៨៤.១៨០
បំណុលសរុប		១.២១០.៥៧០.១៤៦	១.០៥៦.២៩៣.៧៦៧	៤.៩៤៥.១៧៩.០៤៨	៤.៣៤៨.៧៦១.៤៤០
មូលធនភាគទុនិក					
ដើមទុន	២២	៧៦.០០០.០០០	៧៦.០០០.០០០	៣០៤.០៩៣.៧៨០	៣០៤.០៩៣.៧៨០
ចំណេញរក្សាទុក		៣៨.៦៥៧.៩២១	៥០.១២៨.២៤០	១៥៦.៥៩០.៣២៦	២០៣.៧៣៣.៣៣៤
ទុនបម្រុងមិនសម្រាប់បែងចែក		៤៤.០០០.០០០	២០.០០០.០០០	១៨០.០៩៥.០០០	៨១.៤៥៥.០០០
ទុនបម្រុងតាមច្បាប់		២០.១៨៨.៧១៦	១៣.០៦៧.៥៧៩	៨២.៣៣៧.៦៧៥	៥៣.០៦៩.៨០២
ទុនបម្រុងផ្សេងៗ		-	-	៧.៤៧១.៧៣១	១៣.០៥៧.២៧១
មូលធនភាគទុនិកសរុប		១៧៨.៨៤៦.៦៣៧	១៥៩.១៩៥.៨១៩	៧៣០.៥៨៨.៥១២	៦៥៥.៤០៩.១៨៧
បំណុល និងមូលធនភាគទុនិកសរុប		១.៣៨៩.៤១៦.៧៨៣	១.២១៥.៤៨៩.៥៨៦	៥.៦៧៥.៧៦៧.៥៦០	៥.០០៤.១៧០.៦២៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៨ ដល់ទំព័រទី ៩៣ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣	២០២២	២០២៣	២០២២
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណូលការប្រាក់	២៣	១២០.៦០៥.៧០៦	១០៧.៨០០.១០២	៤៩៥.៦៨៩.៤៥២	៤៤០.៥៧៩.០១៧
ចំណាយការប្រាក់	២៣	(៧១.៨០៤.០៤៣)	(៥៥.៣០៣.៤៨៣)	(២៩៥.១១៤.៦១៧)	(២២៦.០២៥.៣៣៥)
ចំណូលការប្រាក់សុទ្ធ	២៣	៤៨.៨០១.៦៦៣	៥២.៤៩៦.៦១៩	២០០.៥៧៤.៨៣៥	២១៤.៥៥៣.៦៨២
ចំណូលកម្រៃជើងសារ	២៤	១.៦៣៦.០២១	១.០២៣.៦១៧	៦.៧២៤.០៤៦	៤.១៨៣.៥២៣
ចំណាយកម្រៃជើងសារ	២៤	(៣៨.២៣៤)	(៥៧.៤៦០)	(១៥៧.១៤២)	(២៣៤.៨៣៩)
ចំណូលកម្រៃជើងសារសុទ្ធ	២៤	១.៥៩៧.៧៨៧	៩៦៦.១៥៧	៦.៥៦៦.៩០៤	៣.៩៤៨.៦៨៤
ចំណូលផ្សេងៗ	២៥	៨៨៨.៦៦០	៩៩៥.៨៣៤	៣.៦៩៣.៤៩៣	៤.០៦៩.៩៧៤
ចំណូលប្រតិបត្តិការផ្សេងៗសរុប		៨៨៨.៦៦០	៩៩៥.៨៣៤	៣.៦៩៣.៤៩៣	៤.០៦៩.៩៧៤
ចំណេញ/(ខាត)ពីការថយចុះតម្លៃឥណទាន	២៦	១៤៤.៣៦៩	(៥.៧៩៨.៤៨៥)	៥៩៣.៣៥៧	(២៣.៦៩៨.៤០៨)
ចំណេញ/(ខាត)ប្រតិបត្តិផ្សេងៗសុទ្ធ		១៤៤.៣៦៩	(៥.៧៩៨.៤៨៥)	៥៩៣.៣៥៧	(២៣.៦៩៨.៤០៨)
ចំណាយបុគ្គលិក	២៧	(១៥.០៧៨.៧០៤)	(១៤.១៨៦.០៤៤)	(៦១.៩៧៣.៤៧៣)	(៥៧.៩៧៨.៣៦២)
ចំណាយផ្សេងៗ	២៨	(១២.០២១.៨៦៦)	(៩.៤៣១.៣២១)	(៤៩.៤០៩.៨៦៨)	(៣៨.៥៤៥.៨០៨)
ចំណេញមុនពន្ធលើប្រាក់ចំណូល		២៤.៧០១.៩០៩	២៥.០៨២.៧៦០	១០០.០៤៥.២៤៨	១០២.៣៤៩.៧៦២
ចំណាយពន្ធលើប្រាក់ចំណូល	២៩	(៤.៦៩១.០៩១)	(៥.០២៥.១៦៩)	(១៩.២៨០.៣៨៣)	(២០.៥៣៧.៨៦៥)
ចំណេញក្នុងឆ្នាំ		១៩.០១០.៨១៨	២០.០៥៧.៥៩១	៨០.៧៦៤.៨៦៥	៨១.៨១១.៨៩៧
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង					
ចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៥.៥៨៥.៥៤០)	៦.៥៨៥.១៨៩
ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធច		-	-	(៥.៥៨៥.៥៤០)	៦.៥៨៥.១៨៩
ចំណូលលម្អិតសរុបក្នុងឆ្នាំ		១៩.០១០.៨១៨	២០.០៥៧.៥៩១	៧៥.១៧៩.៣២៥	៨៨.៣៩៧.០៧៦
ចំណេញរបស់៖					
ម្ចាស់ធនាគារ		១៩.០១០.៨១៨	២០.០៥៧.៥៩១	៨០.៧៦៤.៨៦៥	៨១.៨១១.៨៩៧
ចំណូលលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		១៩.០១០.៨១៨	២០.០៥៧.៥៩១	៧៥.១៧៩.៣២៥	៨៨.៣៩៧.០៧៦

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៨ ដល់ទំព័រទី ៩៣ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍ប្រែប្រួលមូលធនដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ជាបសុម្ព័ន្ធនាគារ

ដើមទុន		ចំណេញរក្សាទុក		ទុនបម្រុងមិនសម្រាប់បែងចែក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប	
ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២											
-	៧៦.០០០.០០០	៣០៤០៩៣៧៨០	១៥០.៥៤៧.០៥៥	១៥.០០០.០០០	៦១.០២០.០០០	១០.៩៦៥.៦៤៤	៤៤.៤៧៥.១៩៤	-	៦.៤៧២.០៨២	១៣៩.១៧៨.២២៨	៥២៧.០១២.១០១
ចំណេញក្នុងឆ្នាំ											
-	-	-	៨១.៨១១.៨៩៧	-	-	-	-	-	-	២០.០១៧.៥៩១	៨១.៨១១.៨៩៧
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ											
-	-	-	-	-	-	-	-	-	៦.៥៨៥.១៨៩	-	៦.៥៨៥.១៨៩
ចំណូលម្ចាស់សរុបក្នុងឆ្នាំ											
-	-	-	៨១.៨១១.៨៩៧	-	-	-	-	-	៦.៥៨៥.១៨៩	២០.០១៧.៥៩១	៨៨.៣៩៧.០៨១
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន											
ផ្ទេរទៅទុនបម្រុងមិនសម្រាប់បែងចែក											
-	-	(៥.០០០.០០០)	(២០.៤៣៥.០០០)	៥.០០០.០០០	២០.៤៣៥.០០០	-	-	-	-	-	-
ផ្ទេរទៅទុនបម្រុងតាមច្បាប់											
-	-	(២.១០១.៩៣៥)	(៨.៥៩០.៦០៨)	-	-	២.១០១.៩៣៥	៨.៥៩០.៦០៨	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន											
-	-	(៧.១០១.៩៣៥)	(២៩.០២៥.៦០៨)	៥.០០០.០០០	២០.៤៣៥.០០០	២.១០១.៩៣៥	៨.៥៩០.៦០៨	-	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២											
-	៧៦.០០០.០០០	៣០៤០៩៣៧៨០	៥០.១២៨.២៤០	២០.០០០.០០០	៨១.៤៥៥.០០០	១៣.០៦៧.៥៧៩	៥៣.០៦៩.៨០២	-	១៣.០៥៧.២៧១	១៥៩.១៥៥.៨១៩	៦៥៥.៤០៩.១៨៧
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣											
-	៧៦.០០០.០០០	៣០៤០៩៣៧៨០	៥០.១២៨.២៤០	២០.០០០.០០០	៨១.៤៥៥.០០០	១៣.០៦៧.៥៧៩	៥៣.០៦៩.៨០២	-	១៣.០៥៧.២៧១	១៥៩.១៥៥.៨១៩	៦៥៥.៤០៩.១៨៧
ចំណេញក្នុងឆ្នាំ											
-	-	-	១៩.៦៥០.៨១៨	-	-	-	-	-	-	១៩.៦៥០.៨១៨	៨០.៧៦៤.៨៦៥
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ											
-	-	-	-	-	-	-	-	-	(៥.៥៨៥.៥៤០)	-	(៥.៥៨៥.៥៤០)
ចំណូលម្ចាស់សរុបក្នុងឆ្នាំ											
-	-	-	១៩.៦៥០.៨១៨	-	-	-	-	-	(៥.៥៨៥.៥៤០)	១៩.៦៥០.៨១៨	៧៥.១៧៩.៣២៥
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន											
ផ្ទេរទៅទុនបម្រុងមិនសម្រាប់បែងចែក											
-	-	(២៥.០០០.០០០)	(៩៨.៦៤០.០០០)	២៥.០០០.០០០	៩៨.៦៤០.០០០	-	-	-	-	-	-
ផ្ទេរទៅទុនបម្រុងតាមច្បាប់											
-	-	(៧.១២១.១៣៧)	(២៩.២៦៧.៨៧៣)	-	-	៧.១២១.១៣៧	២៩.២៦៧.៨៧៣	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន											
-	-	(៣២.១២១.១៣៧)	(១២៧.៩០៧.៨៧៣)	២៥.០០០.០០០	៩៨.៦៤០.០០០	៧.១២១.១៣៧	២៩.២៦៧.៨៧៣	-	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣											
-	៧៦.០០០.០០០	៣០៤.០៩៣.៧៨០	១២៦.៥៩០.៣២៦	៤៤.០០០.០០០	១៨០.០៩៥.០០០	២០.១៨៨.៧១៦	៨២.៣៣៧.៦៧៥	-	៧.៤៧១.៧៣១	១៧៨.៨៨៥.៥១២	៧៣០.៥៨៨.៥១២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៨ ដល់ទំព័រទី ៩៣ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ។

**របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

	កំណត់ សម្គាល់	២០២៣ ដុល្លារអាមេរិក	២០២២ ដុល្លារអាមេរិក	២០២៣ ពាន់រៀល	២០២២ ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	៣១	(១៥.២២៨.៦៧៧)	(៦៤.៨៣១.១០៩)	(៦២.៥៨៩.៨៦២)	(២៦៤.៩៦៤.៧៤១)
ការប្រាក់បានទទួល		១១៧.៦៥៥.៤២៦	១០៥.៤៣៩.៤០៩	៤៨៣.៥៦៣.៨០១	៤៣០.៩៣០.៨៦៥
ការប្រាក់បានបង់		(៦៣.៣២៤.១៤៤)	(៥១.៨៩០.១៩០)	(២៦០.២៦២.២៣២)	(២១២.០៧៥.២០៧)
ពន្ធលើប្រាក់ចំណូលបានបង់	១៨	(៥.៣៧១.៩៨៨)	(៤.២៤៧.៨៥៦)	(២២.០៧៨.៨៧១)	(១៧.៣៦០.៩៨៧)
សាច់ប្រាក់ពី/(ប្រើក្នុង)សកម្មភាព ប្រតិបត្តិការ		៣៣.៧៣០.៦១៧	(១៥.៥២៩.៧៤៦)	១៣៨.៦៣២.៨៥៨	(៦៣.៤៧០.០៧០)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៩	(១.៧៩៦.២៦៥)	(១.១០២.៥២១)	(៧.៣៨២.៦៤៩)	(៤.៥០៦.០០៣)
ការទិញទ្រព្យសកម្មអរូបី	១១	(២៩០.០៦៧)	(២៣៧.៩៤២)	(១.១៩២.១៧៥)	(៩៧២.៤៦៩)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៩.៧៧១	២.៣៦៩	៤០.១៥៩	៩.៦៨២
សាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ		(២.០៨៦.៥៦១)	(១.៣៣៨.០៩៤)	(៨.៥៣៤.៦៦៥)	(៥.៤៦៨.៧៩០)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី	៣១	៦៦.០៦៦.៩៩៨	៥៤.១៤៨.០០២	២៧១.៥៣៥.៣៦២	២២១.៣០២.៨៨៤
ការទូទាត់សងប្រាក់កម្ចី	៣១	(៥៩.៣២៨.៣៣២)	(៦៦.៥៣៦.២៣៣)	(២៤៣.៨៣៩.៤៤៥)	(២៧១.៩៣៣.៥៨៤)
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ	៣១	១០.០០០.០០០	-	៤១.១០០.០០០	-
ការទូទាត់សងបំណុលបន្ទាប់បន្សំ	៣១	(៦.២០០.០០០)	(៦.២០០.០០០)	(២៥.៤៨២.០០០)	(២៥.៣៣៩.៤០០)
ការទូទាត់ភតិសន្យាជាប្រាក់ដើម	១០	(១.៧៥៩.០៨៦)	(១.៦១០.៨០៦)	(៧.២២៩.៨៤៣)	(៦.៥៨៣.៣៦៤)
សាច់ប្រាក់ពី/(ប្រើក្នុង)សកម្មភាពហិរញ្ញប្បទាន		៨.៧៧៩.៥៨០	(២០.១៩៩.០៣៧)	៣៦.០៨៤.០៧៤	(៨២.៥៥៣.៤៦៤)
កំហាយសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		៤០.៤៣៣.៦៣៦	(៣៧.០៦៦.៨៧៧)	១៦៦.១៨២.២៤៥	(១៥១.៤៩២.៣២៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ		១៧៧.៧៨១.៨១៩	២១៤.៨៤៨.៦៩៦	៧៣១.៩២៧.៧៤៩	៨៧៥.២៩៣.៥៨៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣០	២១៨.២១៥.៤៥៥	១៧៧.៧៨១.៨១៩	៨៩៨.១១០.១៣៤	៧៣១.៩២៧.៧៤៥

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៨ ដល់ទំព័រទី ៩៣ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១. ព័ត៌មានទូទៅ

ធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធគឺ ហ្វូណេស៊ីភីភីហិរញ្ញវត្ថុ គឺអិលស៊ី (ជារួមហៅកាត់ថា ក្រុមហ៊ុនរួម) ត្រូវបានបង្កើតឡើង និងត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីធនាគារ

ធនាគារគឺជាធនាគារពាណិជ្ជធ្វើប្រតិបត្តិការអាជីវកម្ម ដោយអនុលោមទៅតាមច្បាប់ស្តីពី សហគ្រាស ពាណិជ្ជកម្ម និងក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ នៃ កម្ពុជា (ហៅកាត់ថា NBC ឬ ធនាគារកណ្តាល) ដោយយោងទៅតាមច្បាប់ស្តីពី ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៃកម្ពុជា និងយោងទៅតាមអាជ្ញាប័ណ្ណធនាគារលេខ ៣៨ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ចេញដោយធនាគារកណ្តាល។

ភាគទុនិករបស់ធនាគាររួមមាន ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមែន ហូលឌីង ក.អ (CIHP) ជាក្រុមហ៊ុន មហាជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រៃសណីយ៍ កម្ពុជា (CP) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Fullerton Financial Capital Pte. Ltd. (Fullerton) ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេស សិង្ហបុរី (កំណត់សម្គាល់ ២២)។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ រួមមាន ការធ្វើប្រតិបត្តិការអាជីវកម្មធនាគារ និងផ្តល់សេវាផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ តាមរយៈការិយាល័យកណ្តាលរបស់ធនាគារនៅរាជធានីភ្នំពេញ និងការិយាល័យសាខាផ្សេងៗទៀត។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងបច្ចុប្បន្នស្ថិតនៅ ផ្ទះលេខ ២៦៣ ផ្លូវ១១០ កែងនឹងផ្លូវ១៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារមានសាខាសរុបចំនួន ១២ សាខា ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសំខាន់ៗក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរធំៗដុំណាមួយចំពោះសកម្មភាពអាជីវកម្មសំខាន់ៗរបស់ធនាគារទេ។

អំពីក្រុមហ៊ុនបុត្រសម្ព័ន្ធ

ហ្វូណេស៊ីភីភីហិរញ្ញវត្ថុ គឺអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមាន៥១សាខា នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ឥណទានខ្នាតតូច និងមធ្យម។

ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ Co. ២១៣៣ KH២០១៩ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត

គោលការណ៍គណនេយ្យជាសារវន្តដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានដាក់បង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (CIFRS) រួមទាំងបំណកស្រាយ និងវិសោធនកម្មផ្សេងៗ ដែលអាចកើតមានក្នុង កាលៈទេសៈណាមួយចំពោះស្តង់ដារនីមួយៗ។

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម។

ក្រុមហ៊ុនរួម និងធនាគារ លាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗដែលរំពឹងថាត្រូវប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស១២ខែបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ជារយៈពេលខ្លី ហើយចំនួនដែលលើសពី១២ខែ បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជារយៈពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ ហើយភាគីតម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកជាតាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពីរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាពឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកជាភាសាខ្មែរជាគោល។

២.២ ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ

(ក) ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយដែលក្រុមហ៊ុនរួម និងធនាគារបានអនុវត្ត

ក្រុមហ៊ុនរួម និងធនាគារបានអនុវត្តស្តង់ដារ និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរបាយការណ៍ដែលប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ៖

- ការលាតត្រដាងគោលការណ៍គណនេយ្យ – វិសោធនកម្ម CIAS 1 និងរបាយការណ៍អនុវត្ត 2 នៃ CIFRS
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ – វិសោធនកម្ម CIAS 8 និង
- ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុល ដែលកើតពីប្រតិបត្តិការតែមួយ – វិសោធនកម្ម CIAS 12

វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ ហើយក្រុមហ៊ុនរួម និងធនាគារ មិនរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគតទេ។

(ខ) ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលក្រុមហ៊ុនរួម និងធនាគារមិនទាន់បានអនុវត្ត

មានស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយក្រុមហ៊ុន និងធនាគារមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។ ក្រុមហ៊ុនរួម និងធនាគារមិនរំពឹងថាស្តង់ដារទាំងនេះ មានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគត និងប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ។

២.៣ គោលការណ៍នៃការរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធ

ហ្វូណេនមីត្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធតែមួយគត់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរួម។ ក្រុមហ៊ុនរួមគ្រប់គ្រងអង្គភាពមួយ ប្រសិនបើក្រុមហ៊ុនរួមត្រូវទទួល ឬមានសិទ្ធិទទួលបាននូវភាគលាភផ្សេងៗ ពីការទាក់ទងរបស់ខ្លួនជាមួយអង្គភាពនោះ និងមានលទ្ធភាពជះឥទ្ធិពលទៅលើភាគលាភទាំងនោះ។ តាមរយៈសិទ្ធិអំណាចរបស់ខ្លួន ក្នុងការដឹកនាំសកម្មភាពរបស់អង្គភាពនោះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរួមបញ្ចូលទាំងស្រុង ចាប់ពីកាលបរិច្ឆេទដែលបានធ្វើការគ្រប់គ្រងមកឱ្យក្រុមហ៊ុនរួម។ ការរួមបញ្ចូលគ្នាត្រូវបានរំលាយចោលវិញ ចាប់ពីកាលបរិច្ឆេទដែលការគ្រប់គ្រងត្រូវបញ្ចប់។

វិធីសាស្ត្រគណនេយ្យសម្រាប់ការទិញ ត្រូវបានប្រើប្រាស់ដើម្បីកាត់ត្រាការរួមបញ្ចូលអាជីវកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ។

ប្រតិបត្តិការ និងសមតុល្យអនុក្រុមហ៊ុន និងចំណេញមិនទាន់ទទួលស្គាល់ចំពោះប្រតិបត្តិការរវាងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានលុបចោល។ ខាតមិនទាន់ទទួលស្គាល់ក៏ត្រូវបានលុបចោលដែរ លុះត្រាតែប្រតិបត្តិការនោះ ផ្តល់នូវភស្តុតាងដាក់ស្នែងអំពីការថយចុះតម្លៃនៃទ្រព្យសកម្មដែលបានផ្ទេរ។ គោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានផ្លាស់ប្តូរ តាមការចាំបាច់ ដើម្បីឱ្យស្របគ្នាជាមួយនឹងគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនរួម។

២.៤ ការប្តូររូបិយប័ណ្ណ

i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់ក្រុមហ៊ុននិងធនាគារ ត្រូវបានរាវតម្លៃដោយប្រើប្រាស់រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនរួម និងធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ ក្រុមហ៊ុនរួម និងធនាគារកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ដោយសារប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលជាសារវន្តចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនរួម និងធនាគារ។ របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណសម្រាប់បង្ហាញរបស់ក្រុមហ៊ុនរួម និងធនាគារ។

ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណបរទេសផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជារូបិយប័ណ្ណគោល តាមអត្រាប្តូរប្រាក់នាការលើច្រើនប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណនានាដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាការដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលពាក់ព័ន្ធនឹងប្រាក់កម្ចី ត្រូវបានបង្ហាញនៅក្នុងចំណេញ-ខាតរួម និងដោយឡែក ក្នុងខ្ទង់ចំណាយការប្រាក់។ ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាតរួម និងដោយឡែក តាមមូលដ្ឋានចំនួនសុទ្ធ។

iii) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងដោយឡែក នឹងរបាយការណ៍លំហូរសាច់ប្រាក់រួម និងដោយឡែក ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្តូរតាមអត្រាថ្លៃបិទបញ្ជីនាការលើច្រើនរាយការណ៍ ហើយមូលធនរបស់ភាគទុនិក និងទុនបម្រុង ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការលើច្រើនប្រតិបត្តិការនោះ។ លម្អៀងពីការ ប្តូរប្រាក់ដែលកើតឡើងពីការប្តូរទុនបម្រុង ត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ក្រុមហ៊ុនរួម និងធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិនៃ កម្ពុជា។ គិតត្រឹមកាលបរិច្ឆេទរាយការណ៍ អត្រាមធ្យមប្រចាំឆ្នាំគឺ ១ដុល្លារអាមេរិកស្មើនឹង៤.១១០ រៀល (២០២២ ៖ ៤.០៨៧ រៀល) ហើយអត្រាថ្លៃបិទបញ្ជីគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៨៥ រៀល (២០២២ ៖ ៤.១១៧ រៀល)។

២.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់រួម និងដោយឡែក សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល និងធនាគារផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីផ្សេងៗ ដែលមានកាលកំណត់ដំបូងបីខែ ឬតិចជាង ដែលអាចបង្វិលទៅជាសាច់ប្រាក់បាន និងមានហានិភ័យនៃការប្រែប្រួលតម្លៃតិចតួច។

២.៦ ឧបករណ៍ហិរញ្ញវត្ថុ

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ក្រុមហ៊ុនរួម និងធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ជាទ្រព្យសកម្មរាស់រវែងតាមថ្លៃដើម ដករំលស់ ដែលរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ គណនានិងបុរេប្រទាន ការវិនិយោគមូលបត្ររាស់រវែងតាមថ្លៃដើមដករំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុ ផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ក្រុមហ៊ុនរួម និងក្រុមហ៊ុនក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

- ទ្រព្យសកម្មដែលត្រូវបានកាត់កាត់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាភនានា ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ក្រុមហ៊ុនរួមនិងធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ តែនៅពេលដែលគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មទាំងនោះ មានការផ្លាស់ប្តូរតែប៉ុណ្ណោះ។

(ខ) ការទទួលស្គាល់ និងការលប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនរួម និងធនាគារក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញនិងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់នា កាលបរិច្ឆេទជួញដូរ ជា កាលបរិច្ឆេទដែលក្រុមហ៊ុនរួម និងធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលប់ទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយក្រុមហ៊ុនបានផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញឬខាតពីការលប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរាវតម្លៃដោយថ្លៃដើមដករំលស់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលប់ទទួលស្គាល់។

(គ) ការរាស់រវែង

នាពេលទទួលស្គាល់លើកដំបូង ក្រុមហ៊ុនរួម និងធនាគារ រាស់រវែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប ឬក្របខ័ណ្ឌជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែល ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានរាស់រវែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងតាម សំវិធានធនសម្រាប់ការថយចុះតម្លៃគណនានៃរំពឹងទុក (ECL) ត្រូវបានទទួលស្គាល់សម្រាប់ ទ្រព្យសកម្មដែលត្រូវបានរាស់រវែងតាមថ្លៃដើមដករំលស់ ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបានទទួលស្គាល់ក្នុង ចំណេញ-ខាតនៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ការរស់រវើកឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ យោងតាមកត្តាទាំងនេះ ក្រុមហ៊ុនរួម និងធនាគារធ្វើ ចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុរស់រវើកតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែល លំហូរសាច់ប្រាក់នោះគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) និងដែលមិនត្រូវបានកំណត់តាម FVPL ត្រូវបានរស់រវើកតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធនការខាតបង់ធនាគារនៃក្រុមហ៊ុនរួម ដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុង ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

(ឃ) ការថយចុះតម្លៃ

ក្រុមហ៊ុនរួមនឹងធនាគាររាយការណ៍តម្លៃការខាតបង់ធនាគារនៃក្រុមហ៊ុនរួម តាមមូលដ្ឋានរំពឹងមើលទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលរស់រវើកតាមថ្លៃដើមដករំលស់ និងហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ ឥណទាន។ ក្រុមហ៊ុនរួម និងធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ចំពោះការខាតបង់នេះ នាកាលបរិច្ឆេទរាយការណ៍។ ការរស់រវើក ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានថ្លឹងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត

ក្រុមហ៊ុន និងធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ដើម្បីរស់រវើកការខាតបង់ឥណទាននៃក្រុមហ៊ុនរួម សម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលដែលរស់រវើកតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន

វិធីសាស្ត្របីដំណាក់កាលដែលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង មានដូចខាងក្រោម៖

ដំណាក់កាលទី ១ ៖ ECL ១២ខែ៖

ចំពោះចំនួនដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងដែលមិនមានការថយចុះតម្លៃឥណទាន នៅពេលបង្កើតឡើងនោះវាត្រូវបានទទួលស្គាល់តាមផ្នែកនៃ ECL ពេញមួយអាយុកាល ដែលទាក់ទងនឹងប្រូបាបនៃព្រឹត្តិការណ៍មិនសងប្រាក់ ដែលកើតឡើងក្នុងរយៈពេល១២ខែបន្ទាប់។

ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ចំពោះចំនួនដែលមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានការថយចុះតម្លៃឥណទាន នោះវាត្រូវបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល (ពោលគឺ ឆ្លុះបញ្ចាំងពីអាយុកាលនៅសល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ)។

ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ហានិភ័យដែលត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃឥណទាន នៅពេលដែលមានព្រឹត្តិការណ៍មួយ ឬច្រើន ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតនៃទ្រព្យសកម្មនោះបានកើតឡើង។ ចំពោះចំនួនមានហានិភ័យ ដែលបានក្លាយជាឥណទានថយចុះតម្លៃ នោះវាត្រូវបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ហើយចំណូលការប្រាក់ត្រូវបានគណនាដោយយកអត្រាការប្រាក់មានប្រសិទ្ធភាព គុណជាមួយនឹងថ្លៃដកដករំលស់ (កាត់កងជាមួយនឹងសំវិធានធន) ជាជាងគុណជាមួយនឹងតម្លៃយោងដុល។

ECL មិនត្រូវបានទទួលស្គាល់ជាការខាតពីការថយចុះតម្លៃឥណទាននៅក្នុងចំណេញ-ខាតទេ។

២.៦.២ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនរួម និងធនាគារ ក្លាយជាភាគីនៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុត្រូវបានរស់រវើកតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ រួមមាន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការ ចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនរស់រវើកតាមតម្លៃសមស្របក្នុងចំណេញ-ខាត។ បំណុលហិរញ្ញវត្ថុត្រូវបានគេរាប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានបង្កើតអស់ ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

២.៦.៣ កិច្ចសន្យាផ្តល់ឥណទាន

កិច្ចសន្យាផ្តល់ឥណទានដែលក្រុមហ៊ុនរួម និងធនាគារបានផ្តល់ ត្រូវបានរស់រវើកតាមចំនួនសំវិធានធនសម្រាប់ការខាតបង់។ ក្រុមហ៊ុនរួម និងធនាគារមិនបានផ្តល់កិច្ចសន្យាឥណទានណាមួយ តាមអត្រាក្រោមអត្រាផ្សេងៗទៀត ឬដែលអាចទូទាត់ជាសាច់ប្រាក់សុទ្ធឬដោយការចេញឧបករណ៍ហិរញ្ញវត្ថុមួយផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន ការខាតបង់ឥណទាននៃក្រុមហ៊ុនរួមត្រូវបានទទួលស្គាល់ជាសំវិធានធន (ត្រូវបានបង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាទាំងឡាយណាដែលរួមបញ្ចូលទូរគណនេយ្យ និងកិច្ចសន្យាមិនទាន់ដកប្រាក់ក្រុមហ៊ុនរួម និងធនាគារ មិនអាចកំណត់រកការខាតបង់ឥណទាននៃក្រុមហ៊ុនរួមដោយឡែក ចំពោះសមាសធាតុកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ពីសមាសធាតុឥណទានទាំងនោះបានទេ ដូចនេះ ការខាតបង់ឥណទាននៃក្រុមហ៊ុនរួមចំពោះកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទាន។ ក្នុងករណីដែលបណ្តាការខាតបង់ឥណទាននៃក្រុមហ៊ុនរួម លើសពីតម្លៃយោងដុលរបស់ឥណទាន នោះការខាតបង់ឥណទាននៃក្រុមហ៊ុនរួមត្រូវបានទទួលស្គាល់ជាសំវិធានធន។

២.៧ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និងដោយឡែក នៅពេលដែលមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ ហើយមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

២.៨ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គុយ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្គុយ ប្រសិនបើមាន។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗដែលបានចំណាយក្នុងការយកទ្រព្យសកម្មនោះ មកកាន់ទីតាំង និងលក្ខខណ្ឌចាំបាច់ដើម្បីឱ្យវាបំពេញលទ្ធភាពប្រតិបត្តិការ ទៅតាមការគ្រោងទុករបស់គណៈគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ទៀតដែលទាក់ទងនឹងខ្ទង់នៃទ្រព្យសម្បត្តិ និងបរិក្ខារណាមួយ ដែលត្រូវបានទទួលស្គាល់រួចហើយ ត្រូវបានបូកបន្ថែមទៅលើតម្លៃយោងរបស់ទ្រព្យសកម្មនៅពេលដែលមានភាពប្រាកដថានឹងមានអត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគតដែលលើសពីស្តង់ដារប្រតិបត្តិការដែលបានរាយការណ៍ដំបូងរបស់ទ្រព្យសកម្មដែលមានស្រាប់នោះ នឹងហូរចូលមកក្នុងក្រុមហ៊ុនរួម និងធនាគារ។ ចំណាយនាពេលបន្តបន្ទាប់ផ្សេងៗទាំងអស់ ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។

រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមរបស់ទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាន។

សំណង់កំពុងសាងសង់បង្ហាញអំពីទ្រព្យសម្បត្តិ និងបរិក្ខារដែលកំពុងសាងសង់ និងត្រូវបានរាយការណ៍តាមថ្លៃដើម ដែលរួមមាន ចំណាយក្នុងការសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ និងចំណាយផ្ទេរផ្សេងៗ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងតាមរយៈការសម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។

អាយុកាលប្រើប្រាស់ប៉ាន់ស្មាន មានដូចខាងក្រោម៖

ការកែលម្អទ្រព្យរដ្ឋល	រយៈពេលណាមួយដែលខ្លីជាង រវាងចំរើនរដ្ឋល និងអាយុកាល សេដ្ឋកិច្ចរបស់រដ្ឋ ៥ឆ្នាំ
បរិក្ខារការិយាល័យ	៤ ឆ្នាំ
សង្ហារឹម និងបរិក្ខារបំពាក់	៤ ឆ្នាំ
កុំព្យូទ័រ និងបរិក្ខារផ្នែកព័ត៌មានវិទ្យា (“IT”)	៤ ឆ្នាំ
យានយន្ត	៥ ឆ្នាំ

តម្លៃសំណល់របស់ទ្រព្យសកម្ម អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ ត្រូវបានត្រួតពិនិត្យ និងកែតម្រូវទៅលើខាងមុខតាមការសម្របសម្រួល ប្រសិនបើមានសញ្ញាណបង្ហាញពីការប្រែប្រួលជាសារវន្តណាមួយ ចាប់ពីកាលបរិច្ឆេទរាយការណ៍ចុងក្រោយមក។

តម្លៃយោងរបស់ទ្រព្យសកម្មត្រូវបានកត់ត្រាបន្ថយ ឱ្យស្មើនឹងតម្លៃដែលអាចស្រង់មកវិញបានរបស់វាភ្លាមៗ ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មនោះ មានចំនួនច្រើនជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានរួមបញ្ចូលនៅក្នុងចំណេញ-ខាត។

២.៩ ទ្រព្យសកម្មអរូបី

អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការចុះតម្លៃ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរយៈពេល៥ឆ្នាំ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងតាមរយៈការសម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។ ចំណាយផ្សេងៗពាក់ព័ន្ធនឹងការថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលមានប្រតិបត្តិការនោះបានកើតឡើង។

២.១០ ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ

ក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់ ដកការខាតពីការចុះតម្លៃបង្គរ ប្រសិនបើមាន។ នៅពេលលក់ការវិនិយោគក្នុងក្រុមហ៊ុនញាតិ សម្ព័ន្ធចេញវិញ ចំនួនលម្អៀងរវាងសាច់ប្រាក់បានពីការលក់ ជាមួយនឹងតម្លៃយោងរបស់ការវិនិយោគនោះ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាត។ ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធផ្តិតពាក់ ដែលធនាគារមិនរំពឹងថាអាចប្រមូលបានមកវិញ ក្នុងពេលអនាគតខាងមុខនេះ ត្រូវបានចាត់ទុកថាជាចំណែកនៃការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ។

២.១១ ការចេញថ្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចម្បងបង្ហាញថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបានគឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅ

ប្រើប្រាស់។ ក្នុងការប៉ាន់ស្មានការចេញថ្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដោយឡែកពីគ្នា ដែលមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការចេញថ្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកាត់ត្រាការចេញថ្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការចេញថ្លៃ ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកាត់ត្រាស្របបែបវិញនៃការខាតដែលបណ្តាលមកពីការចេញថ្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីការចេញថ្លៃនោះ។

២.១២ អត្ថប្រយោជន៍បុគ្គលិក

i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្គរ ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុនរួម និងធនាគារ។

ii) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោង ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិនមាន ចំរើនលើកកម្ពស់ ដូចខាងក្រោម៖

(ក) ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សរ៍ប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗ គិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។

(ខ) ប្រាក់បំណាច់អតីតភាពការងាររំពូក - និយោជិតមានសិទ្ធិទទួលបានប្រាក់បំណាច់អតីតភាពការងាររំពូក ស្មើនឹង១៥ថ្ងៃនៃប្រាក់បៀវត្សរ៍របស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារជាមួយក្រុមហ៊ុនរួម និងធនាគារ។ ការបើកប្រាក់បំណាច់អតីតភាពការងាររំពូក អាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី៦ខែនៃប្រាក់បៀវត្សរ៍មធ្យមមួយទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងាររំពូក ដែលនឹងត្រូវទូទាត់ឱ្យចំនួនបីថ្ងៃ ក្នុងខែមិថុនា និងខែធ្នូ ចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២១។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយត្រូវបានកត់ត្រាបង្គរក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុនរួម និងធនាគារ។

ការបើកប្រាក់បំណាច់អតីតភាពការងាររំពូក ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង លើកលែងតែអត្ថប្រយោជន៍ទាំងឡាយណាដែលត្រូវទូទាត់ក្នុងរយៈពេល១២ខែ។ បំណុលប្រាក់បំណាច់អតីតភាពការងាររំពូក ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍។ តម្លៃបច្ចុប្បន្ននៃការបើកប្រាក់បំណាច់អតីតភាពការងាររំពូក ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើចំនួនទឹកប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាធារណៈដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

iii) ផ្នែកបបប្រាក់សោធន

ក្រុមហ៊ុនរួម និងធនាគារបង់ភាគទានប្រចាំខែជាប្រាក់សោធនតាមរបបភាគទានភាគកិច្ច ទៅបេឡាដាតិបបសន្តិសុខសង្គម (ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេស កម្ពុជា។ ក្រុមហ៊ុនរួម និងធនាគារមិនមានភាគកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាននេះរួច។ ភាគទានត្រូវបានកត់ត្រាជាចំណាយអត្ថប្រយោជន៍បុគ្គលិក នៅពេលដែលថ្ងៃកំណត់។

២.១៣ ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលរាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុង ចំណូលការប្រាក់ និង ចំណាយការប្រាក់ ក្នុងរបាយការណ៍ ចំណេញ-ខាតរួម និងដោយឡែក ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រដែលត្រូវបានប្រើក្នុងការគណនា ថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រ ក្នុងការបែងចែកនិងទទួលស្គាល់ ចំណូលការប្រាក់ ឬចំណាយការប្រាក់ក្នុងចំណេញ- ខាត លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើ អប្បហារដាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគត ប៉ាន់ស្មាន ឬបង្កាន់ដៃ ទទួលបាន ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុល ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសមស្រប ចំពោះតម្លៃ យោងដល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬចំពោះថ្លៃដើមដករំលស់នៃបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ក្រុមហ៊ុនរួម និងធនាគារបានកត់ត្រា រាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវា ជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទានរំពឹងទុក ទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះ តម្លៃយោងដល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែល មានការថយចុះតម្លៃមួយផ្នែកធំ (ឬ ‘ដំណាក់កាលទី ៣’) ដែលចំណូលការប្រាក់ត្រូវ បានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដករំលស់របស់ វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

២.១៤ ចំណូលកម្រៃជើងសារ

ចំណូលកម្រៃជើងសារត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាម តំលៃក្នុងកិច្ចសន្យាទាំងអស់ (កាតព្វកិច្ចប្រតិបត្តិការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវ បានធ្វើក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាច ត្រូវបានផ្តល់ឱ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូល ដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបាន ទទួលស្គាល់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាព របស់ឧបករណ៍ ហិរញ្ញវត្ថុនោះ។

២.១៥ ភតិសន្យា

ក្រុមហ៊ុនរួម និងធនាគារជាតិភូមិភាគកណ្តាល

នៅពេលចាប់ផ្តើមកិច្ចសន្យា ក្រុមហ៊ុនរួម និងធនាគាររាយការណ៍កិច្ចសន្យានោះ ឬ ខ្លឹមសាររបស់វាជា ភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬ ខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រង ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយក្នុងរយៈពេលណាមួយជាច្រើននឹងការ បង់ប្រាក់។

កិច្ចសន្យាអាចមានទាំងភតិសន្យា និងជាតុល្យភាពនៃភតិសន្យា។ ក្រុមហ៊ុនរួម និង ធនាគារ បានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យាជាជាតុល្យភាពនៃភតិសន្យា និងជាតុល្យភាពនៃ ភតិសន្យា អាស្រ័យទៅតាមថ្លៃល្អដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចាត់ទុកឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមាន លក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យា ណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវ បានកាន់កាប់ដោយភតិសន្យាផ្ទាល់នោះទេ។ ទ្រព្យសកម្មដែលត្រូវបានផ្តល់ អាចនឹងមិន ត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុល ពាក់ព័ន្ធ នាការបរិច្ឆេទដែលទ្រព្យសកម្មដែលបានផ្តល់ មានការរំលោភសម្រាប់ ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាម មូលដ្ឋានតម្លៃបច្ចុប្បន្ន។

(i) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការផ្តល់ដែលត្រូវបានទទួល បាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការរាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បហារ ដោយប្រើអត្រាដាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅ ចំពោះករណីភតិសន្យានៅក្នុងក្រុមហ៊ុនរួម និងធនាគារ ភតិសន្យាត្រូវបានប្រើប្រាស់ អត្រាកំណើនប្រាក់កម្ចីនោះ ហើយភតិសន្យាដែលភតិសន្យាផ្តល់និមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែល មានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាស សេដ្ឋកិច្ចត្រជាក់ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ក្រុមហ៊ុនរួម និងធនាគារ ប្រើអត្រាប្រាក់កម្ចី ចុងក្រោយបំផុតរបស់ខ្លួនជាចំណុចចាប់ផ្តើម ដោយកែតម្រូវទៅតាមភតិសន្យានោះ ដូចជា ចំណេញធុន ប្រទេស រូបិយប័ណ្ណ និងការធានាជាដើម។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយ ការប្រាក់ត្រូវបានទទួលស្គាល់ជាបន្ទុកក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែល នៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

(ii) ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រាជាដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានរាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុន កាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការផ្តល់
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការផ្តល់ផ្តល់ឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និង រយៈពេលផ្តល់។ ប្រសិនបើក្រុមហ៊ុនរួម និងធនាគារមានបំណងដាក់សមហេតុផល ក្នុងការទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើ អាយុកាលប្រើប្រាស់ជាមូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានរាស់វែងតាមថ្លៃដើមដក រំលស់ និងការខាតដែល បណ្តាលមកពីការថយចុះតម្លៃបង្គរ ប្រសិនបើមាន។

(iii) ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលទ្រព្យសកម្មមានតម្លៃទាប និងភតិសន្យា ដែលមានរយៈពេលខ្លី ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងចំណេញ-ខាត។

២.១៦ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនរួម និងធនាគារ មានកាតព្វកិច្ច តាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយ វាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះហើយចំនួន ទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាប្រចាំឆ្នាំ ដើម្បីផ្ទុះបញ្ចាំងការរាយការណ៍តម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យដាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

២.១៧ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធលើប្រាក់ចំណូលពន្យារ

ចំណាយពន្ធលើប្រាក់ចំណូល ឬគណនាពន្ធ គឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ ដែលក្រុមហ៊ុនរួម និងធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណូលជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។ ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ និងត្រូវបានរំពឹងថាត្រូវបានអនុវត្តនៅពេលពន្ធពន្យារជាទ្រព្យសកម្មពាក់ព័ន្ធត្រូវបានទទួលស្គាល់ ឬពន្ធពន្យារជាបំណុលត្រូវបានទូទាត់។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានចំនួនជាប់ពន្ធនាពេលអនាគតសម្រាប់យកលម្អៀងបណ្តោះអាសន្ន និងការខាតមកប្រើប្រាស់។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលត្រូវបានកាត់កង ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ជាមួយនឹងបំណុល និងនៅពេលដែលសមតុល្យពន្ធពន្យារពាក់ព័ន្ធនឹងអាជ្ញាធរពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែការពាក់ព័ន្ធជាមួយនឹងខ្លួន ផ្សេងៗដែលបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

២.១៨ ទុនបម្រុង

(ក) ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ៧៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសាកលវិទ្យាល័យលេខ ៧៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យធនាគារ និងសំវិធានធនលើអ៊ីមតែរមិន និងសាកលវិទ្យាល័យលេខ ៧៧-០២១-២៣០៤៨.ក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (ចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ស្តីពីកាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះធនាគាររៀបចំឡើងវិញ។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS 9 នោះ ‘ការបំពេញបន្ថែម - topping up’ នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មាន

ចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS 9 ។ ទុនបម្រុងតាមច្បាប់ត្រូវបានតម្កល់ទុកមួយឡែក ជាទូទាត់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

(ខ) ទុនបម្រុងមិនសម្រាប់បែងចែក

ទុនបម្រុងមិនសម្រាប់បែងចែកត្រូវបានរក្សាទុក ផ្អែកទៅតាមការអនុម័តចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ពីធនាគារកណ្តាល ចំពោះសំណើសុំផ្ទេរពីប្រាក់ចំណេញរក្សាទុក ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារកណ្តាលលេខ ៨៧-០១៨-០០៨ប្រ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការកំណត់ទូទាត់ដើមទុន របស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ ការផ្លាស់ប្តូរណាមួយតម្រូវឱ្យមានការអនុម័តរបស់ក្រុមប្រឹក្សាភិបាលនិងធនាគារកណ្តាល។

២.១៩ ការបង្កត់តួលេខ

ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងក្នុងកំណត់សម្គាល់ផ្សេងៗ ត្រូវបានបង្កត់ខ្ទង់ពាន់រៀលលើកលែងតែមានការបញ្ជាក់ផ្សេងៗពីនេះ។

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ដោយផ្អែកទៅលើបទពិសោធន៍ក្នុងគ្រាមុន និងកត្តាផ្សេងៗទៀត រួមមាន ការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។ ក្រុមហ៊ុនរួម និងធនាគារ ធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដែលមានហានិភ័យជាសារវន្ត បណ្តាលឱ្យមាននិយ័តកម្មធំដុំចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានពិភាក្សាដូចខាងក្រោម៖

i) ការរាស់រែងសំវិធានធនសម្រាប់ការខាតធនាគាររំពឹងទុក

ការរាស់រែងសំវិធានធនសម្រាប់ការខាតធនាគាររំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុរាស់រែងតាមថ្លៃដើមដករំលស់ គឺជាផ្នែកដែលតម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ធនាគារ។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការរាស់រែង ECL ផងដែរ ដូចជា៖

- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីរាស់រែង ECL
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការរាស់រែង ECL
- កំណត់លក្ខណៈវិនិច្ឆ័យចំពោះធនាគារអតិថិជន ដែលមានកំណើនហានិភ័យជាសារវន្ត (SICR)
- អនុវត្តការសន្មតនិងការវិភាគ លើលំហូរសាច់ប្រាក់នាពេលអនាគតរំពឹងទុក និងព័ត៌មានដែលព្យាករណ៍ពី អនាគត ។

ii) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

ប្រាក់បំណាច់អតីតភាពការងាររំពូកៗ តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចការងារទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួនដែលត្រូវបានកំណត់ដោយមូលដ្ឋានមួយ ដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ចំណាយចុងក្រោយសម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងាររួមមាន អត្រា បម្រែបម្រួលបុគ្គលិក និងអត្រាអប្បបរមា។ បម្រែបម្រួលណាមួយក្នុងការសន្មតទាំងនេះ នឹងធ្វើឱ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការងារទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

៤. សាច់ប្រាក់ក្នុងដៃ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលខ្លី								
ដុល្លារអាមេរិក	២៥.០៦៣.១៨៤	២៨.២៩៥.៧៩៣	១០២.៣៨៣.១០៧	១១៦.៤៩៣.៧៨០	២៤.៨៣០.៤០១	២៧.៩៩៩.៥២៤	១០១.៤៣២.១៨៨	១១៥.២៧៤.០៤០
រូបិយប័ណ្ណផ្សេងៗ	៨.៤៧១.៤៥៨	៨.៧៥៣.១៣០	៣៤.៦០៥.៩០៦	៣៦.០៣៦.៦៣៦	៨.២៤៧.៧៧១	៨.៥១៥.៤៦៤	៣៣.៦៩០.៥១១	៣៥.០៥៨.១៦៦
	៣៣.៥៣៤.៦៤២	៣៧.០៤៨.៩២៣	១៣៦.៩៨៩.០១៣	១៥២.៥៣០.៤១៦	៣៣.០៧៨.១៧២	៣៦.៥១៥.៩៨៨	១៣៥.១២២.៦៩៩	១៥០.៣៣២.២០៦

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល								
	១៨៤.៥៦៤.៩២១	១៣០.៨១៩.៨៥៣	៧៥៣.៩៤៧.៧០៣	៥៣៨.៥៨៥.៣៣៤	១៨៤.៥៥៥.៥១៦	១៣០.៨០៧.៧៥១	៧៥៣.៩០៩.២៨៣	៥៣៨.៥៣៥.៥១០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៥២.៦០៨.៦០៦	៣១.៧០៦.២៨៣	២១៤.៩០៦.១៥៥	១៣០.៥៣៤.៧៦៨	៥០.៨៧៦.៥៣៥	៣០.៣៣១.៦០៣	២០៧.៨៣០.៦៤៦	១២៤.៨៧៥.២១១
	២៣៧.១៧៣.៥២៧	១៦២.៥២៦.១៣៦	៩៦៨.៨៥៣.៨៥៨	៦៦៩.១២០.១០២	២៣៥.៤៣២.០៥១	១៦១.១៣៩.៣៥៤	៩៦១.៧៤០.៩២៩	៦៦៣.៤១០.៧២១
ដក៖								
សំវិធានធនសម្រាប់ការខាតពីការបញ្ចុះតម្លៃ	(៤៩៩.៣៩៩)	(២២២.០៧៥)	(២.០៤០.០៤៥)	(៩១៤.២៨៣)	(៤៥៨.៤៤៣)	(១៨៨.២៧២)	(១.៨៧២.៧៤០)	(៧៧៥.១១៦)
	២៣៦.៦៧៤.១២៨	១៦២.៣០៤.០៦១	៩៦៦.៨១៣.៨១៣	៦៦៨.២០៥.៨២១	២៣៤.៩៧៣.៦០៨	១៦០.៩៥១.០៨២	៩៥៩.៨៦៨.១៨៩	៦៦២.៦៣៥.៦០៥

៦. កណ្តាទាន និងបុរេប្រទានអតិថិជន

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
កណ្តាទានពាណិជ្ជៈ								
កណ្តាទានវិបាកប័ណ្ណ	៣០៨.៨២៤	២៣២.៥៣១	១.២៦១.៥៤៦	៩៥៧.៣៣០	៣០៨.៨២៤	២៣២.៥៣១	១.២៦១.៥៤៦	៩៥៧.៣៣០
កណ្តាទានរយៈពេលខ្លី	២.៥២១.៣៩៧	១.៣៥៦.៩២៩	១០.២៩៩.៩០៧	៥.៥៨៦.៤៧៧	២.៤៤១.៨៣៥	១.១៥៥.៨៩៥	៩.៩៧៤.៨៩៦	៤.៧៥៨.៨២០
កណ្តាទានរយៈពេលវែង	១.០៩១.៤២៣.០៦៩	១.០១៨.៤៧៥.០៨២	៤.៤៥៨.៤៦៣.២៣៦	៤.១៩៣.០៦១.៩១២	១.០៩១.៤២៣.០៦៩	១.០១៨.៤៧៥.០៨២	៤.៤៥៨.៤៦៣.២៣៦	៤.១៩៣.០៦១.៩១២
កណ្តាទានចំពោះអ្នកប្រើប្រាស់	១៦៣.៧៦២	៨០.៧៧៦	៦៦៨.៩៦៨	៣៣២.៥៥៥	១៦៣.៧៦២	៨០.៧៧៦	៦៦៨.៩៦៨	៣៣២.៥៥៥
កណ្តាទាន និងបុរេប្រទានដុល សរុប	១.០៩៤.៨១៧.០៥២	១.០២២.១៨៥.៣១៩	៤.៤៧០.៦៩៣.៦៨៧	៤.១៩៩.៩៣៨.២៧៤	១.០៩៤.៨១៧.០៥២	១.០២២.១៨៥.៣១៩	៤.៤៧០.៦៩៣.៦៨៧	៤.១៩៩.៩៣៨.២៧៤
ដក៖								
សំវិធានធនសម្រាប់ការខាតពីការបញ្ចុះតម្លៃ	(១៥.៣០១.២២៧)	(១៦.១១១.០៦៧)	(៦២.៥០៥.៥១២)	(៦៦.៥៣៥.១១៣)	(១៥.៣០១.២២៧)	(១៦.១១១.០៦៧)	(៦២.៥០៥.៥១២)	(៦៦.៥៣៥.១១៣)
	១.០៧៩.៥១៥.៨២៥	១.០០៦.០៧៤.២៥២	៤.៤០៨.១៨៨.១៧៥	៤.១៣៣.៤០៣.១៦១	១.០៧៩.៥១៥.៨២៥	១.០០៦.០៧៤.២៥២	៤.៤០៨.១៨៨.១៧៥	៤.១៣៣.៤០៣.១៦១

៧. ការវិនិយោគមូលបត្ររាស់រែងតាមថ្លៃដើមដករំលស់

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលវែង								
ចំនួនទឹកប្រាក់ដុល	១០.៥៥១.៥០៤	១០.០០១.៥០៧	៤៣.១០២.៨៩៤	៤១.១៧៦.២០៤	១០.៥៥១.៥០៤	១០.០០១.៥០៧	៤៣.១០២.៨៩៤	៤១.១៧៦.២០៤
សំវិធានធនសម្រាប់ការ								
ខាតគណនានៃព័ត៌មានទុក	(១៩៦.១៧៤)	(១៧៩.៣២៨)	(៨០១.៣៧១)	(៧៣៨.២៩៣)	(១៩៦.១៧៤)	(១៧៩.៣២៨)	(៨០១.៣៧១)	(៧៣៨.២៩៣)
	១០.៣៥៥.៣៣០	៩.៨២២.១៧៩	៤២.៣០១.៥២៣	៤០.៤៣៧.៩១១	១០.៣៥៥.៣៣០	៩.៨២២.១៧៩	៤២.៣០១.៥២៣	៤០.៤៣៧.៩១១

៨. ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលខ្លី								
ទុនបម្រុងកាតព្វកិច្ច	៧៤.៥៨១.៤៣២	៥០.៨៩៣.២៨៦	៣០៤.៦៦៥.១៥០	២០៩.៥២៧.៦៥៨	៧៤.៥៨១.៤៣២	៥០.៨៩៣.២៨៦	៣០៤.៦៦៥.១៥០	២០៩.៥២៧.៦៥៨
រយៈពេលវែង								
ប្រាក់តម្កល់ធានាលើ								
ដើមទុន	៨.០០០.០០០	៨.០០០.០០០	៣២.៦៨០.០០០	៣២.៩៣៦.០០០	៧.៦០០.០០០	៧.៦០០.០០០	៣១.០៤៦.០០០	៣១.២៨៩.២០០
	៨២.៥៨១.៤៣២	៥៨.៨៩៣.២៨៦	៣៣៧.៣៤៥.១៥០	២៤២.៤៦៣.៦៥៨	៨២.១៨១.៤៣២	៥៨.៤៩៣.២៨៦	៣៣៥.៧១១.១៥០	២៤០.៨១៦.៨៥៨

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អទ្រព្យ	សំណង់កំពុង	បរិក្ខារ	សម្ភារៈ និង	កុំព្យូទ័រ និង	យានយន្ត	សរុប
	ជួល	សាងសង់	ការិយាល័យ	បរិក្ខារបំពាក់	បរិក្ខារផ្នែក		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក		
ក្រុមហ៊ុនរួម							
រយៈពេលវែង							
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២							
ថ្លៃដើម	២.៣៩៦.៨៣៥	២២៣.៦៧៣	៣.៦៣៩.៦៩៩	៦៥៦.៩៨៦	៦.១៨៨.១៨៨	២.០៧៨.៤៥១	១៥.១៨៣.៨៣២
រំលស់បង្គរ	(១.៦៤១.៩៣៧)	-	(២.៦០៥.០៣២)	(៥៦៨.៦៨៨)	(៣.៩១៧.២៩៦)	(១.៧៥៨.៤០៤)	(១០.៤៨២.៣៥៧)
តម្លៃចុះបញ្ជីសុទ្ធ	៧៥៤.៨៩៨	២២៣.៦៧៣	១.០៣៤.៦៦៧	៨៨.២៩៨	២.២៧០.៨៩២	៣២០.០៤៧	៤.៧០១.៤៧៥
គិតជាពាន់រៀល	៣.១០៧.៩១៥	៩២០.៨៦២	៤.២៥៩.៧២៤	៣៦៣.៥២៣	៩.៣៤៩.២៦២	១.៣១៧.៦៣៤	១៩.៣១៨.៩២០
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៧៥៤.៨៩៨	២២៣.៦៧៣	១.០៣៤.៦៦៧	៨៨.២៩៨	២.២៧០.៨៩២	៣២០.០៤៧	៤.៧០១.៤៧៥
បន្ថែម	១៥៩.៣៤០	១.៣៨៦.៤១៦	៦៥.០៥៦	៤៩.៦០០	១៤៣.៦១៦	៩៨.៤០០	១.៩០២.៤២៨
ផ្ទេរ	៦៦៣.០៣១	(១.៥៣៥.៥០៦)	៣៣៦.០៨៥	៦០.៤០១	៤៧៥.៩៨៩	-	-
លក់ចេញ - ថ្លៃដើម	(៣២.៩០១)	-	(១២.៣០៩)	(៧.២៧១)	(១៤.៩២៣)	(២៩.០៦០)	(៩៦.៨៦៤)
លក់ចេញ - រំលស់បង្គរ	៣២.១៥៤	-	១១.៥៣៤	៧.២១៧	១១.០៩៨	២៩.០៤៩	៩១.០៥២
រំលស់	(៣៤៥.៧០៤)	-	(៥០៦.៦៧២)	(៥៨.០២៤)	(៥៧៤.១២៣)	(១៦៩.៤៩៩)	(២.០៥៤.០២២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.២០៣.៨១៨	៧៤.៥៨៣	៥២៨.៣៦១	១៤០.២២១	១.៩១១.៥៨៩	២៤៨.៥៩៧	៤.៥៣៥.៤៦៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ថ្លៃដើម	៣.១៨៦.៣០៥	៧៤.៥៨៣	៤.០២៨.៥៣១	៧៥៩.៧១៦	៦.៧៩២.៨៧០	២.១៤៧.៧៩១	១៦.៩៨៩.៧៩៦
រំលស់បង្គរ	(១.៩៨៥.៤៨៧)	-	(៣.៥០០.១៧០)	(៦១៩.៤៩៥)	(៤.៨៨១.៣២១)	(១.៨៩៨.៨៩៤)	(១២.៤៨៤.៣៦៧)
តម្លៃចុះបញ្ជីសុទ្ធ	១.២០០.៨១៨	៧៤.៥៨៣	៥២៨.៣៦១	១៤០.២២១	១.៩១១.៥៤៩	២៤៨.៩០៧	៤.៥០៥.៤២៩
គិតជាពាន់រៀល	៥.០២៧.៨៩២	៣០៤.៦៧២	៣.៧៩២.៣៥៥	៥៧២.៨០៣	៧.៨១២.៧៦៣	១.០១៦.៩០៦	១៨.៤២៧.៧៩១

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ធនាគារ

រយៈពេលវែង

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ថ្លៃដើម	២.២៩៣.៥១៩	២២៣.៦៧៣	៣.៤៦៥.៤៥៧	៥៧៣.៦៩២	៤.៥៣៤.២៤៧	១.៨១៥.៩១៣	១២.៩០៦.៤៩១
រំលស់បង្គរ	(១.៥៦៣.១០១)	-	(២.៥០៣.៨០៩)	(៤៩២.៩១០)	(២.៩៩០.០៥៧)	(១.៥៣៣.១១៤)	(៩.០៨២.៩៩១)
តម្លៃចុះបញ្ជីសុទ្ធ	៧៣០.៤១៨	២២៣.៦៧៣	៩៦១.៦៤៨	៨០.៧៨២	១.៥៤៤.១៩០	២៨២.៧៩៩	៣.៨២៣.៥០០
គិតជាពាន់រៀល	៣.០០៧.១៣១	៩២០.៨៦២	៣.៩៥៩.១០៥	៣៣២.៥៣៨	៦.៣៥៧.៤៣០	១.១៦៤.២៨៤	១៥.៧៤១.៣៥០

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៧៣០.៤១៨	២២៣.៦៧៣	៩៦១.៦៤៨	៨០.៧៨២	១.៥៤៤.១៩០	២៨២.៧៩៩	៣.៨២៣.៥០០
បន្ថែម	១៤៩.៣៥៦	១.៣៧១.៤១៦	៦០.៦៧៥	៤៨.៥៦៧	១១០.២៥១	៥៦.០០០	១.៧៩៦.២៦៥
ផ្ទេរ	៦៦៣.០៣១	(១.៥៣៥.៥០៦)	៣៣៦.០៨៥	៦០.៤០១	៤៧៥.៩៨៩	-	-
លក់ចេញ - ថ្លៃដើម	(៣២.០២៥)	-	(១២.៣០៩)	(៧.២៧១)	(១៤.៩២៣)	(២៩.០៦០)	(៩៥.៨៨៨)
លក់ចេញ - រំលស់បង្គរ	៣២.០២៥	-	១១.៥៣៤	៧.២៧១	១១.០៩៨	២៩.០៤៩	៩០.៩២៣
រំលស់	(៣២៨.៥៣៤)	-	(៤៨២.៥៦៨)	(៥៥.២១៩)	(៦៥៤.២៤៩)	(១៤២.៦០៦)	(១.៦៦៦.១៧៦)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.២១៤.២៧១	៥៩.៥៤៣	៨៧៥.០៦៥	១៣៤.៤៦៧	១.៤៧២.៣៥៦	១៩៦.១៨២	៣.៩៥១.៩២៤

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ថ្លៃដើម	៣.០៧៣.៨៨១	៥៩.៥៤៣	៣.៨៤៩.៩០៨	៦៧៥.៣៧៩	៥.១០៥.៥៦៤	១.៨៤២.៨៨៣	១៤.៦០៧.១៦៨
រំលស់បង្គរ	(១.៨៥៩.៦១០)	-	(២.៩៧៤.៨៤៣)	(៥៤០.៩១២)	(៣.៦៣៣.២០៨)	(១.៦៤៦.៦៧១)	(១០.៦៥៥.២៨៤)
តម្លៃចុះបញ្ជីសុទ្ធ	១.២១៤.២៧១	៥៩.៥៤៣	៨៧៥.០៦៥	១៣៤.៤៦៧	១.៤៧២.៣៥៦	១៩៦.២១២	៣.៩៥១.៩២៤
គិតជាពាន់រៀល	៤.៩៦០.២៩៧	២៤៣.៣៩៧	៣.៥៧៤.៦៤១	៥៤៩.២៩៨	៦.០១៤.៥៧៤	៨០១.៤០៣	១៦.១៤៣.៦១០

១០. ភក្តិសន្យា

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ទ្រព្យសកម្មដែលមានសិទ្ធិ ប្រើប្រាស់ (រយៈពេលវែង)៖								
អគារ	៩.២៩៣.៣៩០	៦.២១៧.២៨៩	៣៧.៩៦៣.៤៩៨	២៥.៥៩៦.៥៧៩	៨.៥០០.៨៨៦	៥.៤៤៩.៩២៣	៣៤.៧២៦.១១៩	២២.៤៣៧.៣៣៣
ការបន្ថែមទ្រព្យសកម្មដែល មានសិទ្ធិប្រើប្រាស់ក្នុង អំឡុងឆ្នាំ	៥.២៧៨.១២១	៩០៦.៨២១	២១.៦៩៣.០៧៧	៣.៧០៦.១៧៧	៤.៧៨៩.១៨៩	៧០០.៣៤០	១៩.៦៨៣.៥០៧	២.៨៦២.២៩០
បំណុលភក្តិសន្យា៖								
រយៈពេលខ្លី	១.៨៤៣.៤៦៨	១.៩៥៦.១៥៨	៧.៥៣០.៥៦៧	៨.០៥៣.៥០២	១.៤៤៣.៦៦២	១.៤៩៤.០៦៨	៥.៨៩៧.៣៥៩	៦.១៥១.០៧៨
រយៈពេលវែង	៧.២៣២.៧៧៧	៤.០៧១.០៨៣	២៩.៥៤៥.៩៣៥	១៦.៧០៦.៦៤៩	៦.៩៤១.៧៦៣	៣.៨៦១.២៥៤	២៨.៣៥៧.១០២	១៥.៨៩៦.៧៨៣
	៩.០៧៦.២៤៥	៦.០២៧.២៤១	៣៧.០៧៦.៥០២	២៤.៨៦០.១៥១	៨.៣៨៥.៤២៥	៥.៣៥៥.៣២២	៣៤.២៥៤.៤៦១	២២.០៤៧.៨៦១

១១. ទ្រព្យសកម្មអរូបី

	ក្រុមហ៊ុនរួម			ធនាគារ		
	កម្មវិធីកុំព្យូទ័រ	សំណង់កំពុងសាងសង់	សរុប	កម្មវិធីកុំព្យូទ័រ	សំណង់កំពុងសាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
រយៈពេលវែង						
កិត្តិយសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
ថ្លៃដើម	៣.២៣៥.៩៩៥	៦០៩.២៩៥	៣.៨៤៥.២៩០	២.៦១៦.៨០១	៦០៤.៨១៨	៣.២២១.៦១៩
រំលស់បង្គរ	(២.៦២៣.២៣០)	-	(២.៦២៣.២៣០)	(២.២៣៦.៤៤៨)	-	(២.២៣៦.៤៤៨)
តម្លៃចុះបញ្ជីសុទ្ធ	៦១២.៧៦៥	៦០៩.២៩៥	១.២២២.០៦០	៣៨០.៣៥៣	៦០៤.៨១៨	៩៨៥.១៧១
កិត្តិយសរៀបចំ	២.៥២២.៧៥៣	២.៥០៨.៤៦៨	៥.០៣១.២២១	១.៥៦៥.៩១៣	២.៤៩០.០៣៦	៤.០៥៥.៩៤៩
សម្រាប់ដំណាច់ថ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៦១២.៧៦៥	៦០៩.២៩៥	១.២២២.០៦០	៣៨០.៣៥៣	៦០៤.៨១៨	៩៨៥.១៧១
បន្ថែម	២៥.០៤៦	២៨៥.៩៩៨	៣១១.០៤៤	៤.០៦៩	២៨៥.៩៩៨	២៩០.០៦៧
ផ្ទេរ	៨៧៥.៦៩៧	(៨៧៥.៦៩៧)	-	៨៧១.២២០	(៨៧១.២២០)	-
រំលស់	(៣៧៣.៤០២)	-	(៣៧៣.៤០២)	(៣១៣.៤៨៤)	-	(៣១៣.៤៨៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.១៤០.១០៦	១៩៩.៥៩៦	១.៣៣៩.៧០២	៩៤២.១៥៨	១៩៩.៥៩៦	១.១៤១.៧៥៤
កិត្តិយសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ថ្លៃដើម	៤.១៣៦.៧៣៨	១៩៩.៥៩៦	៤.៣៣៦.៣៣៤	៣.៤៩២.០៩០	១៩៩.៥៩៦	៣.៦៩១.៦៨៦
រំលស់បង្គរ	(២.៩៩៦.៦៣២)	-	(២.៩៩៦.៦៣២)	(២.៥៤៩.៩៣២)	-	(២.៥៤៩.៩៣២)
តម្លៃចុះបញ្ជីសុទ្ធ	១.១៤០.១០៦	១៩៩.៥៩៦	១.៣៣៩.៧០២	៩៤២.១៥៨	១៩៩.៥៩៦	១.១៤១.៧៥៤
កិត្តិយសរៀបចំ	៤.៦៥៧.៣៣៣	៨០.០៥០	៤.៧៣៧.៣៨៣	៣.៨៤៨.៧១៥	៨០.០៥០	៣.៩២៨.៧៦៥

១២. ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ/កេរ្តិ៍ឈ្មោះពាណិជ្ជកម្ម

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក បង្ហាញពីចំនួនទឹកប្រាក់សុទ្ធដែលបានបង់សម្រាប់ការទិញភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមិនបានដាក់លក់លើទីផ្សារ។

កេរ្តិ៍ឈ្មោះពាណិជ្ជកម្មបង្ហាញពីចំនួនទឹកប្រាក់បានបង់ ដែលលើសពីតម្លៃសមស្របរបស់ទ្រព្យសកម្មសុទ្ធ។

គណៈគ្រប់គ្រងក្រុមហ៊ុនរួម និងធនាគាររាយការណ៍ថ្លៃថា មិនមានការខាតពីការចុះតម្លៃនៃការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកេរ្តិ៍ឈ្មោះពាណិជ្ជកម្ម ក្នុងអំឡុងដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទេ។

១៣. ពន្ធពន្យារជា(បំណុល)/ទ្រព្យសកម្ម - សុទ្ធ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលវែង								
ពន្ធពន្យារជាទ្រព្យសកម្ម	៣.៩០៧.៦៨៦	៣.១៤០.៩២០	១៥.៩៦២.៨៩៧	១២.៩៣១.១៦៨	៣.៥៧៩.៤២៣	២.៨៣៥.៨០៥	១៤.៦២១.៩៤៣	១១.៦៧៥.០០៩
ពន្ធពន្យារជាបំណុល	(៣.៨០៣.៦២៣)	(១.៥២៨.៦៦៤)	(១៥.៧៨២.៩០០)	(១.២៩៣.៥១០)	(៣.៦៥៤.២៨២)	(១.៤៨៤.២០៨)	(១៤.៩២៧.៧៤២)	(១.១៥១.៦៥៤)
ពន្ធពន្យារជា(បំណុល)/								
ទ្រព្យសកម្ម - សុទ្ធ	៤៤.០៦៣	១.៦១២.២៥៦	១៧៩.៩៩៧	៦.៦៣៧.៦៥៨	(៧៤.៨៥៩)	១.៣៥១.៥៩៧	(៣០៥.៧៩៩)	៥.៥២៣.៣៥៥

១៤. ទ្រព្យសកម្មផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណាយបង់មុន	១.០៩៥.២៧១	៧៧៤.៩៦៨	៤.៤៧៤.១៨២	៣.១៩០.៥៤៣	៧៤៥.២២១	៥០៣.៧៣៤	៣.០៤៤.២២៨	២.០៧៣.៨៧៣
ប្រាក់កក់ និងផ្សេងៗ	៣.១៣១.៩៧៧	៣៩១.៩៩៣	១២.៧៩៤.១២៦	១.៦១៣.៨៣៥	៣.០២៦.០២៤	៣១៩.១៥១	១២.៣៦១.៣០៨	១.៣១៣.៩៤៥
	៤.២២៧.២៤៨	១.១៦៦.៩៦១	១៧.២៦៨.៣០៨	៤.៨០៤.៣៧៨	៣.៧៧១.២៤៥	៨២២.៨៨៥	១៥.៤០៥.៥៣៦	៣.៣៨៧.៨១៨
រយៈពេលខ្លី	៣.១២០.៨៩៤	៤៨១.៣២០	១២.៧៤៨.៨៥២	១.៩៨១.៥៩៤	២.៩៦២.៦៣៩	៤២៩.០១៨	១២.១០២.៣៨០	១.៧៦៦.២៦៧
រយៈពេលវែង	១.១០៦.៣៥៤	៦៨៥.៦៤១	៤.៥១៩.៤៥៦	២.៨២២.៧៨៤	៨០៨.៦០៦	៣៩៣.៨៦៧	៣.៣០៣.១៥៦	១.៦២១.៥៥១
	៤.២២៧.២៤៨	១.១៦៦.៩៦១	១៧.២៦៨.៣០៨	៤.៨០៤.៣៧៨	៣.៧៧១.២៤៥	៨២២.៨៨៥	១៥.៤០៥.៥៣៦	៣.៣៨៧.៨១៨

១៥. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បញ្ញើតាមតម្រូវការ	៦០៧.១៨៨	៤៨១.៤៦៣	២.៤៨០.៣៦៣	១.៩៨២.១៨៣	១.៥១៥.៦៩៦	១.៩៧៣.៤៦៦	៦.១៩១.៦១៨	៨.១២៤.៧៦០
គណនីសន្សំ	៦.០៣៦.៤២៣	២.៧២២.៦៨៣	២៤.៦៥៨.៧៨៨	១១.២០៩.២៨៦	៧.៣៧០.៥៦៥	៣.២៣២.៩៣៥	៣០.១០៨.៧៥៨	១៣.៣០៩.៩៩៣
ប្រាក់បញ្ញើមានកាលកំណត់	២២៥.៣៧២.០៦៣	១៩២.៤៨៧.៤២៨	៩២០.៦៤៤.៨៧៧	៧៩២.៤៧០.៧៤១	២២៥.៣៧២.០៦៣	១៩២.៤៨៧.៤២៨	៩២០.៦៤៤.៨៧៨	៧៩២.៤៧០.៧៤១
	២៣២.០១៥.៦៧៤	១៩៥.៦៩១.៥៧៤	៩៤៧.៧៨៤.០២៨	៨០៥.៦៦២.២១០	២៣៧.១៥៨.២៤៤	១៩៧.៦៩៧.៨២៩	៩៥០.៩៤៥.២៤៤	៨១៣.៩០៥.៤៩៤
រយៈពេលខ្លី	២២០.២២៧.៨២៩	១៨៣.៩៩៦.៩៩២	៨៩៩.៦៣០.៦៨១	៧៥៧.៥១៥.៦១៦	២២២.៤៧០.៤៧៩	១៨៥.៩៩៩.២៤៧	៩០៨.៧៩១.៩០៧	៧៦៥.៧៥៨.៩០០
រយៈពេលវែង	១១.៧៨៧.៨៤៥	១១.៦៩៤.៥៨២	៥៨.១៥៣.៣៩៧	៤៨.១៤៦.៥៩៤	១១.៧៨៧.៨៤៥	១១.៦៩៤.៥៨២	៤៨.១៥៣.៨៥៧	៤៨.១៤៦.៥៩៤
	២៣២.០១៥.៦៧៤	១៩៥.៦៩១.៥៧៤	៩៤៧.៧៨៤.០២៨	៨០៥.៦៦២.២១០	២៣៧.១៥៨.២៤៤	១៩៧.៦៩៧.៨២៩	៩៥០.៩៤៥.២៤៤	៨១៣.៩០៥.៤៩៤

១៦. ប្រាក់បញ្ញើរបស់អតិថិជន

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បញ្ញើតាមតម្រូវការ	១០.០២៦.៧០៣	១៣.៥៥៥.៧៣៩	៤០.៩៥៩.០៨២	៥៥.៨០៨.៩៧៧	១០.០២៦.៧០៣	១៣.៥៥៥.៧៣៩	៤០.៩៥៩.០៨២	៥៥.៨០៨.៩៧៧
គណនីសន្សំ	៩៣.៩៧៨.៨៩០	៥៨.០៣៦.៦៣៩	៣៨៣.៩០៣.៧៦៦	២៣៨.៩៣៦.៨៤៣	៩៣.៩៧៨.៨៩០	៥៨.០៣៦.៦៣៩	៣៨៣.៩០៣.៧៦៦	២៣៨.៩៣៦.៨៤៣
ប្រាក់បញ្ញើមានកាលកំណត់	៧៣៦.១៨១.៩៤៣	៦៧៥.៣៣៧.០៤៩	៣.០០៧.៣០៧.២៣៧	២.៧៨០.៣៦២.៦៣១	៧៣៦.១៨១.៩៤៣	៦៧៥.៣៣៧.០៤៩	៣.០០៧.៣០៧.២៣៧	២.៧៨០.៣៦២.៦៣១
ប្រាក់បញ្ញើមានកម្រិត	១៦.៩០០.០០០	៤.៨០០.០០០	៦៩.០៣៦.៥០០	១៩.៧៦១.៦០០	១៦.៩០០.០០០	៤.៨០០.០០០	៦៩.០៣៦.៥០០	១៩.៧៦១.៦០០
	៨៥៧.០៨៧.៥២៦	៧៥២.៧២៩.៤២៧	៣.៥០១.២០២.៥៨៥	៣.០៩៤.៨៧០.០៥១	៨៥៧.០៨៧.៥២៦	៧៥២.៧២៩.៤២៧	៣.៥០១.២០២.៥៨៥	៣.០៩៤.៨៧០.០៥១
រយៈពេលខ្លី	៧៥៦.០៥៧.៨៨៨	៦៤១.៩៨៥.២៨២	៣.០៨៨.៤៩៦.៤៧២	២.៦៤៣.០៥៣.៤០៦	៧៥៦.០៥៧.៨៨៨	៦៤១.៩៨៥.២៨២	៣.០៨៨.៤៩៦.៤៧២	២.៦៤៣.០៥៣.៤០៦
រយៈពេលវែង	១០១.០២៩.៦៤៨	១០៩.៧៤៤.១៤៥	៤១២.៧០៦.១១៥	៤៥១.៧០៦.២៤៥	១០១.០២៩.៦៤៨	១០៩.៧៤៤.១៤៥	៤១២.៧០៦.១១៥	៤៥១.៧០៦.២៤៥
	៨៥៧.០៨៧.៥២៦	៧៥២.៧២៩.៤២៧	៣.៥០១.២០២.៥៨៥	៣.០៩៤.៨៧០.០៥១	៨៥៧.០៨៧.៥២៦	៧៥២.៧២៩.៤២៧	៣.៥០១.២០២.៥៨៥	៣.០៩៤.៨៧០.០៥១
អនិវាសនជន	១៣០.៧៨៩.២៧២	៩០.៩៨៩.៨០៦	៥៣៤.២៧៤.១៧៧	៣៧៤.៦០៥.០៣១	១៣០.៧៨៩.២៧២	៩០.៩៨៩.៨០៦	៥៣៤.២៧៤.១៧៧	៣៧៤.៦០៥.០៣១
	៨៥៧.០៨៧.៥២៦	៧៥២.៧២៩.៤២៧	៣.៥០១.២០២.៥៨៥	៣.០៩៤.៨៧០.០៥១	៨៥៧.០៨៧.៥២៦	៧៥២.៧២៩.៤២៧	៣.៥០១.២០២.៥៨៥	៣.០៩៤.៨៧០.០៥១

១៧. ប្រាក់កម្ចី

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ភាគីពាក់ព័ន្ធ	៤៤.៩៤១.០៧៧	៤៣.៩០៤.៤០៧	១៨៣.៥៨៤.៣០០	១៨០.៧៥៤.៤៤៤	-	-	-	-
ភាគីមិនពាក់ព័ន្ធ	៧៥.៦២៥.៩០៣	៧១.២៥០.៦២៨	៣០៨.៩៣១.៨១៣	២៩៣.៣៣៨.៨៣៥	៦៧.០៧៦.២៨៦	៥៩.៧៨២.៧៨៨	២៧៤.០០៦.៦២៨	២៤៦.១២៥.៧៣៨
	១២០.៥៦៦.៩៨០	១១៥.១៥៥.០៣៥	៤៩២.៥១៦.១១៣	៤៧៤.០៩៣.២៧៩	៦៧.០៧៦.២៨៦	៥៩.៧៨២.៧៨៨	២៧៤.០០៦.៦២៨	២៤៦.១២៥.៧៣៨
រយៈពេលខ្លី	៧០.៨៣០.២២២	៦៥.៩៨០.៩៧៨	២៨៩.៣៤១.៤៥៧	២៧១.៦៤៣.៦៨៦	៥០.៣៧៣.៥៩១	៤៣.០២៧.១១៨	២០៥.៧៧៦.១១៩	១៧៧.១៤២.៦៤៥
រយៈពេលវែង	៤៩.៧៣៦.៧៥៨	៤៩.១៧៤.០៥០	២០៩.១៧៤.៦៥៦	២០២.៤៤៤.៥៩៣	១៦.៧០២.៦៩៥	១៦.៧៥៥.៦៧០	៦៨.២៣០.៥០៩	៦៨.៩៨៣.០៩៣
	១២០.៥៦៦.៩៨០	១១៥.១៥៥.០៣៥	៤៩២.៥១៦.១១៣	៤៧៤.០៩៣.២៧៩	៦៧.០៧៦.២៨៦	៥៩.៧៨២.៧៨៨	២៧៤.០០៦.៦២៨	២៤៦.១២៥.៧៣៨

១៨. បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	៤.៨៤២.៧៥៩	៣.៧៩៨.៧២៦	១៩.៩៣៧.៦៣៩	១៥.៤៧៦.០១០	៤.០៩៨.៩៧២	៣.១៦៤.៣៩៩	១៦.៨៧៥.៤៦៨	១២.៨៩១.៧២២
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	៣.៨៨៧.៨៨៣	៦.០៨១.៦០៩	១៥.៩៧៩.១៩៩	២៤.៨៥៥.៥៣៦	៣.២៧៤.៦៣៥	៥.១៨២.៤២៩	១៣.៤៥៨.៧៤៩	២១.១៨០.៥៨៧
ពន្ធលើប្រាក់ចំណូលបានបង់	(៦.២៥៣.០១៨)	(៥.០៣៧.៥៧៦)	(២៥.៦៩៩.៩០៤)	(២០.៥៨៨.៥៧៣)	(៥.៣៧១.៩៨៨)	(៤.២៤៧.៨៥៦)	(២២.០៧៨.៨៧១)	(១៧.៣១០.៩៨៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៩៥.៨៤០)	១៩៤.៦៦៦	-	-	(៧៨.៧៣២)	១៦៤.១០៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២.៤៧៧.៦២៤	៤.៨៤២.៧៥៩	១០.១២១.០៩៤	១៩.៩៣៧.៦៣៩	២.០០១.៦១៩	៤.០៩៨.៩៧២	៨.១៧៦.៦១៤	១៦.៨៧៥.៤៦៨

១៩. អត្ថប្រយោជន៍បុគ្គលិក

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ការទូទាត់ប្រាក់បំណាច់អតីតភាព								
ការងារ								
រយៈពេលខ្លី	៣១.៦៤៦	២៩.០២៣	១២៩.២៧៤	១១៩.៤៨៨	៣១.៦៤៦	២៩.០២៣	១២៩.២៧៤	១១៩.៤៨៨
រយៈពេលវែង	១៨៣.៣០៩	២១៤.៤៨២	៧៤៨.៨១៧	៨៨៣.០២២	១៤៣.១១៤	១៧៧.៣៨៣	៥៨៤.៦២១	៧៣០.២៨៦
	២១៤.៩៥៥	២៤៣.៥០៥	៨៧៨.០៩១	១.០០២.៥១០	១៧៤.៧៦០	២០៦.៤០៦	៧១៣.៨៩៥	៨៤៩.៧៧៤

២០. បំណុលផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
បង្កប្រាក់ប្រាក់បុគ្គលិក និង ច្បាប់ឈប់សម្រាកមិនបានប្រើ	២.៥៥៥.៥៨០	២.៥៦៣.០៦៣	១០.៣៩៨.៦៩៤	១០.៥៥២.១៣០	២.១៣៤.៨៨២	២.១៥០.៦៥៣	៨.៧២០.៩៩៣	៨.៨៥៤.២៣៨
បុរេប្រទានរបស់អតិថិជន	៩៥៥.៩៧០	៥០១.៧៦១	៣.៩០៥.១៣៧	២.០៦៥.៧៥០	-	-	-	-
បង្កចំណាយ	៤៤៥.៤១២	៤៣០.២៨៨	១.៨១៩.៥០៨	១.៧៧១.៤៩៦	២៧៥.៥៧០	២៩៣.១៦០	១.១២៥.៧០៣	១.២០៦.៩៤០
ពន្ធផ្សេងៗត្រូវបង់	៦៤១.២៩២	៤៤០.៧១១	២.៦១៩.៦៧៨	១.៨១៤.៤០៧	៦១៣.០៣០	៤១៤.៧២៦	២.៥០៤.២២៨	១.៧០៧.៤២៧
គណនីទឹកប្រាក់ត្រូវបង់	៣៣៤.៦៩២	៣២៣.៦៩៨	១.៣៧៧.២១៧	១.៣៣២.៦៦៥	៣៣៤.៦៩២	៣១៤.៦៤១	១.៣៧៧.២១៧	១.២៩៥.៣៧៧
ផ្សេងៗ	៨៧២.០៦៧	៧៩២.៤២៨	៣.៥៦២.៣៩៤	៣.២៦២.៤២៥	៨១៣.១៦៣	៧១៣.៨៤៣	៣.២៦២.៧៧១	២.៩៣៨.៨៩២
	៥.៧៦៥.០១៣	៥.០៥១.៩៤៩	២៣.៦៧២.៦២៨	២០.៧៩៨.៨៧៥	៤.១៧១.៣៣៧	៣.៨៧២.០២៣	១៧.០៣៩.៩១២	១៦.០០៦.៧៧៤

២១. បំណុលបន្ទាប់បន្សំ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលខ្លី	៨.២០០.០០០	៦.៨២២.៩៩១	៣៣.៤៩៧.០០០	២៨.០៩០.២៥៤	៨.២០០.០០០	៦.២០០.០០០	៣៣.៤៩៧.០០០	២៨.៥២៥.៤០០
រយៈពេលវែង	៣០.៩៥១.៦២០	២៩.១៤០.០០០	១២៦.៤៣៧.៣៦៨	១១៩.៩៦៩.៣៨០	២៩.១៤០.០០០	២៧.៣៤០.០០០	១១៩.០៣៦.៩០០	១១២.៥៥៨.៧៨០
	៣៩.១៥១.៦២០	៣៥.៩៦២.៩៩១	១៥៩.៩៣៤.៣៦៨	១៤៨.០៥៩.៦៣៤	៣៧.៣៤០.០០០	៣៣.៥៤០.០០០	១៥៨.៥៣៣.៩០០	១៤១.០៨៤.១៨០

២២. ដើមទុន

ដើមទុនបានអនុម័តសរុបមានចំនួន ៧៦លានភាគហ៊ុន (២០២២ ៖ ៧៦លានភាគហ៊ុន) ដែលមានតម្លៃថ្នាក់១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន (២០២២ ៖ ១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)។ ភាគហ៊ុនដែលបានចេញផ្សាយទាំងអស់ត្រូវបានបង់ប្រាក់រួចទាំងស្រុង។

	២០២៣		២០២២	
	% នៃភាគហ៊ុនដែលកាន់កាប់	ដុល្លារអាមេរិក	% នៃភាគហ៊ុនដែលកាន់កាប់	ដុល្លារអាមេរិក
ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហ្វូលឌីង ក.អ	៥០%	៣៨.០០០.០០០	៥០%	៣៨.០០០.០០០
ក្រុមហ៊ុន Fullerton Financial Capital Pte. Ltd.	៤៥%	៣៤.២០០.០០០	៤៥%	៣៤.២០០.០០០
ប្រៃសណីយ៍ កម្ពុជា	៥%	៣.៨០០.០០០	៥%	៣.៨០០.០០០
	១០០%	៧៦.០០០.០០០	១០០%	៧៦.០០០.០០០
គិតជាពាន់រៀល		៣០៤.០៩៣.៧៨០		៣០៤.០៩៣.៧៨០

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុន និងការកាន់កាប់ភាគហ៊ុនទេ។

២៣. ចំណូលការប្រាក់សុទ្ធ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ រាល់រយៈពេលដើមដករំលស់៖								
គណនា និងបុរេប្រទាន	១៣៥.៣៤៨.៥៨៦	១២២.២៩៤.៧៥៨	៥៥៦.២៨២.៦៨៨	៤៩៩.៨១៨.៦៧៦	១១៨.៣១៤.១៨៧	១០៥.៩៨៩.២៥៣	៤៨៦.២៧១.៣០៩	៤៣៣.០១៤.៥៩៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៨៩០.៤២២	៥៤៩.៣៣៤	៣.៦៥៩.៦៣៤	២.២៤៥.១២៨	៨៧៤.៣៩១	៥៤១.៩១០	៣.៥៩៣.៧៤៧	២.២១៤.៧៨៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ កណ្តាល	៨៧២.១៧៣	៧៦០.៤០៨	៣.៥៨៤.៦៣១	៣.១០៧.៧៨៨	៨៦៧.១៣១	៧៥៨.៩៣៩	៣.៥៦៣.៩០៨	៣.១០១.៧៨៤
ការវិនិយោគមូលបត្ររាល់រយៈពេលតាមថ្លៃដើមដករំលស់	៥៤៩.៩៩៧	៥៥០.០០០	២.២៦០.៤៨៩	២.២៤៧.៨៥០	៥៤៩.៩៩៧	៥៥០.០០០	២.២៦០.៤៨៩	២.២៤៧.៨៥០
	១៣៧.៦៦១.១៧៨	១២៤.១៥៤.៥០០	៥៦៥.៧៨៧.៤៤២	៥០៧.៤១៩.៤៤២	១២០.៦០៥.៧០៦	១០៧.៨០០.១០២	៤៩៥.៦៨៩.៤៥២	៤៤០.៥៧៩.០១៧
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ រាល់រយៈពេលតាមថ្លៃដើមដករំលស់៖								
ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(១៤.២១៤.៩៦១)	(៤៧.៩៩២.៨៨៧)	(២៦៣.៩២៣.៤៩០)	(១៩៦.១៤៦.៩២៩)	(១៤.២១៤.៩៦១)	(៤៧.៩៩២.៨៨៧)	(២៦៣.៩២៣.៤៩០)	(១៩៦.១៤៦.៩២៩)
ប្រាក់កម្ចី	(១១.៨៤២.៥០៥)	(១១.៤៤៩.៩៩២)	(៤៨.៦៧២.៦៥៥)	(៤៦.៧៩៦.១១៨)	(៧.២០០.៣៥៨)	(៦.៩២៦.៤៦៧)	(២៩.៥៩៣.៤៧១)	(២៨.៣០៨.៤៧១)
ការប្រាក់លើបំណុលកតិសន្យា	(៤៤១.៣៣៦)	(៤៥៧.៨៩០)	(១.៨១៣.៨៩១)	(១.៨៧១.៣៩៦)	(៣៨៨.៧២៤)	(៣៨៨.១២៩)	(១.៥៩៧.៦៥៦)	(១.៥៦៩.៩៣៥)
	(៧៦.៤៩៨.៨០២)	(៥៩.៩០០.៧៦៩)	(៣១៤.៤១០.០៣៦)	(២៤៤.៨១៤.៤៤៣)	(២១.៨០៤.០៤៣)	(៥៥.៣០៧.៩៨៣)	(២៩៩.១១៧.៦១៧)	(២២៦.០២៥.៣៣៥)
ចំណូលការប្រាក់សុទ្ធ	៦១.១៦២.៣១៦	៦៤.២៥៣.៧៣១	២៥១.៣៧៧.៤០៦	២៦២.៦០៤.៩៩៩	៩៨.៨០១.៦២០	៩២.៤៩១.៦២០	២០០.៥៧៤.៨៣៥	២១៤.៥៥៣.៦៨២

២៤. ចំណូលកម្រៃជើងសារ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណូលកម្រៃជើងសារ៖								
កម្រៃកិច្ចសន្យាឥណទាន	១៥៧.០២០	៤៦.៧៤១	៦៤៥.៣៥២	១៩១.០៣០	១៥៧.០២០	៤៦.៧៤១	៦៤៥.៣៥២	១៩១.០៣០
កម្រៃជើងសារផ្សេងៗ	១.៧៥៦.៥០៧	១.២៧៦.៧០១	៧.២១៩.២៤៤	៥.២១៧.៨៧៧	១.៤៧៩.០០១	៩៧៦.៨៧៦	៦.០៧៨.៦៩៤	៣.៩៩២.៤៩៣
ចំណូលកម្រៃជើងសារសរុប	១.៩១៣.៥២៧	១.៣២៣.៤៤២	៧.៨៦៤.៥៩៦	៥.៤០៨.៩០៧	១.៦៣៦.០២១	១.០២៣.៦១៧	៦.៧២៤.០៤៦	៤.១៨៣.៥២៣
ចំណាយកម្រៃជើងសារសរុប	(៣៨.២៣៤)	(៥៧.៤៦០)	(១៥៧.១៤២)	(២៣៤.៨៣៩)	(៣៨.២៣៤)	(៥៧.៤៦០)	(១៥៧.១៤២)	(២៣៤.៨៣៩)
ចំណូលកម្រៃជើងសារសុទ្ធ	១.៨៧៥.២៩៣	១.២៦៥.៩៨២	៧.៧០៧.៤៥៤	៥.១៧៤.០៦៨	១.៥៩៧.៧៨៧	៩៦៦.១៥៧	៦.៥៦៦.៩០៤	៣.៩៤៨.៦៨៤

២៥. ចំណូលផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណេញ/(ខាត)ពីការប្តូររូបិយប័ណ្ណ	១០២.០២៨	(២១៦.៧៧៥)	៤១៩.៣៣៥	(៨៨៥.៩៥៩)	៩៦.៧១១	(២៣០.០៣៣)	៣៩៧.៤៨២	(៩៤០.១៤៥)
ចំណូលផ្សេងៗ	១.០០៥.៩៦០	១.៣៥៥.២១៦	៤.១៣៤.៤៩៦	៥.៥៣៨.៧៦៧	៨០១.៩៤៩	១.២២៥.៨៦៧	៣.២៩៦.០១១	៥.០១០.១១៩
	១.១០៧.៩៨៨	១.១៣៨.៤៤១	៤.៥៥៣.៨៣១	៤.៦៥២.៨០៨	៨៩៨.៦៦០	៩៩៥.៨៣៤	៣.៦៩៣.៤៩៣	៤.០៦៩.៩៧៤

២៦. ខាតពីការថយចុះតម្លៃឥណទាន

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ខាតឥណទានរំពឹងទុក (ECL)៖								
ខាត/(ចំណេញ)ពីការថយចុះតម្លៃ	៨៧០.៥២៣	៧.០៨៥.៥២៨	៣.៥៧៧.៨៥០	២៨.៩៥៨.៥៥៣	(៤៣១.៣៨៧)	៦.៣៨៨.២៧៨	(១.៧៧៣.០០១)	២៥.៩៨៦.២៨២
ឥណទាន និងបុរេប្រទាន	២៧៧.៣២៣	(៥៤០.៨០០)	១.១៣៩.៧៩៨	(២.២១០.៦៥៨)	២៧០.១៧១	(៥៥៧.០៩៣)	១.១១០.៤០៣	(២.២៧៦.៨៣៩)
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ								
ការវិនិយោគមូលបត្ររាស់រងតាម	១៦.៨៤៧	(២.៧០០)	៦៩.២៤១	(១១.០៣៥)	១៦.៨៤៧	(២.៧០០)	៦៩.២៤១	(១១.០៣៥)
ថ្លៃដើមដកវិលស្រប	១.១៦៤.៦៩៣	៦.៥៤១.៩២៨	៤.៧៩៦.៨៨៩	២៦.៧៣៦.៨៦០	(១៤៤.៣៦៩)	៥.៧៩៨.៤៨៥	(៥៩៣.៣៥៧)	២៣.៦៩៨.៤០៨

២៧. ចំណាយបុគ្គលិក

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	១៨.២៩៧.២៧០	១៧.២២៤.៧៨៥	៧៥.២១០.៧៨០	៧០.៣៩៧.៦៩២	១៤.៣៨៩.២២៨	១៣.៥៤៦.៣៣២	៥៩.១៣៩.៧២៧	៥៥.៣៦៣.៨៥៩
អត្ថប្រយោជន៍រយៈពេលខ្លីផ្សេងៗ	១.១៧៩.១៣៣	១.០៥០.៣២៧	៤.៨៤៦.២៣៦	៤.២៩២.០៨៧	៦៨៩.៤៧៦	៦៣៩.៧១២	២.៨៣៣.៧៤៦	២.៦១៤.៥០៣
	១៩.៤៧៦.៤០៣	១៨.២៧៥.១១២	៨០.០៥៧.០១៦	៧៤.៦៨៩.៧៧៩	១៥.០៧៨.៧០៤	១៤.១៨៦.០៤៤	៦១.៩៧៣.៤៧៣	៥៨.៩៧៨.៣៦២

២៨. ចំណាយផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
វិស័យសេវាសម្បត្តិ និងបរិក្ខារ និង								
វិស័យសេវាសម្បត្តិ	៤.៦២៩.៤៤៤	៤.៤២១.៣៤៨	១៩.០២៧.០១៥	១៨.០៧០.០៤៩	៣.៧១៤.៨៨៥	៣.៤៤១.៣៧២	១៥.២៦៨.១៧៧	១៤.០៦៤.៨៨៧
ជួសជុល និងថែទាំ	១.៨០៨.៦០០	១.៧១៧.៣១៤	៧.៤៣៣.៣៤៦	៧.០១៨.៦៦២	១.២៧០.១៧៨	១.២៧៦.០៥០	៥.២២០.៤៣២	៥.២១៥.២១៦
ការជួល	១.១៧៧.៣៣៤	៧៣២.៨៨៨	៤.៨៣៨.៨៨៣	២.៩៩៥.៣១៣	៨៩៥.៦០២	៦៥៨.២៣០	៣.៦៨០.៩២៤	២.៦៩០.១៨៦
ទំនាក់ទំនង	៧៣៣.៧១៦	៦៦៧.០៣៤	៣.០១៥.៥៧៣	២.៧២៦.១៦៨	៥៧២.៤៩៣	៥១៨.៤៧៨	២.៣៥២.៩៤៦	២.១១៩.០២០
កម្រៃអាជ្ញាប័ណ្ណ	៥៨៦.៤៩៦	៥៦៣.២១៥	២.៤១០.៤៩៩	២.៣០១.៨៦០	៥៦៥.៥៧០	៥៦៣.២១៥	២.៣២៤.៤៩៣	២.៣០១.៨៦០
ទឹក-ភ្លើង	៥៨១.៨៩១	៥៥៤.២២៥	២.៣៩១.៥៧២	២.២៦៥.១១៨	៤៦៩.៩៦៨	៤៤៧.៦១៧	១.៩៣១.៥៦៨	១.៨២៩.៤១១
ចំណាយយានយន្ត	៦៨៤.៦៣៩	៧២១.៤៨៥	២.៨១៣.៨៦៦	២.៩៤៨.៧០៩	៤១៤.៤៩១	៤៤៣.៤២៣	១.៧០៣.៥៥៨	១.៨១២.២៧០
ការផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនង								
សាធារណៈ	៣៤៧.៩៤១	២៦៧.៤០៦	១.៤៣០.០៣៨	១.០៩២.៨៨៨	៣៣៨.៥១៧	២៥៦.៤០៩	១.៣៩១.៣០៥	១.០៤៧.៩៤៤
កម្រៃផ្នែកច្បាប់ និងសេវាវិជ្ជាជីវៈ	៣៩១.៦៣៥	៣៤០.៣៧៤	១.៦០៩.៦២០	១.៣៩១.១០៩	៣១២.៦១៨	២៥២.៨៦៦	១.២៨៤.៨៦០	១.០៣៣.៤០៣
សម្ភារការិយាល័យ និងសម្ភារផ្គត់ផ្គង់	៣៧២.២០៥	៣៩៣.៣៥៣	១.៥២៩.៧៦៣	១.៦០៧.៦៣៤	២៧៦.៦០៤	២៩៨.១៦០	១.១៣៦.៨៤២	១.២១៨.៥៨០
ការធ្វើដំណើរ ការស្នាក់នៅ និងអាហារ	២៦៧.១៧៧	២៣១.២៣០	១.០៩៩.០៩៧	៩៤៥.០៣៧	១៤៥.២០០	១២៧.១៨៧	៥៩៦.៧៧២	៥១៩.៨១៣
ចំណាយលើបរិក្ខារ និងបរិក្ខារបំពាក់								
ដែលមានតម្លៃទាប	១៣១.១០៨	១១២.៦១៤	៥៣៨.៨៥៤	៤៦០.២៥៣	១០១.៩៦៩	១១២.៦១៤	៤១៩.០៩៣	៤៦០.២៥៣
ពន្ធ និងអាករ	១១៣.៨០២	១២១.៧៤០	៤៦៧.៧២៦	៤៩៧.៥៥១	៩២.៣២៦	៩៧.២២៨	៣៧៩.៤៦០	៣៩៧.៣៧១
ការបោះពុម្ព និងទម្រង់ផ្សេងៗ	៣១.៨២៣	២២.៤២០	១៣០.៧៩២	៩១.៦៣១	២៧.០១៦	១៧.៦៩៤	១១១.០៣៦	៧២.៣១៥
ផ្សេងៗ	៣.៣១៤.៣៦២	១.៤០៣.៤១៥	១៣.៦២២.០២៧	៥.៧៣៥.៧៥៨	២.៨២៤.៤២៩	៩២០.៧៧៨	១១.៦០៨.៤០២	៣.៧៦៣.២១៩
	១៥.១៧២.១៧៣	១២.២៧០.០៦១	៦២.៣៥៧.៦៣១	៥០.១៤៧.៧៤០	១២.០២១.៨៦៦	៩.៤៣១.៣២១	៤៩.៤០៩.៨៦៨	៣៨.៥៤៥.៨០៨

២៩. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូល

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ពន្ធក្នុងឆ្នាំ	៣.៨៨៧.៨៨៣	៦.០៨១.៦០៩	១៥.៩៧៩.១៩៩	២៤.៨៥៥.៥៣៦	៣.២៧៤.៦៣៥	៥.១៨២.៤២៩	១៣.៤៥៨.៧៤៩	២១.១៨០.៥៨៧
ពន្ធពន្យារ	១.៥៦៨.១៩៣	(១៣០.១៣៧)	៦.៤៤៥.២៧៣	(៥៣១.៨៧០)	១.៤១៦.៤៥៦	(១៥៧.២០០)	៥.៨២១.៦៣៤	(៦៤២.៧២២)
	៥.៤៥៦.០៧៦	៥.៩៥១.៤៧២	២២.៤២៤.៤៧២	២៤.៣២៣.៦៦៦	៤.៦៩១.០៩១	៥.០២៥.២២៩	១៩.២៨០.៣៨៣	២០.៥៣៧.៨៦៥

៣០. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៣៣.៥៣៤.៦៤២	៣៧.០៤៨.៩២៣	១៣៦.៨៨៩.០១៣	១៥២.៥៣០.៤១៦	៣៣.០៧៧.៧៧២	៣៦.៥១៤.៩៨៨	១៣៥.១២២.៦៩៩	១៥០.៣៣២.២០៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ កណ្តាល និងធនាគារ ៖								
គណនីចរន្ត	១៣៩.០៨៩.៩៤២	៧៦.៨៥៦.៦៨៩	៥៦៨.១៨២.៤១៣	៣១៦.៤១៨.៩៨៩	១៣៨.៦៩៥.១៤៩	៧៦.៥៥៥.១៣៩	៥៦៦.៥៦៩.៦៨៤	៣១៦.១៧៧.៥០៧
គណនីសន្សំ	៩.៥៩០.២១៦	៧.០៧៣.៣២២	៣៨.១៧៦.០៣២	២៩.១២០.៨៧១	៨.២៤៣.៥៣៤	៥.៩៨៨.០៩២	៣៣.៦៧៤.៨៣៦	២៤.៦៥២.៩៧៥
ប្រាក់បញ្ញើមានកាលកំណត់								
(កាលកំណត់ដំបូងបីខែ ឬ តិចជាង)	៣៨.១៩៩.០០០	៥៨.៧២៣.៦០០	១៥៦.០៤២.៩១៥	២៤១.៧៦៥.០៦១	៣៨.១៩៩.០០០	៥៨.៧២៣.៦០០	១៥៦.០៤២.៩១៥	២៤១.៧៦៥.០៦១
សាច់ប្រាក់ និងសាច់ប្រាក់សមមូល								
ក្នុងរបាយការណ៍លំហូរសាច់ប្រាក់	២២០.៤១៣.៨០០	១៧៩.៧០២.៥៣៤	៩០៣.១០៧.០៣៨	៧៣៩.៨៣៥.៣៥៧	២១៨.២១៥.៤៥៥	១៧១.៧៦១.៨១៩	៨៥១.៨០០.១៣៤	៧៣១.៩២៧.៧៤៨


៣១. ព័ត៌មានអំពីលំហូរសាច់ប្រាក់

សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	២៨.៣៣២.៣៨៨	២៩.៥៧១.០៥៤	១១៦.៤៤៦.១១៥	១២០.៨៥៦.៨៩៦	២៤.៣៤១.៩០៩	២៥.០៤២.៧៦០	១០០.០៤៥.២៤៨	១០២.៣៤៩.៧៦២
និយ័តកម្ម៖								
ខាតពីការថយចុះតម្លៃ								
(កំណត់សម្គាល់ ២៦)	១.១៦៤.៦៩៣	៦.៥៤១.៩២៨	៤.៧៨៦.៨៨៩	២៦.៧៣៦.៨៦០	(១៤៤.៣៦៩)	៥.៧៩៨.៤៨៥	(៥៩៣.៣៤៧)	២៣.៦៩៨.៤០៨
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ រំលស់								
ទ្រព្យសកម្មអរូបី និងរំលស់ទ្រព្យសកម្មដែល								
មានសិទ្ធិប្រើប្រាស់	៤.៦២៩.៤៤៤	៤.៤២២.៧៧៦	១៩.០២៧.០១៥	១៨.០៧៥.៨៨៦	៣.៧១៤.៨៨៥	៣.៤៤១.៣៧២	១៥.២៦៩.១៧៧	១៤.០៦៤.៨៨៧
ការជម្រះភតិសន្យាចេញពីបញ្ជី	(២៣៦.៤៧៤)	(២៣៦.៤៧៤)	(៩៧១.៩០៨)	(៩៦៦.៤៦៩)	(២៣៦.៤៧៤)	(២៣៦.៤៧៤)	(៩៧១.៩០៨)	(៩៦៦.៤៦៩)
ទ្រព្យសកម្មអរូបី ផ្ទេរទៅជាចំណាយ	-	១៤៩.៩៩៦	-	៦១៣.០៣៤	-	១៤៩.៩៩៦	-	៦១៣.០៣៤
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(៤.៣៥៩)	(៧០៦)	(១៧.៩១៦)	(២.៨៨៥)	(៥.១០៥)	(៩៨៥)	(២០.៩៨២)	(៤.០២៦)
អត្ថប្រយោជន៍បុគ្គលិក	(២៨.៥៥០)	(៣៩.៦៣៨)	(១១៧.៣៤១)	(១៦២.០០១)	(៣១.៦៤៦)	(២៩.០២៣)	(១៣០.០៦៥)	(១១៩.៦១៧)
ចំណូលការប្រាក់សុទ្ធ	(៦១.១៦២.៣៧៦)	(៦៤.២៥៣.៧៣១)	(២៥៦.៣៧៧.៣៦៦)	(២៦២.៦០៤.៩៩៩)	(៤៨.៨០១.៦៦៣)	(៥២.៤៩៦.៦១៩)	(២០០.៥៧៤.៨៣៥)	(២១៤.៥៥៣.៦៨២)
ចំណេញប្រតិបត្តិការមុនបម្រែបម្រួល								
ទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ	(២៧.៣០៥.២៣៤)	(២៧.៨៨៤.៧៥៥)	(១១២.២២៤.៥១២)	(៩៧.៤៥៣.៦៧៨)	(២១.១៦២.៤៦៣)	(១៨.៣៣០.៤៨៨)	(៨៦.៩៧៧.៧២២)	(៧៤.៩១៦.៧០៣)
បម្រែបម្រួលទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ៖								
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ -								
កាលផុតកំណត់លើសពីបីខែ	(៣០.៣២៥.៥៤១)	(២.៧៦៥.៧៦៣)	(១២៦.៦៣៧.៩៧០)	(១១.៣០៣.៦៧៣)	(៣០.៣២៥.៥៤២)	(២.៧៦៥.៧៦៣)	(១២៤.៦៣៧.៩៧៨)	(១១.៣០៣.៦៧៣)
គណនា និងបុរេប្រទានអតិថិជន	(៧៣.៥១៩.៤២២)	(១៤១.៦៤៧.៨៤៦)	(៣០២.១៦៤.៨២៤)	(៥៧៨.៩១៤.៧៤៧)	(៧១.៦២២.៤៨០)	(១៣៤.៨៧២.៩១៥)	(២៩៤.៣៦៨.៤៣៤)	(៥៥១.២២៥.៦០៤)
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល	(២៣.៦៨៨.១៤៦)	(២.៧៤៦.៧២៧)	(៩៧.៣៥៨.២៨០)	(១១.២២៥.៨៧៣)	(២៣.៦៨៨.១៤៦)	(២.៧៤៦.៧២៧)	(៩៧.៣៥៨.២៨០)	(១១.២២៥.៨៧៣)
ទ្រព្យសកម្មផ្សេងៗ	(៣.០៦០.២៨៧)	៣៨៦.៤១២	(១២.៥៧៧.៧៨០)	១.៥៧៩.២៦៦	(២.៩៤៨.៣៦០)	៤០៤.២៩៩	(១២.១១៧.៧៦០)	១.៦៥២.៣៧០
ប្រាក់បញ្ញើរបស់ធនាគារ								
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៣២.៩៨១.៨០៤	៥៥.៧៤០.២៣៦	១៣៥.៥៥៥.២១៤	២២៧.៨១០.៣៤៥	៣៣.២២២.១៩៩	៥៦.៦៧១.៩៩០	១៣៥.៥៤៣.២៣៨	២៣១.៦១៨.៤២៣
ប្រាក់បញ្ញើរបស់អតិថិជន	១០១.១៦៤.០៦១	៣៥.៥៨៨.២៨០	៤១៥.៧៨៤.២៩១	១៤៥.៤៤៥.៣០០	១០១.១៦៤.០៦១	៣៥.៥៨៨.២៨០	៤១៥.៧៨៤.២៩១	១៤៥.៤៤៥.៣០០
បំណុលផ្សេងៗ	៥៣៨.២០២	១.៤៤៨.៤២៧	២.២១២.០១០	៥.៩១៩.៧២១	១៣២.០៦៤	១.២២០.២១៥	៥៤២.៧៨៣	៤.៩៨៧.០១៩
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	(២៣.២១៤.៥៦៣)	(៧៧.៨៤១.៧២៦)	(៥៥.៤១១.៨៥៦)	(៣១៨.១៣៨.៣៣៩)	(១៥.២២៨.៦៧៧)	(៦៤.៨៣១.១០៩)	(៦២.៥៨៩.៨៦២)	(២១៤.៩៦៤.៧៤១)

ទទួលប្រាក់ពីក្រៅប្រទេស

តាមរយៈ ធនាគារ ប្រៃសណីយ៍កម្ពុជា គ្រប់សាខាទូទាំងប្រទេស





ការិយាល័យកណ្តាល: អគារលេខ ២៦៣ ជាន់ទី១ - ៦ ផ្លូវលេខ១១០ កែង៦១ ក្រុម១១ ភូមិ១
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ